



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

ឆ្នាំទី២០ លេខ៩០

ត្រីមាសទី០៤ ឆ្នាំ២០២០

# **ព័ត៌មាន**

**ផ្សាយចេញពី**

**ទីស្តីការគណៈរដ្ឋមន្ត្រី**

**សារធាន**

**ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច បទបញ្ជា សារាចរ ប្រកាស**

# ក មាតិកា

## I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

### ព្រះរាជក្រឹត្យ

២៧-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៨៩ ស្តីពី ការបន្ថយរយៈពេលទទួលរងទោស ចំនួន ៦ ខែ ៩ ខែ ១២ ខែ ឱ្យទណ្ឌិតចំនួន ៦៦៩ នាក់ និងបន្ថយទោសពីមួយជីវិតមកត្រឹម ២០ ឆ្នាំ ឱ្យទណ្ឌិតចំនួន ៥ នាក់ និងលើកលែងទោសឱ្យទណ្ឌិតចំនួន ១៨ រូប ក្នុងឱកាសពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ ២០២០	១១០៦១
២៨-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៩០ ស្តីពី ការតែងតាំងមុខតំណែងឯកឧត្តម <b>ស៊ីម សុខម្មុ</b> ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ	១១១៣១
២៨-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៩១ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ	១១១៣២
២៨-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៩២ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សា និងជាជំនួយការ អមសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) ចំនួន ១៦ រូប	១១១៣៣
២៨-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៩៣ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម ដល់លោក <b>ប៉ាក ជុនហូ (PARK GEONHO)</b> ជនជាតិកូរ៉េ សញ្ជាតិកូរ៉េ ដោយប្តូរឈ្មោះជា <b>ប៉ាក អេរិក (PARK ERIC)</b>	១១១៣៥
២៨-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៩៤ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម ដល់លោក <b>អេន ហ៊ីវុក (AN HEEWOOK)</b> ជនជាតិកូរ៉េ សញ្ជាតិកូរ៉េ ដោយប្តូរឈ្មោះជា <b>អេន សូនី (AN SONY)</b>	១១១៣៦
២៨-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៩៥ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម ដល់លោក <b>ហ្សូ យូមីង (HSU, YU-MING)</b> ជនជាតិចិនតៃវ៉ាន់ សញ្ជាតិចិនតៃវ៉ាន់	១១១៣៧
២៨-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៩៦ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម ដល់លោក <b>លីន ឈួនហ្វូ (LIN, CHUANFU)</b> ជនជាតិចិន សញ្ជាតិចិន	១១១៣៨
២៨-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៩៧ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម ដល់លោក <b>យ៉ាង លីវិជ (YANG LIUJIE)</b> ជនជាតិចិន សញ្ជាតិវៀតណាម	១១១៣៩
២៨-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៩៨ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម ដល់លោក <b>លី ជីហ៊ី (LI ZHIHE)</b> ជនជាតិចិន សញ្ជាតិចិន	១១១៤០

**ខ**

២៨-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៩៩ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនីយកម្ម ដល់លោក <b>លី ពីងយុង (LI, BINKUN)</b> ជនជាតិចិន សញ្ជាតិចិន	១១១៤១
២៨-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១៣០០ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនីយកម្ម ដល់លោក <b>វ៉ែ វាងជូ (WEI, ZHANGZHU)</b> ជនជាតិចិន សញ្ជាតិចិន ដោយប្តូរឈ្មោះជា <b>វ៉ែ សាន (WEI SAN)</b>	១១១៤២
២៨-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១៣០១ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនីយកម្ម ដល់លោក <b>ស៊ី ប៊ីងយ៉ុង (XU, BINGYONG)</b> ជនជាតិចិន សញ្ជាតិចិន	១១១៤៣
២៨-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១៣០២ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនីយកម្ម ដល់លោក <b>លីម សួនហ័រ (LIM SOON HUA)</b> ជនជាតិសិង្ហបុរី សញ្ជាតិសិង្ហបុរី ដោយប្តូរឈ្មោះជា <b>លីម ហុក (LIM HOK)</b>	១១១៤៤
១-១២-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១២២០/១៣០៣ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ៣ រូប	១១១៤៥
១-១២-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១២២០/១៣០៣ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ២៦ រូប	១១១៤៦

**II- រាជរដ្ឋាភិបាល**

**អនុក្រឹត្យ**

២៦-១១-២០២០	-អនុក្រឹត្យលេខ ១៩៤ អនក្រ.បក ស្តីពី ការកំណត់លក្ខណសម្បត្តិ និងឋានៈគ្រួសារនគរបាលជាតិកម្ពុជា	១១១៤៨
២-១១-២០២០	-អនុក្រឹត្យលេខ ៩៣៧ អនក្រ.តត ស្តីពី ការលុបឈ្មោះ នាយទាហាន	១១១៥៧
១១-១១-២០២០	-អនុក្រឹត្យលេខ ៩៦៨ អនក្រ.តត ស្តីពី ការតាំងស៊ីបក្នុងក្របខ័ណ្ឌមន្ត្រីរាជការ	១១១៥៨
១១-១១-២០២០	-អនុក្រឹត្យលេខ ៩៦៩ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១១១៦០
១១-១១-២០២០	-អនុក្រឹត្យលេខ ៩៧០ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១១១៦១
១១-១១-២០២០	-អនុក្រឹត្យលេខ ៩៧១ អនក្រ.តត ស្តីពី ការលុបឈ្មោះមន្ត្រីរាជការ	១១១៦២
១១-១១-២០២០	-អនុក្រឹត្យលេខ ៩៧២ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១១១៦៣
១៣-១១-២០២០	-អនុក្រឹត្យលេខ ៩៧៣ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១១១៦៤

# ឆ

១៣-១១-២០២០	-អនុក្រឹត្យលេខ ៩៧៤ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	១១១៦៥
១៣-១១-២០២០	-អនុក្រឹត្យលេខ ៩៧៥ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១១១៦៧
១៣-១១-២០២០	-អនុក្រឹត្យលេខ ៩៧៦ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១១១៦៩
១៣-១១-២០២០	-អនុក្រឹត្យលេខ ៩៧៧ អនក្រ.តត ស្តីពី ការតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ	១១១៧៤
១៣-១១-២០២០	-អនុក្រឹត្យលេខ ៩៧៨ អនក្រ.តត ស្តីពី ការតែងតាំងផ្លាស់ប្តូរមុខតំណែង នាយទាហាន	១១១៧៦
១៦-១១-២០២០	-អនុក្រឹត្យលេខ ៩៧៩ អនក្រ.តត ស្តីពី ការតែងតាំងក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ	១១១៧៨
១៦-១១-២០២០	-អនុក្រឹត្យលេខ ៩៨០ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១១១៨០
១៦-១១-២០២០	-អនុក្រឹត្យលេខ ៩៨១ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	១១១៨២





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/១៤៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាភាពរាជរដ្ឋាភិបាល
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ក្រឹត្យលេខ ២៨ ក្រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៨៨ ស្តីពីការ លើកលែងទោស និងបន្ធូរបន្ថយទោស
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតី តេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១:** ត្រូវបន្ថយរយៈពេលទទួលរងទោសចំនួន ៦ ខែ ឱ្យទណ្ឌិតចំនួន ៤៨៣ នាក់ (ស្រី ៣៩ នាក់) ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០ ដែលបានខិតខំកែប្រែខ្លួនបានល្អក្នុងរយៈពេលរងទោសក្នុងពន្ធនាគារកន្លងមក ដូចមានរាយនាមទណ្ឌិតឈ្មោះខាងក្រោម៖

១-ទណ្ឌិតឈ្មោះ **អ៊ុំន សារ៉េត** ហៅ ជា ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ០៥ "ក្រIII" ចុះថ្ងៃទី ២៤-០១-២០១៧ របស់សាលាឧទ្ធរណ៍ ។



២-ទណ្ឌិតឈ្មោះ **អេង សុវណ្ណារ៉ា ឬ អេង សារ៉ែន** ហៅ វ៉ែន ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ ដោយអនុវត្តទោសក្នុង ពន្ធនាគាររយៈពេល ៥ ឆ្នាំ ទោសនៅសល់ត្រូវព្យួរ តាមអំណាចសាលក្រមលេខ ០៣ “គ” ចុះថ្ងៃទី ០៦-០២-២០១៨ របស់សាលាដំបូងខេត្តកោះកុង ។

៣-ទណ្ឌិតឈ្មោះ **សែន សុខខែម** ភេទប្រុស អាយុ ៤៨ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣ “គ” ចុះថ្ងៃទី ០៨-៥-២០១៩ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

៤-ទណ្ឌិតឈ្មោះ **ឌីន សារី** ហៅ ម៉េង ភេទប្រុស អាយុ ៦៣ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ១១៩ ចុះថ្ងៃទី ១០-៥-២០១៩ របស់តុលាការកំពូល ។

៥-ទណ្ឌិតឈ្មោះ **អៀង ថារិទ្ធ** ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣១៥/៥១ “ក” ចុះថ្ងៃទី ០៤-៧-២០១៨ របស់សាលាដំបូងខេត្តព្រៃវែង ។

៦-ទណ្ឌិតឈ្មោះ **ហួយ ស្រីម៉ុំ** ភេទស្រី អាយុ ៣៨ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តែទោសអនុវត្តក្នុងពន្ធនាគារកំណត់រយៈពេល ៤ ឆ្នាំ ទោសសល់ពីនេះត្រូវព្យួរ តាមអំណាចសាលក្រមលេខ ៥៦ “ឈ” ចុះថ្ងៃទី ២៥-៤-២០១៩ របស់សាលាដំបូងខេត្តកណ្តាល ។

៧-ទណ្ឌិតឈ្មោះ **ម៉ាច សាម៉េត** ភេទប្រុស អាយុ ៣១ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៣ “ក្រVទល” ចុះថ្ងៃទី ២៦-៦-២០១៨ របស់សាលាឧទ្ធរណ៍ ។

៨-ទណ្ឌិតឈ្មោះ **មូ ទូ** ភេទប្រុស អាយុ ៤៩ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៧៧ “ឈ” ចុះថ្ងៃទី ៣១-១០-២០១៧ របស់សាលាដំបូងខេត្តកណ្តាល ។

៩-ទណ្ឌិតឈ្មោះ **តាំង ហាំងលី** ភេទប្រុស អាយុ ៧២ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩៧ “យ” ចុះថ្ងៃទី ២១-៨-២០១៩ របស់សាលាដំបូងខេត្តកណ្តាល ។

១០-ទណ្ឌិតឈ្មោះ **គិត ចាន់ថុល** ភេទប្រុស អាយុ ៦៨ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៩ “ញ” ចុះថ្ងៃទី ២៩-៤-២០១៩ របស់សាលាដំបូងខេត្តកណ្តាល ។

១១-ទណ្ឌិតឈ្មោះ **អុយ មញ្ញា** ហៅ ខ្មៅ ភេទប្រុស អាយុ ២១ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៨ ចុះថ្ងៃទី ១៨-០១-២០១៨ របស់តុលាការកំពូល ។



១២-ទណ្ឌិតឈ្មោះ: **ឃឹម សុភាព** ភេទប្រុស អាយុ ៣៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៩ ក្រVI “ប.ស” ចុះថ្ងៃទី ១៧-៩-២០១៩ របស់សាលាឧទ្ធរណ៍ ។

១៣-ទណ្ឌិតឈ្មោះ: **ប៊ុន ធឿន** ភេទប្រុស អាយុ ៣៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦១ “ជជ” ចុះថ្ងៃទី ២១-៣-២០១៧ របស់សាលាដំបូងខេត្តកណ្តាល ។

១៤-ទណ្ឌិតឈ្មោះ: **ជ័យ នី** ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៨០ “គ” ចុះថ្ងៃទី ២៧-៧-២០១៦ របស់សាលាដំបូងខេត្តកំពត ។

១៥-ទណ្ឌិតឈ្មោះ: **ខ័ ណែត** ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៤៣ “គ” ចុះថ្ងៃទី ៣០-៨-២០១៧ របស់សាលាដំបូងខេត្តកំពត ។

១៦-ទណ្ឌិតឈ្មោះ: **ខាត់ ជឹម** ភេទប្រុស អាយុ ៥៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩១ “ឆ” ចុះថ្ងៃទី ១០-៥-២០១៦ របស់សាលាដំបូងខេត្តកំពត ។

១៧-ទណ្ឌិតឈ្មោះ: **អ៊ុយ សាមុត** ភេទប្រុស អាយុ ៣៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៦០៧ “ញ” ចុះថ្ងៃទី០៨-១១-២០១៧ របស់សាលាដំបូងខេត្តកំពត ។

១៨-ទណ្ឌិតឈ្មោះ: **ទុត ម៉ាន** ភេទប្រុស អាយុ ៤៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤១៧ “ជ” ចុះថ្ងៃទី ១៤-១១-២០១៩ របស់សាលាដំបូងខេត្តកំពត ។

១៩-ទណ្ឌិតឈ្មោះ: **ជិន សាន** ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៧ “គ” ចុះថ្ងៃទី ០៦-០២-២០១៨ របស់សាលាដំបូងខេត្តកំពត ។

២០-ទណ្ឌិតឈ្មោះ: **ហាន់ ចឹម** ភេទប្រុស អាយុ ៥៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤១៨ “ជ” ចុះថ្ងៃទី ១៤-១០-២០១៩ របស់សាលាដំបូងខេត្តកំពត ។

២១-ទណ្ឌិតឈ្មោះ: **ឡេង ជីកុន** ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២៥ “ក” ចុះថ្ងៃទី ០២-៤-២០១៩ របស់សាលាដំបូងខេត្តកំពត ។





២២-ទណ្ឌិតឈ្មោះ: **ថៃ រតនា** ភេទប្រុស អាយុ ៣៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩០ “យ” ចុះថ្ងៃទី ១១-៤-២០១៨ របស់សាលាដំបូងខេត្តកំពត ។

២៣-ទណ្ឌិតឈ្មោះ: **ម៉ឺត លុច** ភេទប្រុស អាយុ ៣៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ១១៩ “ខ” ចុះថ្ងៃទី ០៨-៩-២០០៩ របស់សាលាឧទ្ធរណ៍ ។

២៤-ទណ្ឌិតឈ្មោះ: **ស៊ិន សៅ** ភេទប្រុស អាយុ ៤៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៨ “ខ” ចុះថ្ងៃទី ០៦-០១-២០១៦ របស់សាលាដំបូងខេត្តតាកែវ ។

២៥-ទណ្ឌិតឈ្មោះ: **ជឹម សុខលីន** ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៣ “ក” ចុះថ្ងៃទី ២៣-០១-២០២០ របស់សាលាដំបូងខេត្តតាកែវ ។

២៦-ទណ្ឌិតឈ្មោះ: **លី សិមប្រា** ភេទស្រី អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៤ “ក” ចុះថ្ងៃទី ១២-០២-២០២០ របស់សាលាដំបូងខេត្តតាកែវ ។

២៧-ទណ្ឌិតឈ្មោះ: **រុន សុភា** ហៅ ចុច ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩៦ “ង” ចុះថ្ងៃទី ២៦-១២-២០១៨ របស់សាលាដំបូងខេត្តតាកែវ ។

២៨-ទណ្ឌិតឈ្មោះ: **ថៃត ណារិន្ទ** ភេទប្រុស អាយុ ២១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩៩ “ខ” ចុះថ្ងៃទី ២៥-១២-២០១៩ របស់សាលាដំបូងខេត្តតាកែវ ។

២៩-ទណ្ឌិតឈ្មោះ: **ហេង ជានី** ភេទស្រី អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩៩ “ខ” ចុះថ្ងៃទី ២៥-១២-២០១៩ របស់សាលាដំបូងខេត្តតាកែវ ។

៣០-ទណ្ឌិតឈ្មោះ: **ឌុំ រីយ៉ា** ភេទស្រី អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥០ “យ” ចុះថ្ងៃទី ០៦-១១-២០១៩ របស់សាលាដំបូងខេត្តតាកែវ ។

៣១-ទណ្ឌិតឈ្មោះ: **សុខ ពិសិដ្ឋ** ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២ “ង” ចុះថ្ងៃទី ២១-០២-២០១៩ របស់សាលាដំបូងខេត្តតាកែវ ។



៣២-ទណ្ឌិតឈ្មោះ: **ស៊ីង យ៉ាងគោ** ភេទប្រុស អាយុ ១៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ១៩ "ឆ" ចុះថ្ងៃទី ០៥-៦-២០១៩ របស់សាលាដំបូងខេត្តតាកែវ ។

៣៣-ទណ្ឌិតឈ្មោះ: **យិន យី** ភេទប្រុស អាយុ ១៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៩ "ខ" ចុះថ្ងៃទី ២៦-៦-២០១៨ របស់សាលាដំបូងខេត្តតាកែវ ។

៣៤-ទណ្ឌិតឈ្មោះ: **ណុម លីហូ** ភេទប្រុស អាយុ ១៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៣០ "ច" ចុះថ្ងៃទី ០៥-៩-២០១៨ របស់សាលាដំបូងខេត្តតាកែវ ។

៣៥-ទណ្ឌិតឈ្មោះ: **ចែង ចំរើន** ភេទប្រុស អាយុ ៣១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០ "យ" ចុះថ្ងៃទី ២១-០២-២០១៩ របស់សាលាដំបូងខេត្តតាកែវ ។

៣៦-ទណ្ឌិតឈ្មោះ: **អង់ ភារ៉ា** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ២១ "ខ" ចុះថ្ងៃទី ២៥-៤-២០១៦ របស់សាលាដំបូងខេត្តព្រះសីហនុ ។

៣៧-ទណ្ឌិតឈ្មោះ: **ម៉េង ហ៊ុន** ភេទប្រុស អាយុ ១៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ២១ "ខ" ចុះថ្ងៃទី ២៥-៤-២០១៦ របស់សាលាដំបូងខេត្តព្រះសីហនុ ។

៣៨-ទណ្ឌិតឈ្មោះ: **វី គី (VICKY)** ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦១ "យ" ចុះថ្ងៃទី ២៤-១០-២០១៦ របស់សាលាដំបូងខេត្តព្រះសីហនុ ។

៣៩-ទណ្ឌិតឈ្មោះ: **ឌុល សារ៉េត** ភេទប្រុស អាយុ ៣៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧១/០៦ "គ" ចុះថ្ងៃទី ១២-៣-២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ ។

៤០-ទណ្ឌិតឈ្មោះ: **យឿន ជារ៉ុន** ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៣៧/៣១ "យ" ចុះថ្ងៃទី ១៤-៦-២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ ។

៤១-ទណ្ឌិតឈ្មោះ: **សាយ គុណ** ហៅ ដុល្លារ ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨០/១៧ "ញ" ចុះថ្ងៃទី ០៨-៥-២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ ។



៤២-ទណ្ឌិតឈ្មោះ: **ទេព ឡេង** ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩១/២៣ “ឈ” ចុះថ្ងៃទី ២៨-៥-២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ ។

៤៣-ទណ្ឌិតឈ្មោះ: **ពត រដ្ឋា** ភេទស្រី អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៩ “ឃ” ចុះថ្ងៃទី ១៥-២-២០១៦ របស់សាលាដំបូងខេត្តព្រះសីហនុ។

៤៤-ទណ្ឌិតឈ្មោះ: **ជុំ ជាង ឬ អែម ជាង** ភេទប្រុស អាយុ ៤៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ “ឃ” ចុះថ្ងៃទី ០៥-០១-២០១៦ របស់សាលាដំបូងខេត្តព្រះសីហនុ ។

៤៥-ទណ្ឌិតឈ្មោះ: **ផែ ជា** ភេទប្រុស អាយុ ១៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៤ “គ” ចុះថ្ងៃទី ០៣-១០-២០១៨ របស់សាលាដំបូងខេត្តក្រចេះ ។

៤៦-ទណ្ឌិតឈ្មោះ: **ហេង ស៊ិនហៃ** ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩៩ “ខ” ចុះថ្ងៃទី ០៤-៧-២០១៩ របស់សាលាដំបូងខេត្តក្រចេះ ។

៤៧-ទណ្ឌិតឈ្មោះ: **ផាន វ៉ាន់ណា** ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២០០ “ឃ” ចុះថ្ងៃទី ០៤-៧-២០១៩ របស់សាលាដំបូងខេត្តក្រចេះ ។

៤៨-ទណ្ឌិតឈ្មោះ: **ម៉ីន ចន** ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៣ “ខ” ចុះថ្ងៃទី០១-៨-២០១៧ របស់សាលាដំបូងខេត្តក្រចេះ ។

៤៩-ទណ្ឌិតឈ្មោះ: **ហាស ហាន** ភេទប្រុស អាយុ ៤០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥២ “ខ” ចុះថ្ងៃទី ០១-៨-២០១៧ របស់សាលាដំបូងខេត្តក្រចេះ ។

៥០-ទណ្ឌិតឈ្មោះ: **ស្រីម វាន់ឡើង** ហៅ ចាន់ ភេទប្រុស អាយុ ៤១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៩៣ ក្រII “ឈ” ចុះថ្ងៃទី ១៥-១១-២០១៧ របស់សាលាឧទ្ធរណ៍ ។

៥១-ទណ្ឌិតឈ្មោះ: **សំបាត់ ឆា** ហៅ ស៊ីម ធា ភេទប្រុស អាយុ ៤១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣០ “គ” ចុះថ្ងៃទី ២៦-៦-២០១៧ របស់សាលាដំបូងខេត្តក្រចេះ ។

៥២-ទណ្ឌិតឈ្មោះ: **ឡៀង ធីឡៀង** ភេទស្រី អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៥១ “ក្រIIប” ចុះថ្ងៃទី ២១-៥-២០១៨ របស់សាលាឧទ្ធរណ៍ ។



៥៣-ទណ្ឌិតឈ្មោះ **ឃុត វិទ្ធី** ភេទប្រុស អាយុ ៥៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៣ “ឃ” ចុះថ្ងៃទី ១៩-០២-២០១៨ របស់សាលាដំបូងខេត្តក្រចេះ។

៥៤-ទណ្ឌិតឈ្មោះ **ឡា ណារ៉ុន** ហៅ រស់ ភេទប្រុស អាយុ ៣១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤ “ឃ” ចុះថ្ងៃទី ២០-៥-២០១៥ របស់សាលាដំបូងខេត្តក្រចេះ។

៥៥-ទណ្ឌិតឈ្មោះ **ឈុយ កក្កដា** ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៧ “ញ” ចុះថ្ងៃទី ២៤-៤-២០១៨ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៥៦-ទណ្ឌិតឈ្មោះ **ហ៊ឺ ពិសិដ្ឋ** ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២ “ឃ” ចុះថ្ងៃទី ២១-៨-២០១៨ របស់សាលាដំបូងខេត្តប៉ៃលិន ។

៥៧-ទណ្ឌិតឈ្មោះ **ឡុញ ឡា** ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៤ “ច” ចុះថ្ងៃទី ២៤-៥-២០១៨ របស់សាលាដំបូងខេត្តសៀមរាប ។

៥៨-ទណ្ឌិតឈ្មោះ **ចិន ស៊ាន់** ភេទស្រី អាយុ ៣៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ០៦ ចុះថ្ងៃទី ១០-០១-២០១៨ របស់តុលាការកំពូល ។

៥៩-ទណ្ឌិតឈ្មោះ **ឱ ម៉ិនណែល** ហៅ តុង ភេទប្រុស អាយុ ៣៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ១០១ “ក្រVសស” ចុះថ្ងៃទី ១៤-១១-២០១៩ របស់សាលាឧទ្ធរណ៍ ។

៦០-ទណ្ឌិតឈ្មោះ **ឆៅ ចន** ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៩ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣ “ខ” ចុះថ្ងៃទី ១៤-៨-២០១៣ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។

៦១-ទណ្ឌិតឈ្មោះ **ពៅ សាឡើន** ភេទប្រុស អាយុ ៥១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ “គ” ចុះថ្ងៃទី ២២-៦-២០១៧ របស់សាលាដំបូងខេត្តព្រះវិហារ ។

៦២-ទណ្ឌិតឈ្មោះ **យឹម ឈឿម** ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៧ក្រ III” ន” ចុះថ្ងៃទី ០៣-៨-២០១៧ របស់សាលាឧទ្ធរណ៍ ។



៦៣-ទណ្ឌិតឈ្មោះ **ធីម វិជ្ជា** ភេទប្រុស អាយុ ២១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៧ ក្រអ "ន" ចុះថ្ងៃទី ០៣-៨-២០១៧ របស់សាលាឧទ្ធរណ៍ ។

៦៤-ទណ្ឌិតឈ្មោះ **ទេវ ឃឹម** ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤២ "គ" ចុះថ្ងៃទី ២៧-៧-២០១៦ របស់សាលាដំបូងខេត្តព្រះវិហារ ។

៦៥-ទណ្ឌិតឈ្មោះ **លី ស៊ីន** ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣០ "ខ" ចុះថ្ងៃទី ១៤-១២-២០១៧ របស់សាលាដំបូងខេត្តព្រះវិហារ ។

៦៦-ទណ្ឌិតឈ្មោះ **ឌុំល គី** ភេទប្រុស អាយុ ៧០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៥ "ក" ចុះថ្ងៃទី ១៨-៧-២០១៨ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។

៦៧-ទណ្ឌិតឈ្មោះ **វ៉ា ឌីនសិទ្ធិ** ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៦ "ខ" ចុះថ្ងៃទី ២៣-៦-២០១៦ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។

៦៨-ទណ្ឌិតឈ្មោះ **សួស ច័ន្ទឧត្តម** ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥៥ ខែ តាមអំណាចសាលក្រមលេខ ០៤ "ក" ចុះថ្ងៃទី ២៧-០២-២០១៩ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។

៦៩-ទណ្ឌិតឈ្មោះ **អននៈ កែវ** ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៥ "ង" ចុះថ្ងៃទី ២៣-០១-២០១៩ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។

៧០-ទណ្ឌិតឈ្មោះ **សុន នី** ហៅ ស៊ាន ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦១ "ក្រវរន" ចុះថ្ងៃទី១៨-៩-២០១៩ របស់សាលាឧទ្ធរណ៍ ។

៧១-ទណ្ឌិតឈ្មោះ **ខាតុច្ប ផេវសីហា** ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣២ "ក" ចុះថ្ងៃទី ០៦-៦-២០១៦ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។

៧២-ទណ្ឌិតឈ្មោះ **ឃឿង កែវរស្មី** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៥ "ខ" ចុះថ្ងៃទី ២៤-៤-២០១៩ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។



៧៣-ទណ្ឌិតឈ្មោះ: **រស់ ស៊ីវុត្តា** ហៅ ម៉ៅ ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៥ “ខ” ចុះថ្ងៃទី ២៤-៤-២០១៩ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។

៧៤-ទណ្ឌិតឈ្មោះ: **នា ដារ៉ា** ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៣ “ឆ” ចុះថ្ងៃទី ១៤-១១-២០១៨ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។

៧៥-ទណ្ឌិតឈ្មោះ: **នាំ នា** ភេទប្រុស អាយុ ៤៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២ “ក” ចុះថ្ងៃទី ០៦-៤-២០១៧ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។

៧៦-ទណ្ឌិតឈ្មោះ: **ហាន សុវ៉ាន់នី** ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៥ “គ” ចុះថ្ងៃទី ១៥-១២-២០១៧ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។

៧៧-ទណ្ឌិតឈ្មោះ: **ឌូ សំណាង** ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៤១ “ង” ចុះថ្ងៃទី ១៧-១០-២០១៩ របស់សាលាដំបូងខេត្តរតនគិរី ។

៧៨-ទណ្ឌិតឈ្មោះ: **ណុម វិមុល** ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ “ច” ចុះថ្ងៃទី ៣០-០១-២០១៨ របស់សាលាដំបូងខេត្តរតនគិរី ។

៧៩-ទណ្ឌិតឈ្មោះ: **ថៃក សុភ័ក្រ** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៧ “ឃ” ចុះថ្ងៃទី ២៦-១២-២០១៧ របស់សាលាដំបូងខេត្តរតនគិរី ។

៨០-ទណ្ឌិតឈ្មោះ: **វ៉ាន់ ស្នី** ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥១ “គ” ចុះថ្ងៃទី ១៧-១២-២០១៨ របស់សាលាដំបូងខេត្តរតនគិរី ។

៨១-ទណ្ឌិតឈ្មោះ: **ប្រាក់ ភារុណ** ភេទប្រុស អាយុ ៤៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តែទោសនេះអនុវត្តក្នុងពន្ធនាគារកំណត់ ៤ ឆ្នាំ ទោសសល់ព្យួរ តាមអំណាចសាលក្រមលេខ ៤៩ “គ” ចុះថ្ងៃទី ១៤-១២-២០១៨ របស់សាលាដំបូងខេត្តរតនគិរី ។

៨២-ទណ្ឌិតឈ្មោះ: **នាង ស៊ីម** ហៅ ម៉ែអាប៉ាវ ភេទស្រី អាយុ ៤២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ “ច” ចុះថ្ងៃទី ២៤-៤-២០១៧ របស់សាលាដំបូងខេត្តរតនគិរី ។



៨៣-ទណ្ឌិតឈ្មោះ: **ម៉ៅ សារី** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣០ "ខ" ចុះថ្ងៃទី ២២-១១-២០១៦ របស់សាលាដំបូងខេត្តរតនគិរី ។

៨៤-ទណ្ឌិតឈ្មោះ: **លី រិន** ហៅ កុយ ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៩ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៤ "យ" ចុះថ្ងៃទី ១២-០១-២០១៤ របស់សាលាដំបូងខេត្តរតនគិរី ។

៨៥-ទណ្ឌិតឈ្មោះ: **ចាន់ សុភិម** ភេទប្រុស អាយុ ៣៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១ "យ" ចុះថ្ងៃទី ១៧-៥-២០១៧ របស់សាលាដំបូងខេត្តរតនគិរី ។

៨៦-ទណ្ឌិតឈ្មោះ: **កែវ វ៉ានី** ភេទប្រុស អាយុ ១៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២៩ ចុះថ្ងៃទី ០៨-៨-២០១៨ របស់សាលាដំបូងខេត្តមណ្ឌលគិរី ។

៨៧-ទណ្ឌិតឈ្មោះ: **ហ៊ុន ទូសានិក** ហៅ ពៅ ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៣ ក្រវ "ល" ចុះថ្ងៃទី ១៧-៥-២០១៨ របស់សាលាឧទ្ធរណ៍ ។

៨៨-ទណ្ឌិតឈ្មោះ: **វីង ខ្លីង** ហៅ ពេជ្រ ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៣ "ខ.២"/៥៣៨ ចុះថ្ងៃទី ១២-៩-២០១៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៨៩-ទណ្ឌិតឈ្មោះ: **រីន សន** ភេទប្រុស អាយុ ៤៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៦ "យ" ចុះថ្ងៃទី ០៤-៧-២០១៨ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៩០-ទណ្ឌិតឈ្មោះ: **ឡេង គី** ភេទប្រុស អាយុ ៦៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៤ "ច" ចុះថ្ងៃទី ២៤-៨-២០១៧ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៩១-ទណ្ឌិតឈ្មោះ: **ឡុន ហុន** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩៦ "ង" ចុះថ្ងៃទី ៣០-១១-២០១៧ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៩២-ទណ្ឌិតឈ្មោះ: **វ៉ាន់ ឌុល** ភេទប្រុស អាយុ ១៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៥ "ដ" ចុះថ្ងៃទី ០៧-១១-២០១៦ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៩៣-ទណ្ឌិតឈ្មោះ: **សាន់យ៉ា វច្យា** ហៅ ប៊ឹម ភេទប្រុស អាយុ ៣៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៤-០១-២០១៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។



៩៤-ទណ្ឌិតឈ្មោះ: **ជិន សារិក្ក** ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ២៤ “ឆ” ចុះថ្ងៃទី ២៩-៣-២០១៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៩៥-ទណ្ឌិតឈ្មោះ: **ចេង ជន** ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៣៦ “ឆ” ចុះថ្ងៃទី ៣០-៤-២០១៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៩៦-ទណ្ឌិតឈ្មោះ: **ឈុក ខើយស្រីនីន** ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៧ “ញ” ចុះថ្ងៃទី ២៤-៤-២០១៨ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៩៧-ទណ្ឌិតឈ្មោះ: **ចន ភ័រ៉ាចេម** ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តែទោសនេះអនុវត្តក្នុងពន្ធនាគារកំណត់ ៣ ឆ្នាំ ឯទោសសល់ពីនេះត្រូវព្យួរធម្មតា តាមអំណាចសាលក្រមលេខ ២៣ “ឆ” ចុះថ្ងៃទី ២៩-៣-២០១៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៩៨-ទណ្ឌិតឈ្មោះ: **ហាម ឌុយ** ភេទប្រុស អាយុ ៣៩ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩ “យ” ចុះថ្ងៃទី ១៥-០១-២០១៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៩៩-ទណ្ឌិតឈ្មោះ: **យុត សារីន** ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៥ “យ” ចុះថ្ងៃទី ០៤-១០-២០១៨ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១០០-ទណ្ឌិតឈ្មោះ: **អូង ឈៀងហៃ** ភេទប្រុស អាយុ ៥១ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៦ “ដ” ចុះថ្ងៃទី ១៧-០១-២០១៧ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១០១-ទណ្ឌិតឈ្មោះ: **ភ័រ៉ា ម៉ីនធឿន** ហៅ រុធ ភេទប្រុស អាយុ ៥១ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រម លេខ ៤៥ “ឈ” ចុះថ្ងៃទី ២០-៧-២០១៧ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១០២-ទណ្ឌិតឈ្មោះ: **សុន គឹមសាន** ភេទប្រុស អាយុ ៣១ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩ “យ” ចុះថ្ងៃទី ១៥-០១-២០១៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១០៣-ទណ្ឌិតឈ្មោះ: **លី ម៉ីនធី** ភេទប្រុស អាយុ ៣៧ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៤ “ញ”/៨១០ ចុះថ្ងៃទី ២៤-១២-២០១៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។





១០៤-ទណ្ឌិតឈ្មោះ **លោក វង្សពិទ្ធ** ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៨៥ “ដ” ចុះថ្ងៃទី ១៧-១០-២០១៨ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១០៥-ទណ្ឌិតឈ្មោះ **ភ័ន ស្រីយិន** ហៅ ញ៉ាញ ភេទប្រុស អាយុ ១៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៤ “ដ” ចុះថ្ងៃទី ១៣-០២-២០១៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១០៦-ទណ្ឌិតឈ្មោះ **លី ម៉ីនតែ** ភេទប្រុស អាយុ ៣៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៤ “ដ” ចុះថ្ងៃទី ១៣-០២-២០១៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១០៧-ទណ្ឌិតឈ្មោះ **ហេង វេ** ភេទប្រុស អាយុ ៣៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ០៦ “ដ” ចុះថ្ងៃទី ១៣-០២-២០១៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១០៨-ទណ្ឌិតឈ្មោះ **ឡាយ សុផល** ភេទប្រុស អាយុ៣៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៤ “ឆ” ចុះថ្ងៃទី ១៦-០១-២០១៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១០៩-ទណ្ឌិតឈ្មោះ **ហេង វណ្ណារ** ហៅ តុល ភេទប្រុស អាយុ ៣៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨ “ឃ” ចុះថ្ងៃទី ១៥-០១-២០១៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១១០-ទណ្ឌិតឈ្មោះ **រឹម សឿន** ហៅ តឿ ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ២០ “ជ” ចុះថ្ងៃទី ៣០-៣-២០១៧ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១១១-ទណ្ឌិតឈ្មោះ **ហែម មុនីធី** ហៅ DJ Lion ភេទប្រុស អាយុ ៣៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥០ ក្រ១១ “ង” ចុះថ្ងៃទី ២១-០១-២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១១២-ទណ្ឌិតឈ្មោះ **តែវ ឡាដា** ភេទប្រុស អាយុ ៣៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ២០ “ក្រVទល” ចុះថ្ងៃទី២០-៣-២០១៩ របស់សាលាឧទ្ធរណ៍ ។

១១៣-ទណ្ឌិតឈ្មោះ **ឆៀង សាម៉េច** ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៧៨ “ក្រ.Vច” ចុះថ្ងៃទី ២៨-១២-២០១៧ របស់សាលាឧទ្ធរណ៍ ។



១១៤-ទណ្ឌិតឈ្មោះ: **នា មិនា** ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៧ ក្រII “ញ” ចុះថ្ងៃទី ៣១-៥-២០១៩ របស់សាលាឧទ្ធរណ៍ ។

១១៥-ទណ្ឌិតឈ្មោះ: **សុខ រ៉ុយ** ភេទប្រុស អាយុ ៣៦ ឆ្នាំ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៣ ក្រII “ល” ចុះថ្ងៃទី ១៨-៣-២០១៩ របស់សាលាឧទ្ធរណ៍ ។

១១៦-ទណ្ឌិតឈ្មោះ: **សេង សន** ហៅ ឌីន ភេទប្រុស អាយុ ៥៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ១០ “ក្រIVសស” ចុះថ្ងៃទី ០៩-០១-២០១៧ របស់សាលាឧទ្ធរណ៍ ។

១១៧-ទណ្ឌិតឈ្មោះ: **មិន ដោង** ភេទប្រុស អាយុ ៥៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៣០ “ក្រVសស” ចុះថ្ងៃទី ២៦-១២-២០១៨ របស់សាលាឧទ្ធរណ៍ ។

១១៨-ទណ្ឌិតឈ្មោះ: **សុខ តែ** ហៅ ឆេះ ភេទប្រុស អាយុ ៣៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣១៣ ចុះថ្ងៃទី ១២-៧-២០១៨ របស់តុលាការកំពូល ។

១១៩-ទណ្ឌិតឈ្មោះ: **ឌុយ សុភ័ក្ត្រ** ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣០៥ ចុះថ្ងៃទី ២៣-៧-២០១៨ របស់តុលាការកំពូល ។

១២០-ទណ្ឌិតឈ្មោះ: **រ៉េត ម៉ុនណាត** ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៩ ឆ្នាំ តាមអំណាចសាលដីកាលេខ ៧៦ “ក្រIVសស” ចុះថ្ងៃទី ០៣-៨-២០១៥ របស់សាលាឧទ្ធរណ៍ ។

១២១-ទណ្ឌិតឈ្មោះ: **អន ចន្ទា** ហៅ វ៉ា ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤២ “ក្រVI ច” ចុះថ្ងៃទី ២០-៦-២០១៩ របស់សាលាឧទ្ធរណ៍ ។

១២២-ទណ្ឌិតឈ្មោះ: **ម៉ែន ថារ៉ូ** ហៅ មែន សុខ ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤២ “ក្រ.VI.ច” ចុះថ្ងៃទី ២០-៦-២០១៩ របស់សាលាឧទ្ធរណ៍ ។

១២៣-ទណ្ឌិតឈ្មោះ: **យិន ម៉ុនណា** ហៅ តូ ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៧៤ “ល” ចុះថ្ងៃទី ០៨-១២-២០១០ របស់សាលាឧទ្ធរណ៍ ។



១២៤-ទណ្ឌិតឈ្មោះ: **ឌុប ណារិន** ភេទប្រុស អាយុ ២១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៥ “ក្រIIប” ចុះថ្ងៃទី ២២-៤-២០១៦ របស់សាលាឧទ្ធរណ៍។

១២៥-ទណ្ឌិតឈ្មោះ: **ធឿន សុនិច** ភេទប្រុស អាយុ ៣៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ ៦ ខែ តាមអំណាចសាលដីកាលេខ ៦៤ ក្រII “ញ” ចុះថ្ងៃទី ១៩-៩-២០១៩ របស់សាលាឧទ្ធរណ៍ ។

១២៦-ទណ្ឌិតឈ្មោះ: **ឃុយ បុរី** ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៧៧ ក្រV “វ” ចុះថ្ងៃទី ០៤-១១-២០១៩ របស់សាលាឧទ្ធរណ៍ ។

១២៧-ទណ្ឌិតឈ្មោះ: **ឿង ខាន់ឡុន** ភេទប្រុស អាយុ ៤៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៥ ក្រIV “ណ” ចុះថ្ងៃទី ២២-៤-២០១៨ របស់សាលាឧទ្ធរណ៍ ។

១២៨-ទណ្ឌិតឈ្មោះ: **SUN HUAMING KANE** ភេទប្រុស អាយុ ៣៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៩ ក្រVI “បស” ចុះថ្ងៃទី ០៩-៨-២០១៨ របស់សាលាឧទ្ធរណ៍។

១២៩-ទណ្ឌិតឈ្មោះ: **MUHAMED SUHAEI KUTHBDEEN** ភេទប្រុស អាយុ ៥១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៦ ចុះថ្ងៃទី ២១-០២-២០១៨ របស់តុលាការកំពូល ។

១៣០-ទណ្ឌិតឈ្មោះ: **ម៉ឺ សំណាង** ភេទប្រុស អាយុ ១៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលដីកាលេខ ៥៣ ក្រII “ល” ចុះថ្ងៃទី ១៧-៩-២០១៩ របស់សាលាឧទ្ធរណ៍ ។

១៣១-ទណ្ឌិតឈ្មោះ: **នេត ស្មីកន្ទិកា** ភេទស្រី អាយុ ១៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៨២ ក្រVI “ប.ស” ចុះថ្ងៃទី ២៨-៩-២០១៨ របស់សាលាឧទ្ធរណ៍ ។

១៣២-ទណ្ឌិតឈ្មោះ: **ម៉ឺញ ស្រីនាង** ភេទស្រី អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨២៥ “ហ” ក្រ៥ ចុះថ្ងៃទី ០៧-១១-២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១៣៣-ទណ្ឌិតឈ្មោះ: **ទេព សុគន្ធី** ភេទស្រី អាយុ ៣៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២៣ “ក្រ៣ន” ចុះថ្ងៃទី ២៧-០២-២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញ ។



១៣៤-ទណ្ឌិតឈ្មោះ: **ខន ស៊ីន្ទុន** ហៅ ល័ក្ខ ភេទស្រី អាយុ ៤៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៥ “ក្រVសស” ចុះថ្ងៃទី ១២-៣-២០១៩ របស់សាលាឧទ្ធរណ៍ ។

១៣៥-ទណ្ឌិតឈ្មោះ: **កេវ វីហៀង** ហៅ ស្រីកែវ ភេទស្រី អាយុ ៤២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ១១៥ “ក្រ.សវ”ចុះថ្ងៃទី ២០-១០-២០១៦ របស់សាលាឧទ្ធរណ៍ ។

១៣៦-ទណ្ឌិតឈ្មោះ: **ម៉ុយ សាម៉ុន** ភេទស្រី អាយុ ៤៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៤២ ក្រIV “សស” ចុះថ្ងៃទី ២៦-១២-២០១៧ របស់សាលាឧទ្ធរណ៍ ។

១៣៧-ទណ្ឌិតឈ្មោះ: **អើត គុន** ភេទស្រី អាយុ ៥៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៤២ ក្រIV “សស” ចុះថ្ងៃទី ២៦-១២-២០១៧ របស់សាលាឧទ្ធរណ៍ ។

១៣៨-ទណ្ឌិតឈ្មោះ: **ទូច ស្រីលីស** ភេទស្រី អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៤៨ “ក្រ៥ល” ចុះថ្ងៃទី ១៨-៤-២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១៣៩-ទណ្ឌិតឈ្មោះ: **សា គ្រីណា** ហៅ ចិន ភេទស្រី អាយុ ៣២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣២៩ “ក្រ៥ធ” ចុះថ្ងៃទី ១៨-៥-២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១៤០-ទណ្ឌិតឈ្មោះ: **វី ម៉ីលីន** ភេទស្រី អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៤៥ ក្រ៤ “ប” ចុះថ្ងៃទី ១៨-១០-២០១៦ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១៤១-ទណ្ឌិតឈ្មោះ: **ថៃ ស្រីរ័ត្ន** ភេទស្រី អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៤ “ក្រ៤ប” ចុះថ្ងៃទី ១៦-៣-២០១៧ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១៤២-ទណ្ឌិតឈ្មោះ: **អេតឃ្រុស ចន្ទី** ហៅ ស្រីលា ភេទស្រី អាយុ ១៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩៣១ “ខ” ចុះថ្ងៃទី ០៥-៧-២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១៤៣-ទណ្ឌិតឈ្មោះ: **សារ៉ាន់ ម៉ារី** ភេទស្រី អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩២២ “ជ១” ក្រ១១ ចុះថ្ងៃទី ២៨-១២-២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ ។



១៤៤-ទណ្ឌិតឈ្មោះ: **ម៉ែន ចាន់ធឿន** ភេទស្រី អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧១៨ ក្រព "ច" ចុះថ្ងៃទី ២៥-៥-២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១៤៥-ទណ្ឌិតឈ្មោះ: **សេង ចាន់រី** ភេទស្រី អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩២៥ "ខ" ចុះថ្ងៃទី ០៣-៤-២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១៤៦-ទណ្ឌិតឈ្មោះ: **ហាស សុរិយា** ភេទស្រី អាយុ ២១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៩ ក្រII "ល" ចុះថ្ងៃទី ១៧-៥-២០១៨ របស់សាលាឧទ្ធរណ៍ ។

១៤៧-ទណ្ឌិតឈ្មោះ: **ម៉ែន វិនយុទ** ភេទស្រី អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ១០ ក្រVI "បស" ចុះថ្ងៃទី ១៤-០២-២០២០ របស់សាលាឧទ្ធរណ៍ ។

១៤៨-ទណ្ឌិតឈ្មោះ: **ឡេ ធួចា** ភេទស្រី អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៥ ក្រII "ល" ចុះថ្ងៃទី ១១-៦-២០១៩ របស់សាលាឧទ្ធរណ៍ ។

១៤៩-ទណ្ឌិតឈ្មោះ: **យឿន ស្រីនុច** ភេទស្រី អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៧០ ក្រV "សស" ចុះថ្ងៃទី ១៣-៧-២០១៨ របស់សាលាឧទ្ធរណ៍ ។

១៥០-ទណ្ឌិតឈ្មោះ: **យ៉ុង ឆូ** ភេទស្រី អាយុ ៥២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៥ ក្រVI "ប.ស" ចុះថ្ងៃទី ១៧-៥-២០១៨ របស់សាលាឧទ្ធរណ៍ ។

១៥១-ទណ្ឌិតឈ្មោះ: **សំ ស្រីលក្ខ** ភេទស្រី អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៩ "ក្រIVរន" ចុះថ្ងៃទី ១៤-៨-២០១៨ របស់សាលាឧទ្ធរណ៍ ។

១៥២-ទណ្ឌិតឈ្មោះ: **ឡេង វិជិត** ភេទស្រី អាយុ ៥៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦១ "ក្រ.VI.ច" ចុះថ្ងៃទី ១២-១១-២០១៨ របស់សាលាឧទ្ធរណ៍ ។

១៥៣-ទណ្ឌិតឈ្មោះ: **តាំង ម៉ូនីកា** ភេទស្រី អាយុ ៣៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៣៧ "V" ចុះថ្ងៃទី ២៣-៩-២០១៩ របស់តុលាការកំពូល ។



១៥៤-ទណ្ឌិតឈ្មោះ: **អ៊ុន ជានីន** ភេទស្រី អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៣៥ ចុះថ្ងៃទី ២២-៤-២០១៩ របស់តុលាការកំពូល ។

១៥៥-ទណ្ឌិតឈ្មោះ: **ថង់ ស្រីម៉ាម** ហៅ ស្រីហោង ភេទស្រី អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៨១ ចុះថ្ងៃទី ២៧-៥-២០១៩ របស់តុលាការកំពូល ។

១៥៦-ទណ្ឌិតឈ្មោះ: **សុខ សារ៉េត** ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៣ "គ" ចុះថ្ងៃទី ៣០-៣-២០១៨ របស់សាលាដំបូងខេត្តកណ្តាល ។

១៥៧-ទណ្ឌិតឈ្មោះ: **ហួត គឹមសាន** ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧២ "ញ" ចុះថ្ងៃទី ០៧-៥-២០១៨ របស់សាលាដំបូងខេត្តកណ្តាល ។

១៥៨-ទណ្ឌិតឈ្មោះ: **លឹម ត្រី** ហៅ លី គី ភេទប្រុស អាយុ ៣១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៤៥ ចុះថ្ងៃទី ២៩-៤-២០១៩ របស់តុលាការកំពូល ។

១៥៩-ទណ្ឌិតឈ្មោះ: **ជួប សុវណ្ណារិទ្ធិ** ភេទប្រុស អាយុ ១៩ ឆ្នាំ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៣៥ "ឡ" ក្រ.៤ ចុះថ្ងៃទី ១០-៦-២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១៦០-ទណ្ឌិតឈ្មោះ: **ឆុន ការម្យ ឬឆុន កិរម្យ ឬឆុន កិរម្យ** ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៨ "ឆ" ចុះថ្ងៃទី ១៣-៧-២០១៦ របស់សាលាដំបូងខេត្តព្រះសីហនុ។

១៦១-ទណ្ឌិតឈ្មោះ: **ហៃ ផាន់** ហៅ ឈឿន ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៥ "ក្រ IV រន" ចុះថ្ងៃទី ២៧-៩-២០១៨ របស់សាលាឧទ្ធរណ៍ ។

១៦២-ទណ្ឌិតឈ្មោះ: **វ៉ាន់ ជីវន្ត** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ១០៦ ក្រIII "ណ" ចុះថ្ងៃទី ២១-១១-២០១៦ របស់សាលាឧទ្ធរណ៍ ។

១៦៣-ទណ្ឌិតឈ្មោះ: **សុខ និហួត** ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៤ "ក្រ VI ស" ចុះថ្ងៃទី ១៦-៧-២០១៩ របស់សាលាឧទ្ធរណ៍ ។



១៦៤-ទណ្ឌិតឈ្មោះ: **លី រ៉ានី** ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៤ "ក្រIVសស" ចុះថ្ងៃទី ១៥-៣-២០១៧ របស់សាលាឧទ្ធរណ៍ ។

១៦៥-ទណ្ឌិតឈ្មោះ: **ចិន ប័ន្ទនាសនា** ភេទប្រុស អាយុ ២១ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៥៥ ក្រII "រ" ចុះថ្ងៃទី ០៨-៨-២០១៨ របស់សាលាឧទ្ធរណ៍ ។

១៦៦-ទណ្ឌិតឈ្មោះ: **ឡេ មិនឃីក** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៥៥ ក្រII "រ" ចុះថ្ងៃទី ០៨-៨-២០១៨ របស់សាលាឧទ្ធរណ៍ ។

១៦៧-ទណ្ឌិតឈ្មោះ: **ម៉េង ធុត្តា** ហៅ រុធ ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៣៨ ចុះថ្ងៃទី ០២-៥-២០១៨ របស់តុលាការកំពូល ។

១៦៨-ទណ្ឌិតឈ្មោះ: **ខឹម សុភា** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៧ "គ" ចុះថ្ងៃទី ០៦-៤-២០១៦ របស់សាលាដំបូងខេត្តកណ្តាល ។

១៦៩-ទណ្ឌិតឈ្មោះ: **នេន វ៉ាន់នេ** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៥៣ ក្រ ៩ "ណ" ចុះថ្ងៃទី ១១-៧-២០១៧ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១៧០-ទណ្ឌិតឈ្មោះ: **ធឿន ស៊ីវាន់** ហៅ ថន ភេទប្រុស អាយុ ២៤ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ២២ "ខ" ចុះថ្ងៃទី ១៣-៧-២០១៧ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

១៧១-ទណ្ឌិតឈ្មោះ: **ម៉ៅ ចិត្ត** ភេទប្រុស អាយុ ២១ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៤ ចុះថ្ងៃទី ០៧-១០-២០១៤ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

១៧២-ទណ្ឌិតឈ្មោះ: **លន់ ភាព** ហៅ ទិត្យ ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រម លេខ ១២ "យ" ចុះថ្ងៃទី ១៦-០១-២០១៧ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

១៧៣-ទណ្ឌិតឈ្មោះ: **សែម រ៉េន** ភេទប្រុស អាយុ ៤៩ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៣ "គ" ចុះថ្ងៃទី ១៦-៨-២០១៦ របស់សាលាដំបូងខេត្តកណ្តាល ។



១៧៤-ទណ្ឌិតឈ្មោះ: **ផន ផែន** ភេទប្រុស អាយុ ៥៣ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣ “ឆ” ចុះថ្ងៃទី ២៥-៤-២០១៦ របស់សាលាដំបូងខេត្តព្រះសីហនុ ។

១៧៥-ទណ្ឌិតឈ្មោះ: **ទន់ ស៊ីណា** ភេទប្រុស អាយុ ៣៦ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៧ ក្រII “ល” ចុះថ្ងៃទី ០៣-៥-២០១៦ របស់សាលាឧទ្ធរណ៍។

១៧៦-ទណ្ឌិតឈ្មោះ: **អ៊ឹម ខឿន** ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ១១៨ “ក្រIIIប” ចុះថ្ងៃទី ២៣-១១-២០១៦ របស់សាលាឧទ្ធរណ៍ ។

១៧៧-ទណ្ឌិតឈ្មោះ: **គុន វិវែន** ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៦ “ញ” ចុះថ្ងៃទី ០៣-០២-២០១៦ របស់សាលាដំបូងខេត្តកណ្តាល ។

១៧៨-ទណ្ឌិតឈ្មោះ: **មួង ស៊ឹម** ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការ សម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២២ “ឆ” ចុះថ្ងៃទី ២៦-៦-២០១៧ របស់សាលាដំបូងខេត្តព្រះសីហនុ។

១៧៩-ទណ្ឌិតឈ្មោះ: **ឡុន វី** ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៦ “ខ” ចុះថ្ងៃទី ១០-១០-២០១៧ របស់សាលាដំបូងខេត្តកំពង់ចាម ។

១៨០-ទណ្ឌិតឈ្មោះ: **អ៊ុន ម៉ុន** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩ “ជ” ចុះថ្ងៃទី ០៣-០១-២០១៩ របស់សាលាដំបូងខេត្តកំពង់ចាម ។

១៨១-ទណ្ឌិតឈ្មោះ: **ហុក សេងហ័រ** ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៩២ ចុះថ្ងៃទី ២៦-៤-២០១៧ របស់តុលាការកំពូល ។

១៨២-ទណ្ឌិតឈ្មោះ: **វិចិត្រ ណារ៉ា** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៦ “ក្រIII” ចុះថ្ងៃទី ១៩-៦-២០០៩ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១៨៣-ទណ្ឌិតឈ្មោះ: **នូ ចាន់លី** ហៅ ទូច ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៧ ក្រII “ល” ចុះថ្ងៃទី ១២-១២-២០១៨ របស់សាលាឧទ្ធរណ៍ ។





១៨៤-ទណ្ឌិតឈ្មោះ: **លុន ឡាន** ភេទប្រុស អាយុ ៤១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៦ "ខ" ចុះថ្ងៃទី ១០-១១-២០១៦ របស់សាលាដំបូងខេត្តកំពង់ចាម ។

១៨៥-ទណ្ឌិតឈ្មោះ: **ជា សារ៉ាន** ហៅ កុក ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២ "ង" ចុះថ្ងៃទី ២១-៧-២០១៤ របស់សាលាដំបូងខេត្តស្វាយរៀង ។

១៨៦-ទណ្ឌិតឈ្មោះ: **អឿង ស៊ីណា** ហៅ ស្នា ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣ "គ" ចុះថ្ងៃទី ០២-៦-២០១៤ របស់សាលាដំបូងខេត្តស្វាយរៀង ។

១៨៧-ទណ្ឌិតឈ្មោះ: **ស្រី សាយ** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១៦ "ឆ" ចុះថ្ងៃទី ៣០-៥-២០១៨ របស់សាលាដំបូងខេត្តស្វាយរៀង ។

១៨៨-ទណ្ឌិតឈ្មោះ: **ចន់ រិទ្ធី** ភេទប្រុស អាយុ ៤១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៩ "គ" ចុះថ្ងៃទី ២១-៥-២០១៤ របស់សាលាដំបូងខេត្តស្វាយរៀង ។

១៨៩-ទណ្ឌិតឈ្មោះ: **ផន ចំរើន** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៨០ "ខ" ចុះថ្ងៃទី ២៣-១១-២០១៧ របស់សាលាដំបូងខេត្តស្វាយរៀង ។

១៩០-ទណ្ឌិតឈ្មោះ: **ណែន ម៉ាឡាត់** ហៅ សុខ ភេទប្រុស អាយុ ៥២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៨៩ ក្រII "ញ" ចុះថ្ងៃទី ២២-១២-២០១៧ របស់សាលាឧទ្ធរណ៍ ។

១៩១-ទណ្ឌិតឈ្មោះ: **ណែម ឡឹម** ភេទប្រុស អាយុ ៤៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨៨ "ឆ" ចុះថ្ងៃទី ១៦-១២-២០១៤ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

១៩២-ទណ្ឌិតឈ្មោះ: **សេង ហាន** ភេទប្រុស អាយុ ៥៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៨ "យ" ចុះថ្ងៃទី ១៣-០២-២០១៤ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

១៩៣-ទណ្ឌិតឈ្មោះ: **លុយ អេង** ភេទស្រី អាយុ ៤៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨០ "ច" ចុះថ្ងៃទី ៣០-០១-២០២០ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។



១៩៤-ទណ្ឌិតឈ្មោះ **សេក ឌុឌី** ហៅ រុំ ភេទប្រុស អាយុ ៣៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៦ ក្រIV “ណ” ចុះថ្ងៃទី ១៦-៥-២០១៩ របស់សាលាដំបូងខេត្តកំពង់ធំ ។

១៩៥-ទណ្ឌិតឈ្មោះ **ម៉ុន សុខា** ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៦ “ន” ចុះថ្ងៃទី ២០-០២-២០១៩ របស់សាលាដំបូងខេត្តកំពង់ធំ ។

១៩៦-ទណ្ឌិតឈ្មោះ **ម៉ាត់ សាម៉ុល** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៣ “ជ” ចុះថ្ងៃទី ០៦-៨-២០១៩ របស់សាលាដំបូងខេត្តកំពង់ធំ ។

១៩៧-ទណ្ឌិតឈ្មោះ **ឈួន ធួ** ភេទប្រុស អាយុ ៤៣ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៨ “យ” ចុះថ្ងៃទី ១៩-១២-២០១៧ របស់សាលាដំបូងខេត្តកំពង់ធំ ។

១៩៨-ទណ្ឌិតឈ្មោះ **ហួន សីហា** ហៅ យន សីហា ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៨ “ក” ចុះថ្ងៃទី ១១-៣-២០១៥ របស់សាលាដំបូងខេត្តកំពង់ធំ ។

១៩៩-ទណ្ឌិតឈ្មោះ **សូ សំឡើង** ភេទប្រុស អាយុ ៥២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣០ “គ” ចុះថ្ងៃទី ០៩-៨-២០១៧ របស់សាលាដំបូងខេត្តកំពង់ធំ ។

២០០-ទណ្ឌិតឈ្មោះ **កែម នៅ** ហៅ គង់ ភេទប្រុស អាយុ ៥២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ “យ” ចុះថ្ងៃទី ០៥-០២-២០១៨ របស់សាលាដំបូងខេត្តកំពង់ធំ ។

២០១-ទណ្ឌិតឈ្មោះ **សេង សាឡែន** ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៨ ចុះថ្ងៃទី ៣០-០១-២០១៩ របស់តុលាការកំពូល ។

២០២-ទណ្ឌិតឈ្មោះ **ឡើង រ៉ាត់** ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥០ “គ” ចុះថ្ងៃទី ០៥-៩-២០១៨ របស់សាលាដំបូងខេត្តកំពង់ធំ ។

២០៣-ទណ្ឌិតឈ្មោះ **ឈៀង លី** ភេទស្រី អាយុ ៤៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣០ “យ” ចុះថ្ងៃទី ០២-០២-២០១៩ របស់សាលាដំបូងខេត្តកំពង់ចាម ។



២០៤-ទណ្ឌិតឈ្មោះ: **កាន គឹមលី** ហៅ មី ភេទប្រុស អាយុ ៤៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០ ក្រវ ៤៧ “ល” ចុះថ្ងៃទី ២០-០២-២០១៧ របស់សាលាឧទ្ធរណ៍ ។

២០៥-ទណ្ឌិតឈ្មោះ: **ម៉ៅ សំអេត** ហៅ ញី ភេទប្រុស អាយុ ៤៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៣៣ “ង” ចុះថ្ងៃទី ០២-៩-២០១៨ របស់សាលាដំបូងខេត្តកំពង់ចាម ។

២០៦-ទណ្ឌិតឈ្មោះ: **លាន ម៉ាម៉េ** ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៤៣ “គ” ចុះថ្ងៃទី ៣១-១០-២០១៨ របស់សាលាដំបូងខេត្តក្បួងឃ្មុំ ។

២០៧-ទណ្ឌិតឈ្មោះ: **សេន ស៊ីម៉ាន** ហៅ កែ ភេទប្រុស អាយុ ៤៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣១៤ “ង” ចុះថ្ងៃទី ១៥-៨-២០១៨ របស់សាលាដំបូងខេត្តក្បួងឃ្មុំ ។

២០៨-ទណ្ឌិតឈ្មោះ: **ញ៉ូ ឆា** ហៅ ជារ ភេទប្រុស អាយុ ៣៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៣៦៩ “យ” ចុះថ្ងៃទី ១២-៩-២០១៨ របស់សាលាដំបូងខេត្តក្បួងឃ្មុំ ។

២០៩-ទណ្ឌិតឈ្មោះ: **នី ចន្ទា** ហៅ ក្រឹម ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤០០ “គ” ចុះថ្ងៃទី ២៦-៩-២០១៨ របស់សាលាដំបូងខេត្តក្បួងឃ្មុំ ។

២១០-ទណ្ឌិតឈ្មោះ: **ជន សារី** ហៅ ទូច ភេទស្រី អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៧ “គ” ចុះថ្ងៃទី ០៤-១១-២០១៦ របស់សាលាដំបូងខេត្តក្បួងឃ្មុំ ។

២១១-ទណ្ឌិតឈ្មោះ: **ម៉ាត់ ញ៉ូ** ភេទប្រុស អាយុ ៣៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៥៤ “ខ” ចុះថ្ងៃទី ០៧-១១-២០១៩ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

២១២-ទណ្ឌិតឈ្មោះ: **ម៉ុន សារី** ហៅ ស៊ុន លី ភេទប្រុស អាយុ ៣៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២២០ “ង” ចុះថ្ងៃទី ២២-៨-២០១៩ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

២១៣-ទណ្ឌិតឈ្មោះ: **លឿង ម៉ារីស** ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២១៧ “គ” ចុះថ្ងៃទី ២០-៨-២០១៩ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។



២១៤-ទណ្ឌិតឈ្មោះ: **ថន សុភាធីន** ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ១៦១ “ឆ” ចុះថ្ងៃទី ១០-៧-២០១៩ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

២១៥-ទណ្ឌិតឈ្មោះ: **ផេង ភ័ណតាយ** ភេទប្រុស អាយុ ២១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២៧ “យ” ចុះថ្ងៃទី ០៦-៦-២០១៩ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

២១៦-ទណ្ឌិតឈ្មោះ: **ទួច ឈុនលី** ហៅ ធី ភេទប្រុស អាយុ ៣៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២៨ “គ” ចុះថ្ងៃទី ១១-៥-២០១៩ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

២១៧-ទណ្ឌិតឈ្មោះ: **សុខ ផែន** ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២១៤ “ខ” ចុះថ្ងៃទី ១៥-៨-២០១៩ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

២១៨-ទណ្ឌិតឈ្មោះ: **និល វេងហុន** ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣០ “យ” ចុះថ្ងៃទី ១២-៦-២០១៩ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

២១៩-ទណ្ឌិតឈ្មោះ: **ថុន បារាំង** ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២៨ “គ” ចុះថ្ងៃទី ១១-៥-២០១៩ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

២២០-ទណ្ឌិតឈ្មោះ: **ថន តប** ហៅ អន្ទិត ភេទប្រុស អាយុ ៣៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៤ “ក” ចុះថ្ងៃទី ០៦-៨-២០១៨ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

២២១-ទណ្ឌិតឈ្មោះ: **ផែន ភារី** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៧៤ “ជ” ចុះថ្ងៃទី ០៤-១០-២០១៧ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

២២២-ទណ្ឌិតឈ្មោះ: **គិន យន** ភេទប្រុស អាយុ ៥៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៧ “ជ” ចុះថ្ងៃទី ១១-០១-២០១៨ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

២២៣-ទណ្ឌិតឈ្មោះ: **ជា ឌាវ** ភេទប្រុស អាយុ ៤០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ “ខ” ចុះថ្ងៃទី ២៨-០២-២០១៧ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។



២២៤-ទណ្ឌិតឈ្មោះ **លុយ ម៉េងឡុក** ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ "ខ" ចុះថ្ងៃទី ២៨-០២-២០១៧ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

២២៥-ទណ្ឌិតឈ្មោះ **កុយ ឌីណា** ហៅ ខ្នារ ភេទប្រុស អាយុ ៣១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣០០ "ឆ" ចុះថ្ងៃទី ១៩-៧-២០១៨ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

២២៦-ទណ្ឌិតឈ្មោះ **ចាន់ សាវិន** ភេទប្រុស អាយុ ៦៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៣ "ខ" ចុះថ្ងៃទី ០៥-៧-២០១៧ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

២២៧-ទណ្ឌិតឈ្មោះ **ល្អា វ៉ាន់និត** ភេទប្រុស អាយុ ២១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ ចុះថ្ងៃទី ០១-៤-២០១៤ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

២២៨-ទណ្ឌិតឈ្មោះ **អ៊ុំ អោតស៊ីវាកកន** ហៅ ណេប ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៦ ក្រII "រ" ចុះថ្ងៃទី ១៣-៣-២០១៩ របស់សាលាឧទ្ធរណ៍ ។

២២៩-ទណ្ឌិតឈ្មោះ **មីន ផាត** ហៅ ឈឹម ភេទប្រុស អាយុ ៣៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៦ ក្រII "រ" ចុះថ្ងៃទី ១៣-៣-២០១៩ របស់សាលាឧទ្ធរណ៍ ។

២៣០-ទណ្ឌិតឈ្មោះ **សំចិត កងកម** ភេទប្រុស អាយុ ៣៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៦ ក្រII "រ" ចុះថ្ងៃទី ១៣-៣-២០១៩ របស់សាលាឧទ្ធរណ៍ ។

២៣១-ទណ្ឌិតឈ្មោះ **គៀត កសក្ដិ** ហៅ អេ ភេទប្រុស អាយុ ៣៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៦ ក្រII "រ" ចុះថ្ងៃទី ១៣-៣-២០១៩ របស់សាលាឧទ្ធរណ៍ ។

២៣២-ទណ្ឌិតឈ្មោះ **ចំរើន លេងឡា** ហៅ ដុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៦៤ "ជ" ចុះថ្ងៃទី ០៩-៤-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៣៣-ទណ្ឌិតឈ្មោះ **វង្ស វី** ភេទប្រុស អាយុ ១៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៩៥ "ដ" ចុះថ្ងៃទី ០៤-១០-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។



២៣៤-ទណ្ឌិតឈ្មោះ **នី ឡឿន** ភេទប្រុស អាយុ ៥១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៨ ក្រV “រ” ចុះថ្ងៃទី ២៤-៤-២០១៥ របស់សាលាឧទ្ធរណ៍។

២៣៥-ទណ្ឌិតឈ្មោះ **ភិល រដ្ឋា** ហៅ ញ៉ាក ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦២ ក្រIII “រ” ចុះថ្ងៃទី ៣០-៧-២០១៥ របស់សាលាឧទ្ធរណ៍ ។

២៣៦-ទណ្ឌិតឈ្មោះ **ហើស ឡឿន** ហៅ ម៉ុំ ភេទប្រុស អាយុ ៣៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៤៣ “យ” ចុះថ្ងៃទី ១៥-៨-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៣៧-ទណ្ឌិតឈ្មោះ **ប្រាស គឹមសេង** ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦០៨ “ក” ចុះថ្ងៃទី ១៨-៩-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៣៨-ទណ្ឌិតឈ្មោះ **តិប ម៉ែន** ភេទប្រុស អាយុ ៤៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៦១ “ក” ចុះថ្ងៃទី ៣១-១០-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៣៩-ទណ្ឌិតឈ្មោះ **រឹម សុភា** ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៥៧ “ខ” ចុះថ្ងៃទី ២៧-៩-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង។

២៤០-ទណ្ឌិតឈ្មោះ **ឡឿន សុភ័ក្រ** ភេទប្រុស អាយុ ៣៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨២៩ “ច” ចុះថ្ងៃទី ២៩-១១-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៤១-ទណ្ឌិតឈ្មោះ **សុខ សុឆារដ្ឋ** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៩ ក្រVI “ប.ស” ចុះថ្ងៃទី ០៧-៣-២០១៨ របស់សាលាឧទ្ធរណ៍ ។

២៤២-ទណ្ឌិតឈ្មោះ **សំ សេត** ហៅ ឆែប ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ១០០ ក្រVI “ប.ស” ចុះថ្ងៃទី ០៥-១១-២០១៨ របស់សាលាឧទ្ធរណ៍។

២៤៣-ទណ្ឌិតឈ្មោះ **យ៉ុត ខុម** ភេទប្រុស អាយុ ៥៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៥៤ “ច” ចុះថ្ងៃទី ១២-១២-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។



២៤៤-ទណ្ឌិតឈ្មោះ **ឡុង វិធី** ហៅ រៀង ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៨ “ខ” ចុះថ្ងៃទី ២៦-៥-២០១៥ របស់សាលាដំបូងខេត្តបាត់ដំបង។

២៤៥-ទណ្ឌិតឈ្មោះ **ស៊ឹម ជារ៉ូ** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨០ “គ” ចុះថ្ងៃទី ១៣-៣-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៤៦-ទណ្ឌិតឈ្មោះ **ជាំ វិរៈ** ហៅ ប៉ូយ ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២ “ខ” ចុះថ្ងៃទី ០៨-០១-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៤៧-ទណ្ឌិតឈ្មោះ **ថា ណា** ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩៦១ “ក” ចុះថ្ងៃទី ១១-១២-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៤៨-ទណ្ឌិតឈ្មោះ **ត្រា ប្រា** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩៦១ “ក” ចុះថ្ងៃទី ១១-១២-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៤៩-ទណ្ឌិតឈ្មោះ **យូ សិណ** ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៩១ “ច” ចុះថ្ងៃទី ១១-៧-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៥០-ទណ្ឌិតឈ្មោះ **ជ្រិន ស៊ីម៉ា** ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៣៤ “ច” ចុះថ្ងៃទី ២៧-៣-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៥១-ទណ្ឌិតឈ្មោះ **ឡាច ទូនធី** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០៧៧ “ខ” ចុះថ្ងៃទី ៣១-១២-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៥២-ទណ្ឌិតឈ្មោះ **សា ហ្សាស់** ហៅ រី ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២១៥ “យ” ចុះថ្ងៃទី ១៨-៣-២០២០ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៥៣-ទណ្ឌិតឈ្មោះ **ឡឿន ឡឿយ** ហៅ រឿន វាយ ភេទប្រុស អាយុ ៤២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៥ “ច” ចុះថ្ងៃទី ២៣-៤-២០១២ របស់សាលាដំបូងខេត្តបាត់ដំបង ។



២៥៤-ទណ្ឌិតឈ្មោះ: **សាន សឿយ** ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥២២ “ជ” ចុះថ្ងៃទី ២៤-៧-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៥៥-ទណ្ឌិតឈ្មោះ: **ម៉ិត ភឿង** ភេទប្រុស អាយុ ៥៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៩៨ “យ” ចុះថ្ងៃទី ២០-៨-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៥៦-ទណ្ឌិតឈ្មោះ: **ចាន់ ភឿ** ភេទប្រុស អាយុ ៣៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៦៨ “ញ” ចុះថ្ងៃទី ៣១-១០-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៥៧-ទណ្ឌិតឈ្មោះ: **ជុំ ពេជ្រ** ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៤៤ “ជ” ចុះថ្ងៃទី ២៤-៣-២០២០ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៥៨-ទណ្ឌិតឈ្មោះ: **សិន ឡោះ** ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០០០ “ឆ” ចុះថ្ងៃទី ១៧-១២-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៥៩-ទណ្ឌិតឈ្មោះ: **ណុក វណ្ណៈ** ហៅ ម៉ាន់ ណាក់ ភេទប្រុស អាយុ ១៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៨៣១ “យ” ចុះថ្ងៃទី ២៤-១០-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៦០-ទណ្ឌិតឈ្មោះ: **សំណាង រស្មី** ភេទប្រុស អាយុ ២១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២៦ “ខ” ចុះថ្ងៃទី ១៤-០២-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៦១-ទណ្ឌិតឈ្មោះ: **មឿន ខុនឌី** ភេទប្រុស អាយុ ៤២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៥៧ “ជ” ចុះថ្ងៃទី ០៥-៣-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៦២-ទណ្ឌិតឈ្មោះ: **ស៊ិន សាន** ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៣០ “ច” ចុះថ្ងៃទី ២៩-១១-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៦៣-ទណ្ឌិតឈ្មោះ: **ម៉ែន ច័ន្ទឧត្តម** ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៧៨ “យ” ចុះថ្ងៃទី ០៥-៩-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។





២៦៤-ទណ្ឌិតឈ្មោះ **ធឿន ភារៈ** ហៅ ឌីង ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៨៣ “យ” ចុះថ្ងៃទី ១៤-១១-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៦៥-ទណ្ឌិតឈ្មោះ **ថា វិរៈ** ហៅ ជុក ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៨៦ “ក” ចុះថ្ងៃទី ១២-៦-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង។

២៦៦-ទណ្ឌិតឈ្មោះ **រ៉េត សារ៉ា** ហៅ រ៉ា ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៣៨ “ញ” ចុះថ្ងៃទី ២៤-៤-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៦៧-ទណ្ឌិតឈ្មោះ **ខៀវ សុផល** ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥២៧ “យ” ចុះថ្ងៃទី ០៨-៨-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៦៨-ទណ្ឌិតឈ្មោះ **ហូ សំបាន** ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៤៤ “យ” ចុះថ្ងៃទី ១៥-៨-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៦៩-ទណ្ឌិតឈ្មោះ **ឌឿម ហៀង** ភេទប្រុស អាយុ ៤៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៧៦ “គ” ចុះថ្ងៃទី ២៤-៧-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៧០-ទណ្ឌិតឈ្មោះ **គង់ រិទ្ធី** ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៣៣ “ជ” ចុះថ្ងៃទី ០៧-៦-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៧១-ទណ្ឌិតឈ្មោះ **សល់ សែន** ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៥៨ “ដ” ចុះថ្ងៃទី ១៤-៦-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៧២-ទណ្ឌិតឈ្មោះ **លោង ម៉ៅ** ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ២១ “យ” ចុះថ្ងៃទី ០៩-០១-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៧៣-ទណ្ឌិតឈ្មោះ **ឡុច ដាវុន** ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៩៦ “ខ” ចុះថ្ងៃទី ០៧-១២-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។



២៧៤-ទណ្ឌិតឈ្មោះ: **អឿ ណាត** ភេទប្រុស អាយុ ៥២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ២១៩ “ច” ចុះថ្ងៃទី ១៨-៥-២០១៥ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៧៥-ទណ្ឌិតឈ្មោះ: **អ៊ុំ ញ៉ាញ** ហៅ សុខ ខុម ភេទប្រុស អាយុ ៤៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៣០ “យ” ចុះថ្ងៃទី ០៧-៦-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៧៦-ទណ្ឌិតឈ្មោះ: **វ៉ាន់ ហឿន** ភេទប្រុស អាយុ ៦៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៣១ “ច” ចុះថ្ងៃទី ២៩-១១-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៧៧-ទណ្ឌិតឈ្មោះ: **យ៉ុន ឃាន** ហៅ ទូច ភេទប្រុស អាយុ ៣១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៨៦ ក្រII “វ” ចុះថ្ងៃទី ១៦-១០-២០១៨ របស់សាលាឧទ្ធរណ៍ ។

២៧៨-ទណ្ឌិតឈ្មោះ: **នាត ចាន់ក្រឹម** ហៅ វិត ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៨៥ “យ” ចុះថ្ងៃទី ២៤-៥-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៧៩-ទណ្ឌិតឈ្មោះ: **វ៉ាន់ សិទ្ធិ** ហៅ គឿ ភេទប្រុស អាយុ ១៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤២២ “ជ” ចុះថ្ងៃទី ២៦-៧-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៨០-ទណ្ឌិតឈ្មោះ: **គង់ ម៉ាម៉** ភេទប្រុស អាយុ ៤៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២២ “គ” ចុះថ្ងៃទី ២៨-០២-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៨១-ទណ្ឌិតឈ្មោះ: **សេង សុខឃី** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៥ “គ” ចុះថ្ងៃទី ១៧-០១-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៨២-ទណ្ឌិតឈ្មោះ: **ហួត ដើង** ហៅ ស្តើង ភេទប្រុស អាយុ ៤២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៧៦ “ជ” ចុះថ្ងៃទី ២២-៣-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៨៣-ទណ្ឌិតឈ្មោះ: **ហាស សាម៉ុន** ភេទប្រុស អាយុ ៦០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៤៥ “ជ” ចុះថ្ងៃទី ១៤-៩-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។



២៨៤-ទណ្ឌិតឈ្មោះ **ឡឿន ប្រែន** ហៅ ចៀន ចន្ទា ភេទប្រុស អាយុ ៣៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ២០៥ "គ" ចុះថ្ងៃទី ០៩-៥-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៨៥-ទណ្ឌិតឈ្មោះ **ត្រីង សុឡឿត** ហៅ សូរៀត ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣២ "គ" ចុះថ្ងៃទី ២២-៤-២០១៥ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៨៦-ទណ្ឌិតឈ្មោះ **សិរី ស** ភេទប្រុស អាយុ ៥៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៩ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩១ "ឈ" ចុះថ្ងៃទី ១៦-០១-២០១៤ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៨៧-ទណ្ឌិតឈ្មោះ **ព្រហ្ម ចិន្ដា** ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ "ឆ" ចុះថ្ងៃទី ២១-០១-២០១៥ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៨៨-ទណ្ឌិតឈ្មោះ **ស្សៀង ដាន់ណា** ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០៦០ "ឃ" ចុះថ្ងៃទី ២៥-១២-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៨៩-ទណ្ឌិតឈ្មោះ **ញាណ មូរី** ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៣៦ "ខ" ចុះថ្ងៃទី ១០-៧-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៩០-ទណ្ឌិតឈ្មោះ **ឌី ថា** ភេទប្រុស អាយុ ១៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៩៧ "ខ" ចុះថ្ងៃទី ១៦-៧-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៩១-ទណ្ឌិតឈ្មោះ **ម៉ាន សំណាង** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦០៦ "ញ" ចុះថ្ងៃទី ១៧-៩-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៩២-ទណ្ឌិតឈ្មោះ **គា ម៉េស** ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៩២ "គ" ចុះថ្ងៃទី ២៥-៧-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៩៣-ទណ្ឌិតឈ្មោះ **គោ យួន** ហៅ ចិន យួន ភេទប្រុស អាយុ ១៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៤០ "ខ" ចុះថ្ងៃទី ២៥-៧-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។



២៩៤-ទណ្ឌិតឈ្មោះ: **នួន សុខឿម** ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៤ “ច” ចុះថ្ងៃទី ២៤-០១-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៩៥-ទណ្ឌិតឈ្មោះ: **សូ វេន** ភេទប្រុស អាយុ ៣៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៤ “ច” ចុះថ្ងៃទី ២៤-០១-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៩៦-ទណ្ឌិតឈ្មោះ: **លឿម ភូម** ហៅ ភ័ណ្ណ ភេទប្រុស អាយុ ១៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៤៥ “ខ” ចុះថ្ងៃទី ១៩-៩-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៩៧-ទណ្ឌិតឈ្មោះ: **ស៊ីន ពិសិដ្ឋ** ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៦៣ “ជ” ចុះថ្ងៃទី ០៩-៤-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៩៨-ទណ្ឌិតឈ្មោះ: **ខាត់ សេង** ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៦៨ “ជ” ចុះថ្ងៃទី ០៩-៧-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៩៩-ទណ្ឌិតឈ្មោះ: **ថា កក្កដា** ហៅ តឿ ភេទប្រុស អាយុ ១៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៧១ “ច” ចុះថ្ងៃទី ០៥-៦-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣០០-ទណ្ឌិតឈ្មោះ: **គំនីត ថាដានូ** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ២០០ “ខ” ចុះថ្ងៃទី ១៤-៣-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣០១-ទណ្ឌិតឈ្មោះ: **សាន រ័ស្ស្យត** ភេទប្រុស អាយុ ១៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៧៧ “យ” ចុះថ្ងៃទី ០៣-១០-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣០២-ទណ្ឌិតឈ្មោះ: **លី សុខា** ភេទប្រុស អាយុ ៣៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៣៤ “ជ” ចុះថ្ងៃទី ០៧-៦-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣០៣-ទណ្ឌិតឈ្មោះ: **គិន ឈុនឡាយ** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៩ “ឆ” ចុះថ្ងៃទី ១០-០១-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។



៣០៤-ទណ្ឌិតឈ្មោះ: **ពាន់ ហ៊ុន** ភេទប្រុស អាយុ ៣៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ២០០ “ង” ចុះថ្ងៃទី ២៤-៤-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣០៥-ទណ្ឌិតឈ្មោះ: **វិបុល ឆែន** ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥២៩ “យ” ចុះថ្ងៃទី ០៨-៨-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣០៦-ទណ្ឌិតឈ្មោះ: **ហាន រិម្លឹ** ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៥៥ “ខ” ចុះថ្ងៃទី ១៤-៦-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣០៧-ទណ្ឌិតឈ្មោះ: **ឈឿង ពេញ** ភេទប្រុស អាយុ ១៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៤៩ “យ” ចុះថ្ងៃទី ១៧-៥-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣០៨-ទណ្ឌិតឈ្មោះ: **ជិន សុខហេង** ភេទប្រុស អាយុ ៤៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣១៦ “ញ” ចុះថ្ងៃទី ០៨-៥-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣០៩-ទណ្ឌិតឈ្មោះ: **ឃឿង ម៉ៅ** ភេទប្រុស អាយុ ១៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩៤ “ដ” ចុះថ្ងៃទី ១៤-៣-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣១០-ទណ្ឌិតឈ្មោះ: **ភាព រតនា** ហៅ វិគ្គ ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩២ “ដ” ចុះថ្ងៃទី ១៣-៣-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣១១-ទណ្ឌិតឈ្មោះ: **ចាន់ ផាន់រ័ត** ហៅ យីត ភេទប្រុស អាយុ ៣១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៩៤ “ខ” ចុះថ្ងៃទី ១៥-៨-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣១២-ទណ្ឌិតឈ្មោះ: **ខៀវ ចាន់នី** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៤៩ “យ” ចុះថ្ងៃទី ១៧-៥-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣១៣-ទណ្ឌិតឈ្មោះ: **ជិន សុភារ៉ា** ភេទប្រុស អាយុ ១៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩៥៤ “ច” ចុះថ្ងៃទី ០៤-១២-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។



៣១៤-ទណ្ឌិតឈ្មោះ: **ផល្លា សុភ័ក្ត្រ** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩៦២ “ក” ចុះថ្ងៃទី ១១-១២-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣១៥-ទណ្ឌិតឈ្មោះ: **នាង ដាំ** ភេទប្រុស អាយុ ៣១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤៤ “គ” ចុះថ្ងៃទី ២១-០២-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣១៦-ទណ្ឌិតឈ្មោះ: **អេង គឹមឈៀង** ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤៤ “គ” ចុះថ្ងៃទី ២១-០២-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣១៧-ទណ្ឌិតឈ្មោះ: **លន វ៉ាន់ដា** ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០៦០ “ឃ” ចុះថ្ងៃទី ២៥-១២-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣១៨-ទណ្ឌិតឈ្មោះ: **រ៉ែន សម្បស្ស** ភេទប្រុស អាយុ ៣៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៧៤ “ជ” ចុះថ្ងៃទី ៣១-៣-២០២០ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣១៩-ទណ្ឌិតឈ្មោះ: **ធី ម៉ៅ** ភេទប្រុស អាយុ ៣៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥០៥ “ក” ចុះថ្ងៃទី ២៣-៧-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣២០-ទណ្ឌិតឈ្មោះ: **នួន សុផាវឡ** ភេទប្រុស អាយុ ៣១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥១០ “ក” ចុះថ្ងៃទី ២៣-៧-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣២១-ទណ្ឌិតឈ្មោះ: **ផល ដា** ភេទប្រុស អាយុ ៣៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៦៣ “ក” ចុះថ្ងៃទី ២៩-៨-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣២២-ទណ្ឌិតឈ្មោះ: **សៀង វណ្ណៈ** ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៧១ “ក” ចុះថ្ងៃទី ០៣-៩-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣២៣-ទណ្ឌិតឈ្មោះ: **វ៉ាត វណ្ណៈ** ភេទប្រុស អាយុ ៣៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៧៥ “ក” ចុះថ្ងៃទី ០៥-១១-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។



៣២៤-ទណ្ឌិតឈ្មោះ: **វ៉ាន់ ចាន់រ៉េត** ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩៣ "ជ" ចុះថ្ងៃទី ១៣-៣-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣២៥-ទណ្ឌិតឈ្មោះ: **នាត អ័ក្ខា** ហៅ នាង ភេទប្រុស អាយុ ៣៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៩៦ "ក" ចុះថ្ងៃទី ១២-៦-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣២៦-ទណ្ឌិតឈ្មោះ: **ឃឿន ចន្ទា** ភេទប្រុស អាយុ ៣៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤០០ "គ" ចុះថ្ងៃទី ១៣-៦-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣២៧-ទណ្ឌិតឈ្មោះ: **ម៉ែន ឃឿន** ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៦៥ "ក" ចុះថ្ងៃទី ០៤-៧-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣២៨-ទណ្ឌិតឈ្មោះ: **ស៊ឹម ធី** ភេទស្រី អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៩៤ "ឆ" ចុះថ្ងៃទី ១៦-៧-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣២៩-ទណ្ឌិតឈ្មោះ: **រួន សារ៉ា** ភេទប្រុស អាយុ ៣១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥០៩ "ក" ចុះថ្ងៃទី ២៣-៧-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៣០-ទណ្ឌិតឈ្មោះ: **សន រ៉ូ** ភេទប្រុស អាយុ ១៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៣២ "ជ" ចុះថ្ងៃទី ២៤-៧-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៣១-ទណ្ឌិតឈ្មោះ: **ឃឿន សោភ័ណ្ណា** ហៅ ទុល ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៨៣ "ក" ចុះថ្ងៃទី ១៣-៨-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៣២-ទណ្ឌិតឈ្មោះ: **គុយ សុខហ៊ុន** ហៅ ដូង ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៨៩ "ក" ចុះថ្ងៃទី ១៣-៨-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៣៣-ទណ្ឌិតឈ្មោះ: **ពិល សុខឃុន** ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៩៩ "យ" ចុះថ្ងៃទី ២០-៨-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។



៣៣៤-ទណ្ឌិតឈ្មោះ: **សុភ ភេន** ហៅ ប៊ូយ ភេទប្រុស អាយុ ២១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦០០ “យ” ចុះថ្ងៃទី ២០-៨-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៣៥-ទណ្ឌិតឈ្មោះ: **ស្រេង ធុនណា** ហៅ ក្ដី ភេទប្រុស អាយុ ២១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៣៦ “ជ” ចុះថ្ងៃទី ២៧-៨-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៣៦-ទណ្ឌិតឈ្មោះ: **ឃី វាស្យា** ហៅ បឺប ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៣៦ “ជ” ចុះថ្ងៃទី ២៧-៨-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៣៧-ទណ្ឌិតឈ្មោះ: **សាន សុភាព** ភេទប្រុស អាយុ ៣៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៥២ “ក” ចុះថ្ងៃទី ២៨-៨-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៣៨-ទណ្ឌិតឈ្មោះ: **ឌុឌី ថារិន** ហៅ ក្រឹម ភេទប្រុស អាយុ ២១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៦៥ “ក” ចុះថ្ងៃទី ២៩-៨-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៣៩-ទណ្ឌិតឈ្មោះ: **សៀក សាវ័ត្រី** ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៦៥ “ក” ចុះថ្ងៃទី ២៩-៨-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៤០-ទណ្ឌិតឈ្មោះ: **សាំង សីហា** ហៅ រ៉ូច ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៧០ “ក” ចុះថ្ងៃទី ៣០-៨-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៤១-ទណ្ឌិតឈ្មោះ: **ការឹម ហ្វាហ្ស៊ី** ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៩៣ “គ” ចុះថ្ងៃទី ១១-៩-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៤២-ទណ្ឌិតឈ្មោះ: **អន ការម្យ** ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៩៤ “គ” ចុះថ្ងៃទី ១១-៩-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៤៣-ទណ្ឌិតឈ្មោះ: **ផាត ភេន** ហៅ ខ្លី ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧២៥ “ឆ” ចុះថ្ងៃទី ១៧-៩-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។





៣៤៤-ទណ្ឌិតឈ្មោះ: **ហាស សត្យា** ហៅ ណុច ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៣៤ "ញ" ចុះថ្ងៃទី ១៨-៩-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៤៥-ទណ្ឌិតឈ្មោះ: **ខុំ វ៉ាន់ឌី** ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៨៤ "ក" ចុះថ្ងៃទី ០៣-១០-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៤៦-ទណ្ឌិតឈ្មោះ: **ហួយ លីហ៊ុន** ហៅ កណ្ដុរ ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៨៥ "ក" ចុះថ្ងៃទី ០៣-១០-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៤៧-ទណ្ឌិតឈ្មោះ: **អូន វី** ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨០៣ "ក" ចុះថ្ងៃទី ០៨-១០-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៤៨-ទណ្ឌិតឈ្មោះ: **នាង នាយោ** ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨០៣ "ក" ចុះថ្ងៃទី ០៨-១០-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៤៩-ទណ្ឌិតឈ្មោះ: **ស្រៀង រីយ៉ា** ភេទស្រី អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩១ "ជ" ចុះថ្ងៃទី ០៦-០២-២០២០ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៥០-ទណ្ឌិតឈ្មោះ: **ឌី វឌ្ឍនៈ** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩១ "ជ" ចុះថ្ងៃទី ០៦-០២-២០២០ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៥១-ទណ្ឌិតឈ្មោះ: **សុវណ្ណ កុម្មុះ** ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨២២ "ក" ចុះថ្ងៃទី ១៨-១០-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៥២-ទណ្ឌិតឈ្មោះ: **ឆន់ រ័ហ្សាង** ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨២៣ "ក" ចុះថ្ងៃទី ១៨-១០-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៥៣-ទណ្ឌិតឈ្មោះ: **វ៉ វាន់ថា** ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨២២ "ក" ចុះថ្ងៃទី ១៨-១០-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។



៣៥៤-ទណ្ឌិតឈ្មោះ: **អុល មីម** ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៧៩ "ក" ចុះថ្ងៃទី ០៥-១១-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង។

៣៥៥-ទណ្ឌិតឈ្មោះ: **ហ៊ុន ហឿយ** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៧៩ "ក" ចុះថ្ងៃទី ០៥-១១-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង។

៣៥៦-ទណ្ឌិតឈ្មោះ: **យ៉ាន យ៉ុន** ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៧៩ "ក" ចុះថ្ងៃទី ០៥-១១-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៥៧-ទណ្ឌិតឈ្មោះ: **ចេង អ៊ុំតុន** ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៧៩ "ក" ចុះថ្ងៃទី ០៥-១១-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៥៨-ទណ្ឌិតឈ្មោះ: **រ៉ែម សាន** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៧៩ "ក" ចុះថ្ងៃទី ០៥-១១-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៥៩-ទណ្ឌិតឈ្មោះ: **រឿន សាវិន** ភេទប្រុស អាយុ ៣៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៨៧ "ខ" ចុះថ្ងៃទី ០៥-៩-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៦០-ទណ្ឌិតឈ្មោះ: **ម៉ន ឌី** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧០ "ជ" ចុះថ្ងៃទី ៣០-០១-២០២០ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៦១-ទណ្ឌិតឈ្មោះ: **ហេង ចិត្តថាវ៉ាន់** ភេទប្រុស អាយុ ២១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៨០ "ជ" ចុះថ្ងៃទី ០១-៤-២០២០ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៦២-ទណ្ឌិតឈ្មោះ: **យុត ឧត្តម** ហៅ ជាង ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៨០ "ជ" ចុះថ្ងៃទី ០១-៤-២០២០ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៦៣-ទណ្ឌិតឈ្មោះ: **ហ៊ាង គឹមហ៊ុត** ហៅ វិត ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៦៣ "ក" ចុះថ្ងៃទី ១១-១២-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។



៣៦៤-ទណ្ឌិតឈ្មោះ: **ហ៊ុយ សុគន្ធសិរីដេត** ភេទប្រុស អាយុ ៣១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៧៥ “ក” ចុះថ្ងៃទី ១៩-៤-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៦៥-ទណ្ឌិតឈ្មោះ: **ភីន ឌុន្ទី** ហៅ ឆក ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៧៧ “ក” ចុះថ្ងៃទី ១៩-៤-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៦៦-ទណ្ឌិតឈ្មោះ: **អៀង មុនីសុខហិរិទ** ហៅ សេដេ ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តែអនុវត្តទោសកំណត់ ៣ ឆ្នាំ ទោសសល់ពីនេះព្យួរ តាមអំណាចសាលក្រមលេខ ៤៥០ “ក” ចុះថ្ងៃទី ២៦-៦-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៦៧-ទណ្ឌិតឈ្មោះ: **សុន សុនា** ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៧៩ “គ” ចុះថ្ងៃទី ១៣-៣-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៦៨-ទណ្ឌិតឈ្មោះ: **សុន គន្ធា** ហៅ ធា ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ០៤ “គ” ចុះថ្ងៃទី ០៩-០១-២០២០ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៦៩-ទណ្ឌិតឈ្មោះ: **ចៅ ចាន់** ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៥០០ “ក” ចុះថ្ងៃទី ១៨-៧-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៧០-ទណ្ឌិតឈ្មោះ: **សូ សារ៉ាចាន់** ភេទប្រុស អាយុ ៣១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៥០១ “ក” ចុះថ្ងៃទី ១៨-៧-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៧១-ទណ្ឌិតឈ្មោះ: **សែម សុខុន** ហៅ ស្នា ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៥៥ “ឆ” ចុះថ្ងៃទី ២៨-០១-២០២០ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៧២-ទណ្ឌិតឈ្មោះ: **សំ ចន្ទា** ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៥៦២ “ឃ” ចុះថ្ងៃទី ០៦-៨-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៧៣-ទណ្ឌិតឈ្មោះ: **យ៉ែម មុនីន** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៥៦២ “ឃ” ចុះថ្ងៃទី ០៦-៨-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៧៤-ទណ្ឌិតឈ្មោះ: **ឡឹម មុរី** ភេទប្រុស អាយុ ៣៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៦០ “ក” ចុះថ្ងៃទី ២៩-១០-២០២០ របស់សាលាដំបូងខេត្តបាត់ដំបង ។



៣៧៥-ទណ្ឌិតឈ្មោះ: **យ៉ិម សុខឃ្រៀត** ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៦០ “ក” ចុះថ្ងៃទី ២៩-១០-២០២០ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៧៦-ទណ្ឌិតឈ្មោះ: **ជួន ជារ៉ូ** ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៦៧៦ “ឆ” ចុះថ្ងៃទី ០៤-៩-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៧៧-ទណ្ឌិតឈ្មោះ: **ស៊ឹម លីដា** ភេទប្រុស អាយុ ៣៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៧១៣ “ក” ចុះថ្ងៃទី ១៣-៩-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៧៨-ទណ្ឌិតឈ្មោះ: **សួស វាឃោ** ភេទប្រុស អាយុ ៣១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៧១៣ “ក” ចុះថ្ងៃទី ១៣-៩-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៧៩-ទណ្ឌិតឈ្មោះ: **រស់ អំក្រា** ហៅ ឃ្លឹក ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៧១៣ “ក” ចុះថ្ងៃទី ១៣-៩-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៨០-ទណ្ឌិតឈ្មោះ: **ឃុំត ស៊ឹម** ហៅ ពាង ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៧១៣ “ក” ចុះថ្ងៃទី ១៣-៩-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៨១-ទណ្ឌិតឈ្មោះ: **សន សេន** ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៧១៤ “ក” ចុះថ្ងៃទី ១៣-៩-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៨២-ទណ្ឌិតឈ្មោះ: **ថា សីហា** ហៅ កណ្ដុរ ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៧១៤ “ក” ចុះថ្ងៃទី ១៣-៩-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៨៣-ទណ្ឌិតឈ្មោះ: **ឌុន នាន** ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៧១៤ “ក” ចុះថ្ងៃទី ១៣-៩-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៨៤-ទណ្ឌិតឈ្មោះ: **ឌុំ សុឃ្រៀន** ហៅ ខូច ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៧១៤ “ក” ចុះថ្ងៃទី ១៣-៩-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។



៣៨៥-ទណ្ឌិតឈ្មោះ: **វី ខៀល** ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៧១៥ "ក" ចុះថ្ងៃទី ១៣-៩-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៨៦-ទណ្ឌិតឈ្មោះ: **ខៀវ សារ៉ាត** ហៅ ហ្វី ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវ តុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រម លេខ ៧១៩ "ក" ចុះថ្ងៃទី ១៣-៩-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៨៧-ទណ្ឌិតឈ្មោះ: **ហាវ៉ា ជារ៉ាតុម** ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៧៦២ "ក" ចុះថ្ងៃទី ០១-១០-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៨៨-ទណ្ឌិតឈ្មោះ: **ប្រម វាសនា** ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៧៦៧ "យ" ចុះថ្ងៃទី ០១-១០-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៨៩-ទណ្ឌិតឈ្មោះ: **ណា ជានិត** ហៅ ធំ ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រម លេខ ៧៦៧ "យ" ចុះថ្ងៃទី ០១-១០-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៩០-ទណ្ឌិតឈ្មោះ: **ចន្ទី រតនា** ហៅ ចេក ភេទប្រុស អាយុ ៣៦ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រម លេខ ៧៨៦ "ក" ចុះថ្ងៃទី ០៣-១០-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៩១-ទណ្ឌិតឈ្មោះ: **គង់ ហុន** ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៧៨៧ "ក" ចុះថ្ងៃទី ០៣-១០-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៩២-ទណ្ឌិតឈ្មោះ: **ឡឿន ឡឿត** ភេទប្រុស អាយុ ៣៦ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៨១ "ក" ចុះថ្ងៃទី ០៤-០២-២០២០ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៩៣-ទណ្ឌិតឈ្មោះ: **សន រតន:** ហៅ បៀក ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រម លេខ ៨៣៩ "ក" ចុះថ្ងៃទី ២៥-១០-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៩៤-ទណ្ឌិតឈ្មោះ: **ត្រឿង សីហា** ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៨៥៥ "ជ" ចុះថ្ងៃទី ០១-១០-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។



៣៩៥-ទណ្ឌិតឈ្មោះ: **ហតិ ធិត្ស** ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៩៦៥ “ក” ចុះថ្ងៃទី ១១-១២-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៩៦-ទណ្ឌិតឈ្មោះ: **តែម ចន្ទ** ភេទប្រុស អាយុ ៣៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៥៧ “ក” ចុះថ្ងៃទី ២៩-០១-២០២០ របស់សាលាដំបូងខេត្តបាត់ដំបង។

៣៩៧-ទណ្ឌិតឈ្មោះ: **ស៊ីវ សំរឿន** ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៥៧ “ក” ចុះថ្ងៃទី ២៩-០១-២០២០ របស់សាលាដំបូងខេត្តបាត់ដំបង។

៣៩៨-ទណ្ឌិតឈ្មោះ: **ណារ៉ុំ សារឿន** ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៣១០ “ជ” ចុះថ្ងៃទី ៣០-១០-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៩៩-ទណ្ឌិតឈ្មោះ: **សិន ស្រស់** ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០៣១ “ក” ចុះថ្ងៃទី ១៩-១២-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤០០-ទណ្ឌិតឈ្មោះ: **ឃុ ដារ៉ាន់** ហៅ ជើល ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០៤៧ “ខ” ចុះថ្ងៃទី ៣១-១២-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤០១-ទណ្ឌិតឈ្មោះ: **ឆប ឆេត** ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ “គ” ចុះថ្ងៃទី ០៩-០១-២០២០ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤០២-ទណ្ឌិតឈ្មោះ: **រ៉ុម លោម** ភេទប្រុស អាយុ ៤២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ២២៦ “ក” ចុះថ្ងៃទី ២៦-៣-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤០៣-ទណ្ឌិតឈ្មោះ: **អំ ពេជ្រ** ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ១៦១ “ក” ចុះថ្ងៃទី ០៥-៣-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤០៤-ទណ្ឌិតឈ្មោះ: **ចង្ស ឡៅត** ភេទប្រុស អាយុ ៣៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ១៦១ “ក” ចុះថ្ងៃទី ០៥-៣-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤០៥-ទណ្ឌិតឈ្មោះ: **លឹម ផល្លី** ហៅ ក្រិន ភេទប្រុស អាយុ ៣៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ២៧៦ “ក” ចុះថ្ងៃទី ១៩-៤-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។



៤០៦-ទណ្ឌិតឈ្មោះ: **លី ម៉ុងសេង** ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារកំណត់រយៈពេល ៤ ឆ្នាំ ទោសនៅសល់ពីនេះត្រូវព្យួរធម្មតា តាមអំណាចសាលក្រមលេខ ៤៧៩ "យ" ចុះថ្ងៃទី ១១-៧-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤០៧-ទណ្ឌិតឈ្មោះ: **ទួន អូរ៉ាវ៉ង់** ភេទប្រុស អាយុ ២១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារកំណត់រយៈពេល ៤ ឆ្នាំ ទោសនៅសល់ពីនេះត្រូវព្យួរធម្មតា តាមអំណាចសាលក្រមលេខ ៤៧៩ "យ" ចុះថ្ងៃទី ១១-៧-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤០៨-ទណ្ឌិតឈ្មោះ: **ជា សុទា** ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៦៣ "ដ" ចុះថ្ងៃទី ១៤-៦-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង។

៤០៩-ទណ្ឌិតឈ្មោះ: **គឹម ភាព** ភេទប្រុស អាយុ ៣៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៤៤ "ក" ចុះថ្ងៃទី ២៥-១០-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤១០-ទណ្ឌិតឈ្មោះ: **វ៉ាន ច័ន្យ** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧២២ "គ" ចុះថ្ងៃទី ២៣-១១-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤១១-ទណ្ឌិតឈ្មោះ: **ឈួន សុភា** ហៅ ភា ភេទប្រុស អាយុ ១៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៣៨ "ដ" ចុះថ្ងៃទី ០៤-១២-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤១២-ទណ្ឌិតឈ្មោះ: **សាង មុនីរ័ត្ន** ហៅ ពិសី ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៩៧ "ក" ចុះថ្ងៃទី ២០-១២-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤១៣-ទណ្ឌិតឈ្មោះ: **សាង រ៉ាវី** ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៩៧ "ក" ចុះថ្ងៃទី ២០-១២-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤១៤-ទណ្ឌិតឈ្មោះ: **ផល្លី វិ** ហៅ ផ្លឹង ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៧២ "ក" ចុះថ្ងៃទី ០៦-៣-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤១៥-ទណ្ឌិតឈ្មោះ: **អ៊ុំ សេង** ភេទប្រុស អាយុ ៤១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨១២ "ដ" ចុះថ្ងៃទី ២៧-១២-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។



៤១៦-ទណ្ឌិតឈ្មោះ **ឌុប សុខសុភ័ក្តិ** ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦២០ “ដ” ចុះថ្ងៃទី ២២-៨-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤១៧-ទណ្ឌិតឈ្មោះ **សន សឿន** ហៅ ប៉ែល ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៣៩ “ក” ចុះថ្ងៃទី ០៨-៦-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤១៨-ទណ្ឌិតឈ្មោះ **គោត សំបូរ** ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៧៣ “ក” ចុះថ្ងៃទី ០៨-៦-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤១៩-ទណ្ឌិតឈ្មោះ **វត្ត ហ៊ាន់ដូ** ហៅ ប៉ូឡូ ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៧២ “ក” ចុះថ្ងៃទី ០៦-៣-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤២០-ទណ្ឌិតឈ្មោះ **លី មូសស៊ីម** ហៅ លី ភេទប្រុស អាយុ ៣៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨០ “ក” ចុះថ្ងៃទី ២៣-៣-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤២១-ទណ្ឌិតឈ្មោះ **នុត សុគន្ធ** ហៅ ម៉ុច ភេទប្រុស អាយុ ៣៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨០ “ក” ចុះថ្ងៃទី ២៣-៣-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤២២-ទណ្ឌិតឈ្មោះ **ហេង មូរ៉ា** ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៣៤ “ក” ចុះថ្ងៃទី ០៩-៨-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤២៣-ទណ្ឌិតឈ្មោះ **ពេជ្រ សុខខេន** ហៅ ដោល ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៤៤ “ដ” ចុះថ្ងៃទី ១៤-៩-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤២៤-ទណ្ឌិតឈ្មោះ **វ៉ែ សារ៉េត** ភេទប្រុស អាយុ ៣៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦០៥ “ញ” ចុះថ្ងៃទី ១៧-៩-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤២៥-ទណ្ឌិតឈ្មោះ **ចាត សុភា** ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៧១ “ខ” ចុះថ្ងៃទី ១៧-៥-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។





៤២៦-ទណ្ឌិតឈ្មោះ: **ភី ហាន់សះ** ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៦៩ “គ” ចុះថ្ងៃទី ១៩-៧-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤២៧-ទណ្ឌិតឈ្មោះ: **ស៊ុម វ៉ានី** ហៅ បុត ភេទប្រុស អាយុ ៣៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨១ “ក” ចុះថ្ងៃទី ២៣-៣-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤២៨-ទណ្ឌិតឈ្មោះ: **សៀង ភារា** ភេទប្រុស អាយុ ៣៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៤២ “យ” ចុះថ្ងៃទី ១៥-៨-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤២៩-ទណ្ឌិតឈ្មោះ: **គាន់ វ៉ាន់** ភេទប្រុស អាយុ ៣៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦១៥ “គ” ចុះថ្ងៃទី ២០-៩-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៣០-ទណ្ឌិតឈ្មោះ: **ញ៉ែម សាឡើន** ហៅ វៃ ភេទប្រុស អាយុ ៣៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤៤ “ក” ចុះថ្ងៃទី ០៧-៣-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៣១-ទណ្ឌិតឈ្មោះ: **ផល សៅ** ភេទប្រុស អាយុ ៣៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៧៦៦ “យ” ចុះថ្ងៃទី ០១-១០-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៣២-ទណ្ឌិតឈ្មោះ: **ធីន សេងលី** ហៅ ឃ្លី ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៦៦ “ក” ចុះថ្ងៃទី ២៤-១២-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៣៣-ទណ្ឌិតឈ្មោះ: **ណាត សុភ័ក្ត្រ** ភេទប្រុស អាយុ ៣១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៧៧ “គ” ចុះថ្ងៃទី ២៧-១២-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៣៤-ទណ្ឌិតឈ្មោះ: **លឿម សុណារិទ្ធ** ហៅ បឹម ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ២៨២ “ក” ចុះថ្ងៃទី ១៩-៤-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៣៥-ទណ្ឌិតឈ្មោះ: **វង់ ភិសត់** ភេទប្រុស អាយុ ៤៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ២៨៣ “ក” ចុះថ្ងៃទី ១៩-៤-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៣៦-ទណ្ឌិតឈ្មោះ: **ប៉ាង ឈាន** ហៅ សាន់ ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២០ “ច” ចុះថ្ងៃទី ០៨-០១-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។



៤៣៧-ទណ្ឌិតឈ្មោះ **អិន សុឆា** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២០ “ច” ចុះថ្ងៃទី ០៨-០១-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៣៨-ទណ្ឌិតឈ្មោះ **ហាវ៉ា លីហេង** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៣ “ឆ” ចុះថ្ងៃទី ១០-០១-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៣៩-ទណ្ឌិតឈ្មោះ **ហៀង សុផល** ហៅ ប៉ី ភេទប្រុស អាយុ ៣១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តែឱ្យអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ៣ ឆ្នាំ ទោសនៅសល់ព្យួរធម្មតា តាមអំណាចសាលក្រមលេខ ២៧៤ “ឃ” ចុះថ្ងៃទី ១០-៤-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៤០-ទណ្ឌិតឈ្មោះ **ពារា ឬទ្ធី** ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៧៤ “ក” ចុះថ្ងៃទី១២-៣-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៤១-ទណ្ឌិតឈ្មោះ **ឡឺត ឃី** ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩៣ “ជ” ចុះថ្ងៃទី ១៣-៣-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៤២-ទណ្ឌិតឈ្មោះ **ឆុយ ឈាត** ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៧ “ជ” ចុះថ្ងៃទី ០៤-០១-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៤៣-ទណ្ឌិតឈ្មោះ **ឡឺន សុភាព** ហៅ តូ ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៦០ “ក” ចុះថ្ងៃទី ០៥-៣-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៤៤-ទណ្ឌិតឈ្មោះ **ចង ឌីត្ត** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨៨ “ក” ចុះថ្ងៃទី ១៣-៣-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៤៥-ទណ្ឌិតឈ្មោះ **ម៉ង់ ឆារី** ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩២ “ជ” ចុះថ្ងៃទី ១៣-៣-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៤៦-ទណ្ឌិតឈ្មោះ **ឡឺ សុខណា** ហៅ ង៉ា ភេទប្រុស អាយុ ១៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៧ “ក” ចុះថ្ងៃទី ១២-៦-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។



៤៤៧-ទណ្ឌិតឈ្មោះ **ឡើង វាសនា** ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៧ “ក” ចុះថ្ងៃទី ២៣-០១-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៤៨-ទណ្ឌិតឈ្មោះ **ពេញ សម្បត្តិ** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៧០ “យ” ចុះថ្ងៃទី ០៦-៣-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៤៩-ទណ្ឌិតឈ្មោះ **ខន ធីន** ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៦០ “ក” ចុះថ្ងៃទី ០៥-៣-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៥០-ទណ្ឌិតឈ្មោះ **ភឿត សេង** ភេទប្រុស អាយុ ៣៣ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦២០ “ដ” ចុះថ្ងៃទី ២២-៨-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៥១-ទណ្ឌិតឈ្មោះ **សុខ រតនី** ហៅ នី ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រម លេខ ៥៧៦ “ដ” ចុះថ្ងៃទី ០៨-៨-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៥២-ទណ្ឌិតឈ្មោះ **ដា រិត** ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៦៤ “ក” ចុះថ្ងៃទី ០៤-៧-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៥៣-ទណ្ឌិតឈ្មោះ **នុំ ចិត្រា** ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៦៤ “ក” ចុះថ្ងៃទី ០៤-៧-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៥៤-ទណ្ឌិតឈ្មោះ **ឡើត ឡើង** ភេទប្រុស អាយុ ៤១ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៣៨៧ “ក” ចុះថ្ងៃទី ១២-៦-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៥៥-ទណ្ឌិតឈ្មោះ **គា លាងគ្រី** ហៅ មៅ ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រម លេខ ៣៨៣ “ញ” ចុះថ្ងៃទី ១២-៦-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៥៦-ទណ្ឌិតឈ្មោះ **សុខ ស្រាង** ភេទប្រុស អាយុ ៣៧ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២០៨ “ក” ចុះថ្ងៃទី ១៥-៣-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។



៤៥៧-ទណ្ឌិតឈ្មោះ: **វិទ្ធី សុវណ្ណា** ហៅ ខ្លា ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៥០៤ "ក" ចុះថ្ងៃទី ០១-៨-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៥៨-ទណ្ឌិតឈ្មោះ: **ស៊ិន គឹមហ៊ុយ** ហៅ អ៊ុនដី ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៥០៤ "ក" ចុះថ្ងៃទី ០១-៨-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៥៩-ទណ្ឌិតឈ្មោះ: **ធួន ឌុសេត** ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦២៣ "ច" ចុះថ្ងៃទី ២០-១២-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៦០-ទណ្ឌិតឈ្មោះ: **សុត្រ អូន** ភេទស្រី អាយុ ៣៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៨៦ "ជ" ចុះថ្ងៃទី ៣០-០១-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៦១-ទណ្ឌិតឈ្មោះ: **យ៉ាន់ វិទ្ធី** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៥១ "គ" ចុះថ្ងៃទី ០៤-៥-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៦២-ទណ្ឌិតឈ្មោះ: **អ៊ុំ វី** ភេទប្រុស អាយុ ៤២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ២១៤ "ក" ចុះថ្ងៃទី ០៤-៤-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៦៣-ទណ្ឌិតឈ្មោះ: **អៀម ផានិត** ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៩៩ ក្រIV "ណ" ចុះថ្ងៃទី ២៨-៨-២០១៨ របស់សាលាឧទ្ធរណ៍ ។

៤៦៤-ទណ្ឌិតឈ្មោះ: **ម៉ូ សុផាន់ណា** ហៅ ណេ ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៣២ "ខ" ចុះថ្ងៃទី ៣០-១១-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៦៥-ទណ្ឌិតឈ្មោះ: **ឡាយ ឌីណា** ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៧៧ ក្រII "រ" ចុះថ្ងៃទី ០៤-៧-២០១៩ របស់សាលាឧទ្ធរណ៍ ។

៤៦៦-ទណ្ឌិតឈ្មោះ: **ហ៊ុំ ហ៊ុន** ហៅ ប៉ាអាស្រែអែម ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៨៨ ក្រV "ប.ស" ចុះថ្ងៃទី ២១-១២-២០១៧ របស់សាលាឧទ្ធរណ៍ ។



៤៦៧-ទណ្ឌិតឈ្មោះ: **ស្រេង ភីមស្រីវិទ** ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៤ "គ" ចុះថ្ងៃទី ១៩-០១-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៦៨-ទណ្ឌិតឈ្មោះ: **កែវ សុវត្ថិ** ហៅ គុល ភេទប្រុស អាយុ ៣៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៤ ក្រVI "ប.ស" ចុះថ្ងៃទី ១៧-៥-២០១៨ របស់សាលាឧទ្ធរណ៍ ។

៤៦៩-ទណ្ឌិតឈ្មោះ: **សេន អះស្មារី** ហៅ ហ្គី ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៨៨ ក្រII "រ" ចុះថ្ងៃទី ២៦-៧-២០១៩ របស់សាលាឧទ្ធរណ៍ ។

៤៧០-ទណ្ឌិតឈ្មោះ: **ម៉ុន វាសនា** ភេទប្រុស អាយុ ៣៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៨ "ក" ចុះថ្ងៃទី ០៨-១២-២០១៥ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៧១-ទណ្ឌិតឈ្មោះ: **ឃ្លើម វិរៈ** ភេទប្រុស អាយុ ៣១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៣ ក្រV "វ" ចុះថ្ងៃទី ១៩-០២-២០១៨ របស់សាលាឧទ្ធរណ៍ ។

៤៧២-ទណ្ឌិតឈ្មោះ: **ជា ម៉ាំង** ហៅ ដេត ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៣ ក្រV "វ" ចុះថ្ងៃទី ១៩-០២-២០១៨ របស់សាលាឧទ្ធរណ៍ ។

៤៧៣-ទណ្ឌិតឈ្មោះ: **ស៊ី ជេត** ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ១០៥ ក្រIV "សស" ចុះថ្ងៃទី ២៨-៩-២០១៧ របស់សាលាឧទ្ធរណ៍ ។

៤៧៤-ទណ្ឌិតឈ្មោះ: **រុំ ចេន** ហៅ ឆេន ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៥ "ក" ចុះថ្ងៃទី ២៣-០១-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៧៥-ទណ្ឌិតឈ្មោះ: **ជា សោភ័ណ្ណ** ភេទប្រុស អាយុ ៣៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥១៨ "ច" ចុះថ្ងៃទី ២៣-៧-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៧៦-ទណ្ឌិតឈ្មោះ: **គុន ណាំឃៀង** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៤៦ "ក" ចុះថ្ងៃទី ២៧-៣-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។



៤៧៧-ទណ្ឌិតឈ្មោះ **ឡេង ភុម្ភៈ** ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៧២ “ដ” ចុះថ្ងៃទី ០៦-៦-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៧៨-ទណ្ឌិតឈ្មោះ **ហ៊ុន ហ៊ុន** ភេទប្រុស អាយុ ៣៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២២៤ “ក” ចុះថ្ងៃទី ២១-៣-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៧៩-ទណ្ឌិតឈ្មោះ **គង់ គាវ** ភេទប្រុស អាយុ ១៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣៥ “គ” ចុះថ្ងៃទី ២១-០២-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៨០-ទណ្ឌិតឈ្មោះ **វ៉ាន់ ចំរើន** ហៅ ជី ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៥ “ក” ចុះថ្ងៃទី ២៣-០១-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៨១-ទណ្ឌិតឈ្មោះ **សំ គង់** ភេទប្រុស អាយុ ៤៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៥២៥ “ញ” ចុះថ្ងៃទី ២៤-៧-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៨២-ទណ្ឌិតឈ្មោះ **ឡុង ចន្ទ** ហៅ ចយ ភេទប្រុស អាយុ ៣៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ៧៩ “ក្រIV” ចុះថ្ងៃទី ១៨-១០-២០១៨ របស់សាលាឧទ្ធរណ៍ ។

៤៨៣-ទណ្ឌិតឈ្មោះ **ឌីល សុខគង់** ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ៧៩ “ក្រIV” ចុះថ្ងៃទី ១៨-១០-២០១៨ របស់សាលាឧទ្ធរណ៍ ។

**មាត្រា ២:** ត្រូវបន្ថយរយៈពេលទទួលរងទោសចំនួន ៩ ខែ ឱ្យទណ្ឌិតចំនួន ៩៤ នាក់ (ស្រី ០៩នាក់) ក្នុងឱកាសពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២០ ដែលបានខិតខំកែប្រែខ្លួនបានល្អក្នុងរយៈពេលរងទោសក្នុងពន្ធនាគារ កន្លងមកដូចមានរាយទណ្ឌិតឈ្មោះខាងក្រោម៖

១-ទណ្ឌិតឈ្មោះ **សេន លី** ហៅ ម៉ាត់ លី ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៦ “ង” ចុះថ្ងៃទី ២៥-៤-២០១៣ របស់សាលាដំបូងខេត្តកោះកុង ។

២-ទណ្ឌិតឈ្មោះ **ហ៊ុំ មូរិន** ហៅ បិយ ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៥ក្រIV “វ” ចុះថ្ងៃទី ០៩-៣-២០១៥ របស់សាលាឧទ្ធរណ៍ ។



៣-ទណ្ឌិតឈ្មោះ: **ចាន់ សិហា** ហៅ ភឿ ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤ "គ" ចុះថ្ងៃទី ២២-៤-២០១៦ របស់សាលាដំបូងខេត្តរតនគិរី ។

៤-ទណ្ឌិតឈ្មោះ: **អោត ឡឿន** ហៅ អោត ថារី ភេទប្រុស អាយុ ៥៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ "ង" ចុះថ្ងៃទី ១៣-០១-២០១៦ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ។

៥-ទណ្ឌិតឈ្មោះ: **មិត ធីត** ភេទប្រុស អាយុ ៣៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៦ "ក" ចុះថ្ងៃទី ១៧-៦-២០១៦ របស់សាលាដំបូងខេត្តស្ទឹងត្រែង។

៦-ទណ្ឌិតឈ្មោះ: **ឡុង សុទ្ធ** ភេទប្រុស អាយុ ៣៣ ឆ្នាំ ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤០ "ក" ចុះថ្ងៃទី ៣១-៤-២០១៦ របស់សាលាដំបូងខេត្តព្រះវិហារ ។

៧-ទណ្ឌិតឈ្មោះ: **ខាត់ សាត់** ភេទប្រុស អាយុ ៤៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៤២ ចុះថ្ងៃទី ០៥-៨-២០១៥ របស់តុលាការកំពូល ។

៨-ទណ្ឌិតឈ្មោះ: **ឈុន វី** ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៤២ ចុះថ្ងៃទី ០៥-៨-២០១៥ របស់តុលាការកំពូល ។

៩-ទណ្ឌិតឈ្មោះ: **សិរ វិចិត្រ** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៧៦ "ក្រIVន" ចុះថ្ងៃទី ១៨-១០-២០១៨ របស់សាលាឧទ្ធរណ៍ ។

១០-ទណ្ឌិតឈ្មោះ: **យិន សុវណ្ណ** ហៅ វ៉ា ភេទប្រុស អាយុ ៤៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨ "ខ" ចុះថ្ងៃទី ២៣-៤-២០១៨ របស់សាលាដំបូងខេត្តក្រចេះ ។

១១-ទណ្ឌិតឈ្មោះ: **វិហាម សុភ័ក្រ** ហៅ ប្រុស ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៦ "គ" ចុះថ្ងៃទី ២៤-៥-២០១០ របស់សាលាដំបូងខេត្តក្រចេះ ។

១២-ទណ្ឌិតឈ្មោះ: **កន ណុន** ភេទប្រុស អាយុ ៣៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៨ "ច" ចុះថ្ងៃទី ១២-២-២០១០ របស់សាលាដំបូងខេត្តកំពង់ចាម ។



១៣-ទណ្ឌិតឈ្មោះ: **គ្រឿង ត្រី** ភេទប្រុស អាយុ ៤៦ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨ “ឆ” ចុះថ្ងៃទី ០៦-៦-២០១៦ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

១៤-ទណ្ឌិតឈ្មោះ: **ធីម គុសល** ហៅ សល់ ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកា លេខ ១៧១ ចុះថ្ងៃទី ១១-៥-២០១៦ របស់តុលាការកំពូល ។

១៥-ទណ្ឌិតឈ្មោះ: **ធី ឆាវ** ភេទប្រុស អាយុ ២១ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ “យ” ចុះថ្ងៃទី ១២-០១-២០១៦ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

១៦-ទណ្ឌិតឈ្មោះ: **ឃី ឌី** ភេទប្រុស អាយុ ៣៧ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២ “ង” ចុះថ្ងៃទី ២៣-០២-២០១២ របស់សាលាដំបូងខេត្តកំពត ។

១៧-ទណ្ឌិតឈ្មោះ: **ឈីង សារ៉ាត់** ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥១១ “គ” ចុះថ្ងៃទី ២២-១២-២០១៦ របស់សាលាដំបូងខេត្តកំពត ។

១៨-ទណ្ឌិតឈ្មោះ: **ច័ត រ៉ាន់** ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៦ “យ” ចុះថ្ងៃទី ២៣-១២-២០១៥ របស់សាលាដំបូងខេត្តកំពត ។

១៩-ទណ្ឌិតឈ្មោះ: **ឈួន ជាតុច** ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៦ “យ” ចុះថ្ងៃទី ២៣-១២-២០១៥ របស់សាលាដំបូងខេត្តកំពត ។

២០-ទណ្ឌិតឈ្មោះ: **ឯក រិទ្ធ** ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣០២ “ឆ” ចុះថ្ងៃទី ២៦-១០-២០១៦ របស់សាលាដំបូងខេត្តតាកែវ ។

២១-ទណ្ឌិតឈ្មោះ: **ស៊ិន ផែន** ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៦៦ “យ” ចុះថ្ងៃទី ០១-១០-២០១៤ របស់សាលាដំបូងខេត្តតាកែវ ។

២២-ទណ្ឌិតឈ្មោះ: **សុខ ភ្លេង** ភេទប្រុស អាយុ ៥៨ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៩ ចុះថ្ងៃទី ២២-០១-២០១៩ របស់តុលាការកំពូល ។





២៣-ទណ្ឌិតឈ្មោះ: **ចាន់ សុខា** ភេទប្រុស អាយុ ៣៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦១ “ខ” ចុះថ្ងៃទី ០៧-៤-២០១៤ របស់សាលាដំបូងខេត្តតាកែវ ។

២៤-ទណ្ឌិតឈ្មោះ: **ស្វាយ ជេន** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០ “យ” ចុះថ្ងៃទី ០៩-៨-២០១៦ របស់សាលាដំបូងខេត្តកំពង់ធំ ។

២៥-ទណ្ឌិតឈ្មោះ: **ឃុំន អុក** ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ០៧ “ក្រIIIIS” ចុះថ្ងៃទី ២៨-០២-២០១៧ របស់សាលាឧទ្ធរណ៍ ។

២៦-ទណ្ឌិតឈ្មោះ: **ថន ឡឿន** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៧ “ក” ចុះថ្ងៃទី ១៤-៩-២០១១ របស់សាលាដំបូងខេត្តកំពង់ធំ ។

២៧-ទណ្ឌិតឈ្មោះ: **រ៉េត រ៉ូន** ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៦ “គ” ចុះថ្ងៃទី ១៧-៩-២០១៣ របស់សាលាដំបូងខេត្តកំពង់ធំ ។

២៨-ទណ្ឌិតឈ្មោះ: **ហុក អេងថៃ** ភេទប្រុស អាយុ ៤៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៧ “ឆ” ចុះថ្ងៃទី ១១-០២-២០១១ របស់សាលាដំបូងខេត្តកំពង់ធំ ។

២៩-ទណ្ឌិតឈ្មោះ: **ព្រឿង ម៉ុនណិត** ហៅ ណិត ភេទប្រុស អាយុ ៤០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៩៣ ក្រII “ញ” ចុះថ្ងៃទី ០១-១០-២០១៥ របស់សាលាឧទ្ធរណ៍ ។

៣០-ទណ្ឌិតឈ្មោះ: **និល សាម៉ុន** ហៅ ម៉ក់ ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៦ “ច” ចុះថ្ងៃទី ១០-៦-២០១៤ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

៣១-ទណ្ឌិតឈ្មោះ: **ឃុត ពុំន** ភេទប្រុស អាយុ ៥៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣១ “ច” ចុះថ្ងៃទី ១៧-៩-២០១៣ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

៣២-ទណ្ឌិតឈ្មោះ: **ម៉ឺ រ៉ូ** ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤០ ចុះថ្ងៃទី ២៤-១០-២០១២ របស់សាលាដំបូងខេត្តមណ្ឌលគិរី ។



៣៣-ទណ្ឌិតឈ្មោះ **ធឿន រុន** ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលដីកាលេខ ០៣ក្រVI “រ” ចុះថ្ងៃទី ០៩-៤-២០១២ របស់សាលាឧទ្ធរណ៍ ។

៣៤-ទណ្ឌិតឈ្មោះ **ហ៊ឺ ថែន** ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣ “ជ” ចុះថ្ងៃទី ១៩-៣-២០១៥ របស់សាលាដំបូងខេត្តសៀមរាប។

៣៥-ទណ្ឌិតឈ្មោះ **ចាន់ សុភ័ណ្ណ** ភេទស្រី អាយុ ៣៨ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៤ ចុះថ្ងៃទី ០៦-០២-២០១៥ របស់តុលាការកំពូល ។

៣៦-ទណ្ឌិតឈ្មោះ **ស្វាយ ពៅវេហា** ហៅ សីហា ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រម លេខ ៨១៥ “ខ” ចុះថ្ងៃទី ២៧-១២-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៧-ទណ្ឌិតឈ្មោះ **សាត់ ម៉ឺនហាយ** ភេទប្រុស អាយុ ៥៦ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលដីកាលេខ ១២ក្រVI “យ” ចុះថ្ងៃទី ០២-៥-២០១៣ របស់សាលាឧទ្ធរណ៍ ។

៣៨-ទណ្ឌិតឈ្មោះ **ថៃ ម៉ុំ** ភេទស្រី អាយុ ៥៤ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ “ឆ” ចុះថ្ងៃទី ២៨-០១-២០១៤ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៩-ទណ្ឌិតឈ្មោះ **ប៉ាង ស៊ីនួន** ហៅ តឿ ភេទស្រី អាយុ ៣៩ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកា លេខ ៦៦ ក្រIV “រ” ចុះថ្ងៃទី ១០-៧-២០១៥ របស់សាលាឧទ្ធរណ៍ ។

៤០-ទណ្ឌិតឈ្មោះ **សេន សារ៉ាន់** ភេទប្រុស អាយុ ៣៦ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦១ “គ” ចុះថ្ងៃទី ១៨-១២-២០១៣ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤១-ទណ្ឌិតឈ្មោះ **វិន សារ៉េន** ហៅ វិន សារ៉េន ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៤ ឆ្នាំ តាមអំណាចសាលក្រម លេខ ១៤ ចុះថ្ងៃទី ២៥-៦-២០១៣ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង។

៤២-ទណ្ឌិតឈ្មោះ **ចាន់ សុភារិទ្ធ** ហៅ ប៉ុច ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលដីកា លេខ ១២៥ ចុះថ្ងៃទី ១៨-៤-២០១៨ របស់តុលាការកំពូល ។



៤៣-ទណ្ឌិតឈ្មោះ: **បូ វណ្ណី** ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៥ "គ" ចុះថ្ងៃទី ០៩-៧-២០១២ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

៤៤-ទណ្ឌិតឈ្មោះ: **ហេង ហ៊ុន** ភេទប្រុស អាយុ ១៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៤ "គ" ចុះថ្ងៃទី ២៤-០១-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៥-ទណ្ឌិតឈ្មោះ: **វិន សារ៉ក្ខ** ហៅ ឡុង ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥០៦ "ច" ចុះថ្ងៃទី ២០-១០-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង។

៤៦-ទណ្ឌិតឈ្មោះ: **ស៊ី បង** ភេទប្រុស អាយុ ៤១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៣ "ន" ចុះថ្ងៃទី ០២-៧-២០១៣ របស់សាលាដំបូងខេត្តប៉ៃលិន ។

៤៧-ទណ្ឌិតឈ្មោះ: **សៅ ឡឹម** ភេទប្រុស អាយុ ៣១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៥៩ "គ" ចុះថ្ងៃទី ២៨-៩-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង។

៤៨-ទណ្ឌិតឈ្មោះ: **ញឹម ចាន់ឡើង** ភេទប្រុស អាយុ ៣៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៧ "ន" ចុះថ្ងៃទី ០៨-១០-២០១៤ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៩-ទណ្ឌិតឈ្មោះ: **ម៉ូ តា** ភេទប្រុស អាយុ ៤៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៥ "ន" ចុះថ្ងៃទី ០២-៨-២០១២ របស់សាលាដំបូងខេត្តបាត់ដំបង។

៥០-ទណ្ឌិតឈ្មោះ: **សេង វណ្ណី** ហៅ នី ភេទប្រុស អាយុ ៤៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៤ ក្រIII "ន" ចុះថ្ងៃទី ២៦-៦-២០១៧ របស់សាលាឧទ្ធរណ៍ ។

៥១-ទណ្ឌិតឈ្មោះ: **ជា ស្រី** ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៩០ "យ" ចុះថ្ងៃទី ១៥-១១-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៥២-ទណ្ឌិតឈ្មោះ: **ផែ ម៉ាន់** ភេទប្រុស អាយុ ៥៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៤ "ខ" ចុះថ្ងៃទី ២២-០២-២០១៥ របស់សាលាដំបូងខេត្តបាត់ដំបង ។



៥៣-ទណ្ឌិតឈ្មោះ: **ភាវ៉ូ គុន** ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៤១ “ជ” ចុះថ្ងៃទី ២២-៩-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

៥៤-ទណ្ឌិតឈ្មោះ: **សុភ ភឿ** ភេទប្រុស អាយុ ៣៧ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៩ “ក” ចុះថ្ងៃទី ២៩-០១-២០១៥ របស់សាលាដំបូងខេត្តបាត់ដំបង ។

៥៥-ទណ្ឌិតឈ្មោះ: **អ៊ុន ឡែង** ភេទប្រុស អាយុ ៤៦ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ “ជ” ចុះថ្ងៃទី ០៣-០១-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៥៦-ទណ្ឌិតឈ្មោះ: **លី ហាស** ភេទប្រុស អាយុ ៤០ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៧ “ច” ចុះថ្ងៃទី ១៦-៧-២០១៣ របស់សាលាដំបូងខេត្តប៉ៃលិន។

៥៧-ទណ្ឌិតឈ្មោះ: **ស៊ឹម សុខ** ហៅ ស៊ឹម សុខ ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលក្រម លេខ ២០ “ខ” ចុះថ្ងៃទី ១១-៧-២០១២ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

៥៨-ទណ្ឌិតឈ្មោះ: **វ៉ាន់ ម៉ុន** ភេទប្រុស អាយុ ៤១ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៦ “ង” ចុះថ្ងៃទី ២៥-០២-២០១៤ របស់សាលាដំបូងខេត្តប៉ៃលិន ។

៥៩-ទណ្ឌិតឈ្មោះ: **ជឹម តារ៉ូ** ភេទប្រុស អាយុ ៤១ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៧៧/២០ “គ” ព្រះ ចុះថ្ងៃទី ១៨-១០-២០១៨ របស់សាលាដំបូងខេត្តព្រៃវែង ។

៦០-ទណ្ឌិតឈ្មោះ: **ហឿន គា** ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣០ “ង” ព្រះ ចុះថ្ងៃទី ១៥-៨-២០១២ របស់សាលាដំបូងខេត្តព្រៃវែង ។

៦១-ទណ្ឌិតឈ្មោះ: **ធឿន យ៉ន** ភេទស្រី អាយុ ៤៤ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៣ “ជ” ចុះថ្ងៃទី ០៧-១១-២០១៣ របស់សាលាដំបូងខេត្តព្រៃវែង ។

៦២-ទណ្ឌិតឈ្មោះ: **ខាន់ ពិសី** ហៅ ស្រីពេជ្រ ភេទស្រី អាយុ ២១ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកា លេខ ០៤ ក្រ V “ប.ស” ចុះថ្ងៃទី ២៣-៦-២០១៧ របស់សាលាឧទ្ធរណ៍ ។



៦៣-ទណ្ឌិតឈ្មោះ **សរ រឹម** ភេទប្រុស អាយុ ៣៨ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣០ “ក្រIIប” ចុះថ្ងៃទី ៣០-៣-២០១៦ របស់សាលាឧទ្ធរណ៍ ។

៦៤-ទណ្ឌិតឈ្មោះ **លី សៀងឃ្មុំ** ភេទប្រុស អាយុ ៤៦ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២៦ “យ” ចុះថ្ងៃទី ០៧-៩-២០១១ របស់សាលាដំបូងខេត្តកោះកុង ។

៦៥-ទណ្ឌិតឈ្មោះ **ហាស ចាន់ណារ៉ុំ** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ២១០ ចុះថ្ងៃទី ១៧-៦-២០១៦ របស់តុលាការកំពូល ។

៦៦-ទណ្ឌិតឈ្មោះ **ឃុន ឡឿន** ភេទប្រុស អាយុ ៦២ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣២ “ក្រIVរន” ចុះថ្ងៃទី ១០-៥-២០១៩ របស់សាលាឧទ្ធរណ៍ ។

៦៧-ទណ្ឌិតឈ្មោះ **ខៀន វិរៈ** ភេទប្រុស អាយុ ៥៦ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលដីកាលេខ ៩៤ “ក្រIIសវ” ចុះថ្ងៃទី ១១-១២-២០១៤ របស់សាលាឧទ្ធរណ៍ ។

៦៨-ទណ្ឌិតឈ្មោះ **ជួន វាសនា** ភេទស្រី អាយុ ៣៧ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤១ ក្រV “រ” ចុះថ្ងៃទី ២៥-៨-២០១៤ របស់សាលាឧទ្ធរណ៍ ។

៦៩-ទណ្ឌិតឈ្មោះ **កែវ ឡឿន** ភេទស្រី អាយុ ៣៨ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦២ “ក្រ.V.ច” ចុះថ្ងៃទី ២៥-១០-២០១៦ របស់សាលាឧទ្ធរណ៍ ។

៧០-ទណ្ឌិតឈ្មោះ **សេក វី** ភេទស្រី អាយុ ៤៧ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៩ ចុះថ្ងៃទី ២៤-០២-២០១៦ របស់តុលាការកំពូល ។

៧១-ទណ្ឌិតឈ្មោះ **គន ស្រីនាង** ភេទស្រី អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៨ “ក្រVស” ចុះថ្ងៃទី ២៨-៧-២០១៧ របស់សាលាឧទ្ធរណ៍ ។

៧២-ទណ្ឌិតឈ្មោះ **ឡឿន សុឡុន** ហៅ ហិរិ ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលដីកា លេខ ៧៩ “ក្រVស” ចុះថ្ងៃទី ០៦-១០-២០១៥ របស់សាលាឧទ្ធរណ៍ ។



៧៣-ទណ្ឌិតឈ្មោះ **ខុម សឡា** ហៅ ឡា ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៥ “គ” ចុះថ្ងៃទី ០៨-០២-២០១៣ របស់សាលាដំបូងខេត្តកំពង់ចាម ។

៧៤-ទណ្ឌិតឈ្មោះ **ឈន់ ស្រឡីន** ហៅ ចាម ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១ “ឃ” ចុះថ្ងៃទី ១៦-១២-២០១១ របស់សាលាដំបូងខេត្តកំពង់ចាម ។

៧៥-ទណ្ឌិតឈ្មោះ **ម៉ៅ ឈីន** ភេទប្រុស អាយុ ៥៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៩ “ខ” ចុះថ្ងៃទី ១២-១០-២០១១ របស់សាលាដំបូងខេត្តកំពង់ចាម ។

៧៦-ទណ្ឌិតឈ្មោះ **ជិន ឡឿង** ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៣២ ចុះថ្ងៃទី ០៥-១២-២០១៦ របស់តុលាការកំពូល ។

៧៧-ទណ្ឌិតឈ្មោះ **ឈិន ម៉ុនឈី** ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៦ “ជ” ចុះថ្ងៃទី ២៧-០២-២០១៥ របស់សាលាដំបូងខេត្តកំពង់ចាម ។

៧៨-ទណ្ឌិតឈ្មោះ **គូ ទីន** ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៦ “ជ” ចុះថ្ងៃទី ២៧-០២-២០១៥ របស់សាលាដំបូងខេត្តកំពង់ចាម ។

៧៩-ទណ្ឌិតឈ្មោះ **យ៉ែន ណាត** ភេទប្រុស អាយុ ៤១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២១ “ឈ” ចុះថ្ងៃទី ២៦-៥-២០១៥ របស់សាលាដំបូងខេត្តកំពង់ចាម ។

៨០-ទណ្ឌិតឈ្មោះ **សៀន រឹម** ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៥២ក្រIII “ណ” ចុះថ្ងៃទី ០៨-៦-២០១៧ របស់សាលាឧទ្ធរណ៍ ។

៨១-ទណ្ឌិតឈ្មោះ **ឡុង វិជ្ជា** ហៅ អូន ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣០ “ក្រឃ” ចុះថ្ងៃទី ៣០-៣-២០១៦ របស់សាលាឧទ្ធរណ៍ ។

៨២-ទណ្ឌិតឈ្មោះ **អ៊ិច កុសល** ហៅ យ៉ត ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៣៦ ក្រIII “ណ” ចុះថ្ងៃទី ២៨-១២-២០១៥ របស់សាលាឧទ្ធរណ៍ ។

៨៣-ទណ្ឌិតឈ្មោះ **នន វិចិត្រា** ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៨៤ ក្រIII “ណ” ចុះថ្ងៃទី ៣១-៥-២០១៩ របស់តុលាការកំពូល ។



៨៤-ទណ្ឌិតឈ្មោះ: **សំខ សាតិច** ហៅ វែង ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៨ “ក្រIVទល” ចុះថ្ងៃទី ០៤-៦-២០១៥ របស់សាលាឧទ្ធរណ៍ ។

៨៥-ទណ្ឌិតឈ្មោះ: **ធឿន សំអូន** ហៅ ម៉ាប់ ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣០ ចុះថ្ងៃទី ០១-០២-២០១៧ របស់តុលាការកំពូល ។

៨៦-ទណ្ឌិតឈ្មោះ: **ស្រៀង បញ្ញា** ហៅ ញ៉ា ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣០ ចុះថ្ងៃទី ០១-០២-២០១៧ របស់តុលាការកំពូល ។

៨៧-ទណ្ឌិតឈ្មោះ: **លី ថុ** ហៅ សារ៉ុត ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣០ ចុះថ្ងៃទី ០១-០២-២០១៧ របស់តុលាការកំពូល ។

៨៨-ទណ្ឌិតឈ្មោះ: **ចេយ ចិន** ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៦ “យ” ចុះថ្ងៃទី ១៩-០១-២០១០ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

៨៩-ទណ្ឌិតឈ្មោះ: **ដូច ចាន់ថន** ហៅ ម៉ាប់ ភេទប្រុស អាយុ ៣១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៧ “ក្រVច” ចុះថ្ងៃទី ០៩-៥-២០១៦ របស់សាលាឧទ្ធរណ៍ ។

៩០-ទណ្ឌិតឈ្មោះ: **ឡើង សារា** ហៅ ដា ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៨ “ក្រVIញ” ចុះថ្ងៃទី ០៥-៧-២០១២ របស់សាលាឧទ្ធរណ៍ ។

៩១-ទណ្ឌិតឈ្មោះ: **ម៉ៅ ម៉ាញ** ភេទប្រុស អាយុ ២១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៤ ក្រVI “ធ” ចុះថ្ងៃទី ០១-១០-២០១៣ របស់សាលាឧទ្ធរណ៍ ។

៩២-ទណ្ឌិតឈ្មោះ: **ចិន សារ៉េន** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ “ជ” ចុះថ្ងៃទី ១១-០១-២០១២ របស់សាលាដំបូងខេត្តស្វាយរៀង ។

៩៣-ទណ្ឌិតឈ្មោះ: **គង់ រ៉ាដេត** ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៦ “ជ” ចុះថ្ងៃទី ១៤-៨-២០១៣ របស់សាលាដំបូងខេត្តស្វាយរៀង ។

៩៤-ទណ្ឌិតឈ្មោះ: **គង់ ញ៉ាង** ភេទប្រុស អាយុ ៦០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៤ ក្រIV “វ” ចុះថ្ងៃទី ២៧-៤-២០១៦ របស់សាលាឧទ្ធរណ៍ ។



**មាត្រា ៣:** ត្រូវបន្ថយរយៈពេលទទួលរងទោសចំនួន ១២ ខែ ឱ្យទណ្ឌិតចំនួន ៩២ នាក់ (ស្រី ១០ នាក់) ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០ ដែលបានខិតខំកែប្រែខ្លួនបានល្អក្នុងរយៈពេលរងទោសក្នុងពន្ធនាគារកន្លងមក ដូចមានរាយទណ្ឌិតឈ្មោះខាងក្រោម៖

១-ទណ្ឌិតឈ្មោះ **សំ ណាង** ហៅ យ៉េង ណាង ភេទប្រុស អាយុ ៤៥ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលដីកា លេខ ៦២ “ញ” ចុះថ្ងៃទី ២២-១០-២០០៨ របស់សាលាឧទ្ធរណ៍ ។

២-ទណ្ឌិតឈ្មោះ **ណួក តុច** ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៤ “ឆ” ចុះថ្ងៃទី ០៥-៦-២០០៩ របស់សាលាឧទ្ធរណ៍ ។

៣-ទណ្ឌិតឈ្មោះ **ហ៊ឹម ច័ន្ទារិទ្ធិ** ហៅ ម៉ាប់ ភេទប្រុស អាយុ ១៨ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រម លេខ ១៨ ចុះថ្ងៃទី ០៣-០១-២០០៧ របស់សាលាដំបូងខេត្តកំពត ។

៤-ទណ្ឌិតឈ្មោះ **ក្រួន អូន** ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៩ “គ” ចុះថ្ងៃទី ០១-៨-២០០៧ របស់សាលាដំបូងខេត្តកោះកុង ។

៥-ទណ្ឌិតឈ្មោះ **ស៊ីន អូនធួច** ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៧ “ក” ព្រ.ទ ចុះថ្ងៃទី ២៩-១២-២០១០ របស់សាលាដំបូងខេត្តព្រៃវែង ។

៦-ទណ្ឌិតឈ្មោះ **ខុន វាសនា** ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០ ចុះថ្ងៃទី ១៣-០២-២០០៤ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

៧-ទណ្ឌិតឈ្មោះ **ឯក ឫសីភសុខជា** ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់អស់មួយជីវិត តាមអំណាចសេចក្តីសម្រេច របស់តុលាការប្រទេសថៃ។

៨-ទណ្ឌិតឈ្មោះ **សួន ចិន** ភេទប្រុស អាយុ ៣៦ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩៨ “ង” ចុះថ្ងៃទី ២៧-១០-២០១០ របស់ សាលាដំបូងខេត្តកំពង់ធំ ។

៩-ទណ្ឌិតឈ្មោះ **ឆ្នើម សំអុល** ភេទប្រុស អាយុ ៤៥ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៨៤ “ច” ចុះថ្ងៃទី ២៣-១២-២០១០ របស់សាលាឧទ្ធរណ៍ ។





១០-ទណ្ឌិតឈ្មោះ: **ជា សុផល** ភេទប្រុស អាយុ ៤០ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៥ ចុះថ្ងៃទី ១៤-១០-២០០៩ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង។

១១-ទណ្ឌិតឈ្មោះ: **មែ ភូយ** ហៅ ស្នា ភេទប្រុស អាយុ ៤០ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៦ “ង” ចុះថ្ងៃទី ០៨-៤-២០១០ របស់សាលាដំបូងខេត្តព្រះសីហនុ ។

១២-ទណ្ឌិតឈ្មោះ: **សយ សិន** ភេទប្រុស អាយុ ៤២ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៤ “ក” ចុះថ្ងៃទី ២២-៤-២០០៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៣-ទណ្ឌិតឈ្មោះ: **អ៊ុល វិក** ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩ “ឆ” ចុះថ្ងៃទី ០៧-៤-២០១០ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៤-ទណ្ឌិតឈ្មោះ: **ភាព ឌុំ** ហៅ មូក ភេទប្រុស អាយុ ៤២ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៩ “គ” ចុះថ្ងៃទី ០២-៥-២០០៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៥-ទណ្ឌិតឈ្មោះ: **ដោក ខឿន** ភេទប្រុស អាយុ ៥៦ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦២ “ក” ចុះថ្ងៃទី ២៦-៨-២០១០ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

១៦-ទណ្ឌិតឈ្មោះ: **នាង និន** ភេទប្រុស អាយុ ១៩ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ “យ” ចុះថ្ងៃទី ១០-០១-២០០៨ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

១៧-ទណ្ឌិតឈ្មោះ: **និន ចាន់នាត** ភេទប្រុស អាយុ ២១ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៣ “យ” ចុះថ្ងៃទី ១៨-៥-២០០៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៨-ទណ្ឌិតឈ្មោះ: **យ៉ែម ឡឿត** ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៤ក្រIII “ច” ចុះថ្ងៃទី ១៦-៦-២០១១ របស់សាលាឧទ្ធរណ៍ ។

១៩-ទណ្ឌិតឈ្មោះ: **ឡូច ចាន់** ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៤ ក្រIII “ច” ចុះថ្ងៃទី ១៦-៦-២០១១ របស់សាលាឧទ្ធរណ៍ ។



២០-ទណ្ឌិតឈ្មោះ: **ផាត ឆឿន** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៣ “យ” ចុះថ្ងៃទី ២១-០២-២០១៣ របស់សាលាដំបូងខេត្តប៉ៃលិន ។

២១-ទណ្ឌិតឈ្មោះ: **ចៅ ឆល** ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៩១ “ក្រIVត” ចុះថ្ងៃទី ២១-១១-២០១២ របស់សាលាឧទ្ធរណ៍ ។

២២-ទណ្ឌិតឈ្មោះ: **សាន់ ឆឹមឆឿន** ភេទប្រុស អាយុ ៤៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ១០០ “ឆ” ចុះថ្ងៃទី ១២-៨-២០០៩ របស់សាលាឧទ្ធរណ៍ ។

២៣-ទណ្ឌិតឈ្មោះ: **ទេស ឃឿង** ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៩ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤ “យ” ចុះថ្ងៃទី ០៩-៩-២០០៤ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៤-ទណ្ឌិតឈ្មោះ: **ស្រី ម៉េ** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៩ “ក” ចុះថ្ងៃទី ១៣-៩-២០០៧ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

២៥-ទណ្ឌិតឈ្មោះ: **សេង អូន** ភេទស្រី អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៥ “ខ” ចុះថ្ងៃទី ២៧-០១-២០១០ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៦-ទណ្ឌិតឈ្មោះ: **សន ម៉ៅ** ភេទប្រុស អាយុ ៤៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៧ “យ” ចុះថ្ងៃទី ២៧-១២-២០០៧ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៧-ទណ្ឌិតឈ្មោះ: **សួន ទី** ហៅ វណ្ណី ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៧ ក្រIV “វ” ចុះថ្ងៃទី ១០-៧-២០១៥ របស់សាលាឧទ្ធរណ៍ ។

២៨-ទណ្ឌិតឈ្មោះ: **ឆន្ទី សុពេញ** ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៤ “ឆ” ចុះថ្ងៃទី ០៩-០១-២០១៣ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៩-ទណ្ឌិតឈ្មោះ: **ជិន ហឿ** ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ០៣ “ក្រIVច” ចុះថ្ងៃទី ១៦-០២-២០១២ របស់សាលាឧទ្ធរណ៍ ។



៣០-ទណ្ឌិតឈ្មោះ: **ឡុង ហ៊ុនឡា** ភេទប្រុស អាយុ ១៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៦ “ង” ចុះថ្ងៃទី ២២-១២-២០១១ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

៣១-ទណ្ឌិតឈ្មោះ: **ជា វណ្ណា** ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ “យ” ចុះថ្ងៃទី ០៥-០១-២០០៩ របស់សាលាដំបូងខេត្តស្វាយរៀង ។

៣២-ទណ្ឌិតឈ្មោះ: **ពុត វុត្តា** ហៅ ប្រុស ភេទប្រុស អាយុ ២១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤ “ខ” ចុះថ្ងៃទី ៣០-៣-២០១០ របស់សាលាដំបូងខេត្តស្វាយរៀង ។

៣៣-ទណ្ឌិតឈ្មោះ: **រិន ពៅ** ហៅ តោ ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៥ “ក” ចុះថ្ងៃទី ០៤-៣-២០០៩ របស់សាលាដំបូងខេត្តស្វាយរៀង ។

៣៤-ទណ្ឌិតឈ្មោះ: **ដាន សុឡើង** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩៤ ចុះថ្ងៃទី ១០-១០-២០០៥ របស់សាលាដំបូងខេត្តស្វាយរៀង ។

៣៥-ទណ្ឌិតឈ្មោះ: **ចាន់ ភាព** ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៧ ចុះថ្ងៃទី ១១-៣-២០០៥ របស់សាលាដំបូងខេត្តស្វាយរៀង ។

៣៦-ទណ្ឌិតឈ្មោះ: **នី ជារ៉ាវុច** ហៅ គិន ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៧ ចុះថ្ងៃទី ១៥-០២-២០១២ របស់តុលាការកំពូល ។

៣៧-ទណ្ឌិតឈ្មោះ: **រស់ សារួន** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៤ “យ” ចុះថ្ងៃទី ០២-៤-២០០៩ របស់សាលាដំបូងខេត្តស្វាយរៀង ។

៣៨-ទណ្ឌិតឈ្មោះ: **សៅ ធីម** ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៩ “ង” ចុះថ្ងៃទី ២០-៩-២០១០ របស់សាលាដំបូងខេត្តស្វាយរៀង ។

៣៩-ទណ្ឌិតឈ្មោះ: **វ៉ាន់ វ៉ា** ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៥ “យ” ចុះថ្ងៃទី ១៤-១២-២០១០ របស់សាលាដំបូងខេត្តស្វាយរៀង ។



៤០-ទណ្ឌិតឈ្មោះ: **ឆុច ចិន្ដា** ភេទប្រុស អាយុ ៤៦ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៥ “ង” ចុះថ្ងៃទី ០១-៧-២០១០ របស់សាលាដំបូងខេត្តស្វាយរៀង ។

៤១-ទណ្ឌិតឈ្មោះ: **គោត សាម៉ុល** ហៅ គោ ភេទប្រុស អាយុ ២១ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រម លេខ ៤២ “ខ” ចុះថ្ងៃទី ០៧-៩-២០១០ របស់សាលាដំបូងខេត្តស្វាយរៀង ។

៤២-ទណ្ឌិតឈ្មោះ: **ខឹម ឆ្លុច** ភេទប្រុស អាយុ ៤៨ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៥ “គ” ចុះថ្ងៃទី ៣០-៦-២០១០ របស់សាលាដំបូងខេត្តស្វាយរៀង ។

៤៣-ទណ្ឌិតឈ្មោះ: **អ៊ុន សុភាព** ភេទប្រុស អាយុ ៥១ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៤ “ច” ចុះថ្ងៃទី ០១-៧-២០០៨ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

៤៤-ទណ្ឌិតឈ្មោះ: **ខែ កេន** ភេទប្រុស អាយុ ៤៤ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៦ “ខ” ចុះថ្ងៃទី ០៨-០២-២០១០ របស់សាលាដំបូងខេត្តតាកែវ ។

៤៥-ទណ្ឌិតឈ្មោះ: **ជួន សុភាព** ភេទស្រី អាយុ ៣៣ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៧១ក្រIII “ណ” ចុះថ្ងៃទី ២៩-៦-២០១៦ របស់សាលាឧទ្ធរណ៍ ។

៤៦-ទណ្ឌិតឈ្មោះ: **ពៅ នាង** ហៅ ឌុល ភេទប្រុស អាយុ ៣៦ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកា លេខ ៣៩ “ក្រVបស” ចុះថ្ងៃទី ០៣-៦-២០១១ របស់សាលាឧទ្ធរណ៍ ។

៤៧-ទណ្ឌិតឈ្មោះ: **ផាន់ គុន** ភេទប្រុស អាយុ ៣៣ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ១១៥ ក្រII “ញ” ចុះថ្ងៃទី ១២-១២-២០១៨ របស់សាលាឧទ្ធរណ៍ ។

៤៨-ទណ្ឌិតឈ្មោះ: **វ៉ាន ថន** ហៅ ធៀន ភេទប្រុស អាយុ ៣៩ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រម លេខ ៤៦ “វ/ហ” ចុះថ្ងៃទី ១៧-៩-២០១០ របស់សាលាដំបូងខេត្តកណ្តាល ។

៤៩-ទណ្ឌិតឈ្មោះ: **លី ហាន** ភេទប្រុស អាយុ ៤២ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៥៧ ក្រVI “ញ” ចុះថ្ងៃទី ០៣-៩-២០១៤ របស់សាលាឧទ្ធរណ៍ ។



៥០-ទណ្ឌិតឈ្មោះ **យ៉ិន អុល** ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦១ “គ” ចុះថ្ងៃទី ០៨-៨-២០០៨ របស់សាលាដំបូងខេត្តកោះកុង ។

៥១-ទណ្ឌិតឈ្មោះ **គិន សុភ័ក្រ** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២៧ “ឆ” ចុះថ្ងៃទី ១៩-៩-២០១៣ របស់សាលាដំបូងខេត្តកោះកុង ។

៥២-ទណ្ឌិតឈ្មោះ **ឈុំ សុភារិទ្ធ** ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៧ ចុះថ្ងៃទី ២២-០២-២០១៣ របស់តុលាការកំពូល ។

៥៣-ទណ្ឌិតឈ្មោះ **នាន ឈុន** ហៅ ទ្រៀក ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកា លេខ ១២ “ក្រVបស” ចុះថ្ងៃទី ២៩-០១-២០១៣ របស់សាលាឧទ្ធរណ៍ ។

៥៤-ទណ្ឌិតឈ្មោះ **ភីស្ស សុឆា** ភេទប្រុស អាយុ ១៨ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ២០ ចុះថ្ងៃទី ២០-៥-២០០៩ របស់សាលាដំបូងខេត្តព្រះវិហារ ។

៥៥-ទណ្ឌិតឈ្មោះ **ធិត្ស ណន** ភេទស្រី អាយុ ៤៧ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤០ ចុះថ្ងៃទី ១៤-៥-២០០៤ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

៥៦-ទណ្ឌិតឈ្មោះ **គិន សុឆា** ហៅ អាយ ភេទស្រី អាយុ ៣៥ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកា លេខ ៣៧១ ចុះថ្ងៃទី ១៦-១២-២០១៥ របស់តុលាការកំពូល ។

៥៧-ទណ្ឌិតឈ្មោះ **យា ចន** ភេទប្រុស អាយុ ៤៤ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤១ “យ” ចុះថ្ងៃទី ០៦-១០-២០០៩ របស់សាលាដំបូងខេត្តកំពង់ធំ ។

៥៨-ទណ្ឌិតឈ្មោះ **អេង ចាន់សីហា** ហៅ ទូច ភេទប្រុស អាយុ ២០ ឆ្នាំ ដែល ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកា លេខ ៨២ “ខ” ចុះថ្ងៃទី ០៤-៨-២០១០ របស់សាលាឧទ្ធរណ៍ ។

៥៩-ទណ្ឌិតឈ្មោះ **សំ សម័យ** ភេទស្រី អាយុ ៤០ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤២ “ក្រ.V.ច” ចុះថ្ងៃទី ០៨-៧-២០១៦ របស់សាលាឧទ្ធរណ៍ ។



៦០-ទណ្ឌិតឈ្មោះ **ប្រាំ វិសាល** ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រម លេខ ១៣៦ “ប” ចុះថ្ងៃទី ១៩-១២-២០០៥ របស់សាលាដំបូងរាជធានីភ្នំពេញ ។

៦១-ទណ្ឌិតឈ្មោះ **ម៉ៅ សម្បត្តិ** ភេទប្រុស អាយុ ៤១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤ “ក” ចុះថ្ងៃទី ១០-៥-២០១០ របស់សាលាដំបូងខេត្តកំពង់ចាម ។

៦២-ទណ្ឌិតឈ្មោះ **ឌី ជេត** ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០៨ ចុះថ្ងៃទី ២០-១២-២០០៧ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

៦៣-ទណ្ឌិតឈ្មោះ **សៀង រិត្យ** ភេទស្រី អាយុ ៤០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៥ “ក្រVបស” ចុះថ្ងៃទី ២០-៥-២០១១ របស់សាលាឧទ្ធរណ៍ ។

៦៤-ទណ្ឌិតឈ្មោះ **រ៉េម ហ៊ុញ** ភេទប្រុស អាយុ ៣៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២១ “ខ” ចុះថ្ងៃទី ០២-៤-២០១០ របស់សាលាដំបូងខេត្តរតនគិរី ។

៦៥-ទណ្ឌិតឈ្មោះ **ទិន យ៉ាន** ភេទប្រុស អាយុ ៤១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ២០ “ក” ចុះថ្ងៃទី ០២-៨-២០១០ របស់សាលាដំបូងខេត្តរតនគិរី ។

៦៦-ទណ្ឌិតឈ្មោះ **ផាន់ ឡេម** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៥ “ក” ចុះថ្ងៃទី ០៤-៣-២០១០ របស់សាលាដំបូងខេត្តរតនគិរី ។

៦៧-ទណ្ឌិតឈ្មោះ **ស៊ីង ធី** ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៤ ចុះថ្ងៃទី ២៩-០១-២០១៦ របស់តុលាការកំពូល ។

៦៨-ទណ្ឌិតឈ្មោះ **ហេង ធុន** ភេទប្រុស អាយុ ៤៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៦ ចុះថ្ងៃទី ០៦-៣-២០១៧ របស់តុលាការកំពូល ។

៦៩-ទណ្ឌិតឈ្មោះ **ណុម ធីរ្យ** ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦២ “ក្រ៥.ប” ចុះថ្ងៃទី ២០-៩-២០១២ របស់សាលាឧទ្ធរណ៍ ។

៧០-ទណ្ឌិតឈ្មោះ **ទេព មុន្នារ** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៦ ក្រII “ញ” ចុះថ្ងៃទី ២០-៤-២០១៩ របស់សាលាឧទ្ធរណ៍ ។



៧១-ទណ្ឌិតឈ្មោះ **កែវ ឡាណី** ភេទប្រុស អាយុ ៣៧ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤២៩ ចុះថ្ងៃទី ០២-១២-២០១៦ របស់តុលាការកំពូល ។

៧២-ទណ្ឌិតឈ្មោះ **មាន សល់** ភេទស្រី អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៣ “ស” ចុះថ្ងៃទី ២០-៧-២០១១ របស់សាលាដំបូងខេត្តកណ្តាល ។

៧៣-ទណ្ឌិតឈ្មោះ **សំ ណា** ភេទស្រី អាយុ ៣៨ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកា លេខ ៣៦ ចុះថ្ងៃទី ០៦-៣-២០១៧ របស់តុលាការកំពូល ។

៧៤-ទណ្ឌិតឈ្មោះ **គង់ ឡាង** ភេទស្រី អាយុ ៣៣ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៣ ចុះថ្ងៃទី ០៧-៣-២០១៦ របស់តុលាការកំពូល ។

៧៥-ទណ្ឌិតឈ្មោះ **រ៉ាន់ យ៉ាន** (Raun Yan) ភេទស្រី អាយុ ២៨ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលដីកា លេខ ១១៤ ចុះថ្ងៃទី ១៣-៧-២០១១ របស់តុលាការកំពូល ។

៧៦-ទណ្ឌិតឈ្មោះ **ត្រី ភាត** ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៩ ចុះថ្ងៃទី ០៦-០២-២០១៣ របស់តុលាការកំពូល ។

៧៧-ទណ្ឌិតឈ្មោះ **នង ត្រី** ភេទប្រុស អាយុ ៤៥ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៤ ចុះថ្ងៃទី ១៥-១០-២០០៨ របស់សាលាដំបូងខេត្តកំពង់ចាម ។

៧៨-ទណ្ឌិតឈ្មោះ **អ៊ឹម កុសល** ហៅ ញ៉ាញ ភេទប្រុស អាយុ ២៣ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៩ ឆ្នាំ តាមអំណាចសាលក្រម លេខ ៤៦ “រ” ចុះថ្ងៃទី ២៨-៧-២០០០ របស់សាលាដំបូងខេត្តកណ្តាល ។

៧៩-ទណ្ឌិតឈ្មោះ **ថា ណាត់** ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៦ “ង” ចុះថ្ងៃទី ០១-៧-២០០៨របស់សាលាឧទ្ធរណ៍ ។

៨០-ទណ្ឌិតឈ្មោះ **ហេង សុខម៉េង** ហៅ អូន ភេទប្រុស អាយុ ៣៤ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២១ ឆ្នាំ តាមអំណាចសាលក្រម លេខ ៧ “គ” ចុះថ្ងៃទី ២៩-៦-២០០៧ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។



៨១-ទណ្ឌិតឈ្មោះ **ម៉ុក ត្រីម** ភេទប្រុស អាយុ ៣១ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៦ ចុះថ្ងៃទី ២៥-៥-២០០៥ របស់សាលាដំបូងខេត្តក្រចេះ ។

៨២-ទណ្ឌិតឈ្មោះ **យឿន អូន** ភេទប្រុស អាយុ ៣១ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៤ "ឆ" ចុះថ្ងៃទី ២១-៧-២០១១ របស់សាលាដំបូងខេត្តកំពង់ចាម ។

៨៣-ទណ្ឌិតឈ្មោះ **ញ៉ូល ឌឿន** ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៧ "គ" ចុះថ្ងៃទី ០៩-០២-២០១៥ របស់សាលាដំបូងខេត្តកំពង់ចាម ។

៨៤-ទណ្ឌិតឈ្មោះ **តែម នី** ហៅ ប៉ក់ ភេទប្រុស អាយុ ៥៣ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៧១ ចុះថ្ងៃទី ២៦-៦-២០១៧ របស់តុលាការកំពូល ។

៨៥-ទណ្ឌិតឈ្មោះ **ស៊ុន ផល** ភេទប្រុស អាយុ ៣០ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៤ ចុះថ្ងៃទី ២៤-០២-២០១៦ របស់តុលាការកំពូល ។

៨៦-ទណ្ឌិតឈ្មោះ **ឈិន ផល្លា** ភេទប្រុស អាយុ ៣៣ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៤ ចុះថ្ងៃទី ២៤-០២-២០១៦ របស់តុលាការកំពូល ។

៨៧-ទណ្ឌិតឈ្មោះ **អ៊ុយ សុភ័ក្រ** ហៅ មៅ ភេទប្រុស អាយុ ៣៧ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកា លេខ ២៨១ ចុះថ្ងៃទី ០៥-៨-២០១៥ របស់តុលាការកំពូល ។

៨៨-ទណ្ឌិតឈ្មោះ **ធីម ហៀង** ហៅ ជើន ភេទប្រុស អាយុ ៣៤ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកា លេខ ២៨១ ចុះថ្ងៃទី ០៥-៨-២០១៥ របស់តុលាការកំពូល ។

៨៩-ទណ្ឌិតឈ្មោះ **ពៅ ម៉េងរាន** ភេទប្រុស អាយុ ៣៤ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៧ ក្រVI "ញ" ចុះថ្ងៃទី ២៨-៣-២០១២ របស់សាលាឧទ្ធរណ៍ ។

៩០-ទណ្ឌិតឈ្មោះ **ឡុង ហុននី** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៣៣ ចុះថ្ងៃទី ០៩-១០-២០១៣ របស់តុលាការកំពូល ។





៩១-ទណ្ឌិតឈ្មោះ: **ម៉ែន ភាសនា** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៥ “ល” ចុះថ្ងៃទី ១៨-១១-២០១០ របស់សាលាឧទ្ធរណ៍ ។

៩២-ទណ្ឌិតឈ្មោះ: **យ៉ាង ម៉ុន** ហៅ អយ ធីម ភេទប្រុស អាយុ ៣៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៩ ឆ្នាំ តាមអំណាចសាលក្រមលេខ ២២ “គ” ចុះថ្ងៃទី ០៧-៥-២០០៨ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

**មាត្រា ៤ :** ត្រូវបន្ថយទោសពីមួយជីវិតមកត្រឹម ២០ឆ្នាំ ឱ្យទណ្ឌិតចំនួន ០៥ នាក់ ក្នុងឱកាសពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២០ ដែលបានខិតខំកែប្រែខ្លួនបានល្អក្នុងរយៈពេលរងទោសក្នុងពន្ធនាគារកន្លងមក ដូចមានរាយទណ្ឌិតឈ្មោះខាងក្រោម៖

១-ទណ្ឌិតឈ្មោះ: **ណារី ណាត** ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់អស់មួយជីវិត តាមអំណាចសាលក្រមលេខ ០៩ ចុះថ្ងៃទី ២០-៣-២០០៧ របស់សាលាដំបូងខេត្តព្រះវិហារ ។

២-ទណ្ឌិតឈ្មោះ: **នាំ ហេង** ភេទប្រុស អាយុ ៤៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់អស់មួយជីវិត តាមអំណាចសាលក្រមលេខ ៣៤ “ង” ចុះថ្ងៃទី ១៤-៧-២០០៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៣-ទណ្ឌិតឈ្មោះ: **អន ឡឿន** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់អស់មួយជីវិត តាមអំណាចសាលដីកាលេខ ២០ “ដ” ចុះថ្ងៃទី ២៦-៣-២០១០ របស់សាលាឧទ្ធរណ៍ ។

៤-ទណ្ឌិតឈ្មោះ: **សេង សៅ** ភេទប្រុស អាយុ ៤៧ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់អស់មួយជីវិត តាមអំណាចសាលដីកាលេខ ៤៤៥ ចុះថ្ងៃទី ០២-១១-២០១៨ របស់តុលាការកំពូល ។

៥-ទណ្ឌិតឈ្មោះ: **សន សាឡឿន** ហៅ កូស ភេទប្រុស អាយុ ២២ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់អស់មួយជីវិត តាមអំណាចសាលដីកាលេខ ១០២ ចុះថ្ងៃទី ១៦-៣-២០១៨ របស់តុលាការកំពូល ។

**មាត្រា ៥ :** ត្រូវលើកលែងទោសឱ្យទណ្ឌិតចំនួន ១៨ នាក់ (ស្រី ០៦នាក់) ក្នុងឱកាសពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២០ ដែលបានខិតខំកែប្រែខ្លួនបានល្អក្នុងរយៈពេលរងទោសក្នុងពន្ធនាគារកន្លងមក ដូចមានរាយទណ្ឌិតឈ្មោះខាងក្រោម៖

១-ទណ្ឌិតឈ្មោះ: **សាន ភូរិ** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៥១ ចុះថ្ងៃទី ២៤-១១-២០១៦ របស់តុលាការកំពូល ។



២-ទណ្ឌិតឈ្មោះ **មៀង សុម** ហៅ ស៊ិន សុប ភេទប្រុស អាយុ ៤៩ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩៧ ចុះថ្ងៃទី ២៣-៧-២០០៧ របស់សាលាដំបូងខេត្តកំពត ។

៣-ទណ្ឌិតឈ្មោះ **ម៉ៅ សារ៉ាន់** ហៅ ជា ភេទស្រី អាយុ ២១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៦ “ឆ” ចុះថ្ងៃទី ១៦-៧-២០០៨ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

៤-ទណ្ឌិតឈ្មោះ **គឹម ធីនដា** ភេទស្រី អាយុ ៣៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៧ “ជជ” ចុះថ្ងៃទី ០៩-៤-២០១៥ របស់សាលាដំបូងខេត្តកណ្តាល ។

៥-ទណ្ឌិតឈ្មោះ **ប្រាស់ ម៉ីនអាន** ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦១១ “ខ” ចុះថ្ងៃទី ២១-៨-២០១៩ របស់សាលាដំបូងខេត្តបាត់ដំបង។

៦-ទណ្ឌិតឈ្មោះ **ឈួន រួន** ហៅ ឡុញ ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៨៩ “ញ” ចុះថ្ងៃទី ០៤-១០-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៧-ទណ្ឌិតឈ្មោះ **យ៉ាន់ ដា** ហៅ អិត វីរៈ ភេទប្រុស អាយុ ៥៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៩ ឆ្នាំ តាមអំណាចសាលដីកាលេខ ៨៨ ក្រII “ញ” ចុះថ្ងៃទី ២២-១២-២០១៧ របស់សាលាឧទ្ធរណ៍ ។

៨-ទណ្ឌិតឈ្មោះ **រិទ្ធី ម៉ៅ** ហៅ សារ៉ាន់ ភេទស្រី អាយុ ៤៣ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣ “ច” ចុះថ្ងៃទី ១៣-០២-២០១៣ របស់សាលាដំបូងខេត្តបាត់ដំបង ។

៩-ទណ្ឌិតឈ្មោះ **ដាន យ៉ឹម** ហៅ ដុំ យ៉ុន ភេទប្រុស អាយុ ៤១ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៧ “ច” ចុះថ្ងៃទី ១១-៦-២០១០ របស់សាលាដំបូងខេត្តបាត់ដំបង ។

១០-ទណ្ឌិតឈ្មោះ **នឹម ឡឿន** ភេទប្រុស អាយុ ២០ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២ “ក” ចុះថ្ងៃទី ១៣-៦-២០០៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

១១-ទណ្ឌិតឈ្មោះ **អ៊ឹម ហុក** ភេទប្រុស អាយុ ៤៨ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៧ “ក្រIIIច” ចុះថ្ងៃទី ២៩-៣-២០១១ របស់សាលាឧទ្ធរណ៍ ។

១២-ទណ្ឌិតឈ្មោះ **គាន់ និឡុន** ភេទប្រុស អាយុ ៥៥ ឆ្នាំ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៨ “ច” ចុះថ្ងៃទី ១៦-៨-២០០៩ របស់សាលាដំបូងខេត្តបាត់ដំបង ។



១៣-ទណ្ឌិតឈ្មោះ: **ផុន ឆារី** ហៅ ឡេង បូនាង ភេទស្រី អាយុ ២៧ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលដីកា លេខ ១៤៥ "ខ" ចុះថ្ងៃទី ០៥-១១-២០០៩ របស់សាលាឧទ្ធរណ៍ ។

១៤-ទណ្ឌិតឈ្មោះ: **ហាស ច័ន** ហៅ ញ៉ាញ់ ភេទប្រុស អាយុ ៣៣ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រម លេខ ២៦៤ "យ" ចុះថ្ងៃទី ២១-៦-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៥-ទណ្ឌិតឈ្មោះ: **ម៉ៅ ម៉ាលីកា** ហៅ វិត ភេទស្រី អាយុ ៣៣ ឆ្នាំ ដែលត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រម លេខ ១៨២/៥២ "ខ" ក្រ.ព្រ.ទ.សគន ចុះថ្ងៃទី ១៨-៧-២០១៩ របស់សាលាដំបូងខេត្តព្រៃវែង។

១៦-ទណ្ឌិតឈ្មោះ: **ក្រូច សំ** ភេទប្រុស អាយុ ៥៦ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤ "ឈ" ក្រ.៩/ព្រ.ទ ចុះថ្ងៃទី ២១-៧-២០១៥ របស់សាលាដំបូងខេត្តព្រៃវែង។

១៧-ទណ្ឌិតឈ្មោះ: **អ៊ុន យន់** ភេទប្រុស អាយុ ៤០ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤២ "គ" ចុះថ្ងៃទី ០៩-៥-២០០៧ របស់សាលាដំបូងខេត្តព្រៃវែង ។

១៨-ទណ្ឌិតឈ្មោះ: **ថោង ចិន្ដា** ភេទស្រី អាយុ ៦២ ឆ្នាំ ដែលត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៣ "គ" ចុះថ្ងៃទី ១៩-៧-២០១៨ របស់សាលាដំបូងខេត្តព្រះវិហារ។

**មាត្រា ៦ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណា- ចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

លេខ: ២០១១-១៣៤៦

ស៊ីហមុនី

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិសីលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១៤៩០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួល សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ : តែងតាំងមុខតំណែងឯកឧត្តម **ស៊ីម សុខម្ម** ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។
- មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

សស/២០១១. ១៣៤៧

*Handwritten signature*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកគណៈកម្មាធិការរដ្ឋមន្ត្រី**



*Handwritten signature*

កិត្តិនីតិកោសលបណ្ឌិត **យិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១២៤១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២០២/៣៤៣ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០២ ស្តីពីការបង្កើតឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៨/១៣៣៣ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការកែសម្រួលព្រះរាជក្រឹត្យលេខ នស/រកត/១១១១/១១៩០ ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពីការកែសម្រួលព្រះរាជក្រឹត្យលេខ នស/រកត/០៨០៧/៣៩៣ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០៧ ស្តីពីការកែសម្រួលព្រះរាជក្រឹត្យលេខ នស/រកត/១២០២/៣៤៣ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០២ ស្តីពីការបង្កើតឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈ ជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ :
- ១. ឯកឧត្តម **ឃេង កឹមស៊ុន** ជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើ **រដ្ឋមន្ត្រី** បន្ថែមលើមុខងារបច្ចុប្បន្ន
  - ២. ឯកឧត្តម **ចាន់ សុភាព** ជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើ **រដ្ឋលេខាធិការ** បន្ថែមលើមុខងារបច្ចុប្បន្ន
  - ៣. ឯកឧត្តម **សឹង រេត** ជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើ **រដ្ឋលេខាធិការ** បន្ថែមលើមុខងារបច្ចុប្បន្ន ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខានេះ ។

សេចក្តីព្រះបរមរាជក្រឹត្យ ១៣៤៤

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**នាយករដ្ឋមន្ត្រីក្រសួងការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិសាស្ត្របណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១២៧៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និង កែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២០២/៣៥៣ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០២ ស្តីពីការបង្កើតឧត្តម ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៨/១៣៣៣ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការកែសម្រួល ព្រះរាជក្រឹត្យលេខ នស/រកត/១១១៣/១១៩០ ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពីការកែសម្រួលព្រះរាជក្រឹត្យ លេខ នស/រកត/០៨០៧/៣៩៣ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០៧ ស្តីពីការកែសម្រួលព្រះរាជក្រឹត្យលេខ នស/រកត/ ១២០២/៣៥៣ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០២ ស្តីពីការបង្កើតឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១:** តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សា និងជាជំនួយការ អមសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) :

- ១. ឯកឧត្តម **ញាន វណ្ណៈ** ជាទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើ **អនុរដ្ឋលេខាធិការ** បន្ថែមលើមុខងារបច្ចុប្បន្ន
- ២. ឯកឧត្តម **ឡុង ជិនវិធី** ជាទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើ **អនុរដ្ឋលេខាធិការ** បន្ថែមលើមុខងារបច្ចុប្បន្ន
- ឯកឧត្តម **ប៊ូ រង្សុនា** ជាទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើ **អនុរដ្ឋលេខាធិការ** បន្ថែមលើមុខងារបច្ចុប្បន្ន



- ៤. ឯកឧត្តម ស្រី វុធ ជាទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៥. ឯកឧត្តម ជា កុកហុង ជាទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៦. ឯកឧត្តម ឆឹម ម៉ាក់ធាវិទូ ជាទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៧. ឯកឧត្តម ស្ស៊ី ប៊ុលែន ជាទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើ អគ្គនាយក បន្ថែមលើ មុខងារបច្ចុប្បន្ន
- ៨. ឯកឧត្តម យ៉ម ផាវុត ជាទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើ អគ្គនាយក បន្ថែមលើ មុខងារបច្ចុប្បន្ន
- ៩. ឯកឧត្តម កែវ ប្រាថ្នា ជាទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើ អគ្គនាយក បន្ថែមលើ មុខងារបច្ចុប្បន្ន
- ១០. ឯកឧត្តម អ៊ុង ពង្សបញ្ញា ជាទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើ អគ្គនាយក បន្ថែមលើ មុខងារបច្ចុប្បន្ន
- ១១. ឯកឧត្តម ឃ្លាយ សុភ័ក្រ្ត ជាជំនួយការឯកឧត្តម វង្ស វិស្សក អនុប្រធាន កបស មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- ១២. ឯកឧត្តម ជួន ពនៈ ជាជំនួយការឯកឧត្តម វង្ស វិស្សក អនុប្រធាន កបស មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៣. ឯកឧត្តម នង ពិសិដ្ឋ ជាជំនួយការឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប អនុប្រធានប្រចាំការ កបស មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៤. ឯកឧត្តម មាល ចាន់ដេត ជាជំនួយការឯកឧត្តម វង្ស ប៊ុនឥន្ទ្រវរ្ម័ន សមាជិក កបស មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៥. ឯកឧត្តម ទឹម វិទ្ធីសែន ជាជំនួយការឯកឧត្តម វង្ស ប៊ុនឥន្ទ្រវរ្ម័ន សមាជិក កបស មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៦. ឯកឧត្តម យ៉ែន សុភ័ណ ជាជំនួយការឯកឧត្តម អ៊ឹម សិទ្ធិវិស័យ សមាជិក កបស មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃផ្សាយព្រះហស្តលេខនេះតទៅ ។

*ស្រី វុធ*

*ន ស ហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**  
 បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**  
**យើង**

នស/រកត/១១២០/ ១៤១៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស អម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនីយកម្មដល់លោក **ប៉ាក ជុនហូ** (PARK GEONHO) ជនជាតិកូរ៉េ សញ្ជាតិកូរ៉េ កើតថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៧៨ នៅទីក្រុងតេហូ សាធារណរដ្ឋកូរ៉េ ដោយប្តូរឈ្មោះជា **ប៉ាក អេរិក** (PARK ERIC) ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនាគតទៅ ។

ពលករ ២០១១ ១៧៧៣០

*សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១/២០/ ១២៩៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តិយកម្មដល់លោក **អាន ហ៊ីឌុក (AN HEEWOOK)** ជនជាតិកូរ៉េ សញ្ជាតិកូរ៉េ កើតថ្ងៃទី០៩ ខែធ្នូ ឆ្នាំ១៩៧៦ នៅទីក្រុងគេហ្គូ សាធារណរដ្ឋកូរ៉េ ដោយប្តូរឈ្មោះជា **អាន សូនី (AN SONY)** ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

៣៧.២០១១.១៣៣១  
ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០

*ន សីហមុនី*

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
ខុមហ្វ្រែនរដ្ឋមន្ត្រីទទ្រង់បញ្ជាក់  
រដ្ឋមន្ត្រីទទ្រង់បញ្ជាក់ស្តីការករណៈរដ្ឋមន្ត្រី



កិត្តិនីតិវិធីសម្របសម្រួល មិន ឈិន



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១២៤៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តិយកម្មដល់លោក **ហ្សូ យូមីង** (HSU, YU-MING) ជនជាតិ ចិនតៃវ៉ាន់ សញ្ជាតិចិនតៃវ៉ាន់ កើតថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៦៣ នៅខេត្ត Taiwan សាធារណរដ្ឋចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះតទៅ។

លេខ. ២០១១. ១៣៣២

*សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកាសិល្បៈ មីន ឈិន



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១៥៧៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស អម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តិយកម្មដល់លោក **លីន ឈួនហ្វូ** (LIN, CHUANFU) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៧ ខែសីហា ឆ្នាំ១៩៩៧ នៅខេត្ត Sichuan សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

១៧៧-២០១១ ១៣៣៣

*Handwritten signature*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**

បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



*Handwritten signature*

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១២១៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រដ្ឋឧត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តិយកម្មដល់លោក **យ៉ាង លីវជ័រ (YANG LIUJIE)** ជនជាតិចិន សញ្ជាតិកំនុច កើតថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ១៩៨៥ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

សស. ២០១១. ១៣៣៤

ន សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១២៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តិយកម្មដល់លោក **លី ដឺហ៊ី (LI ZHIHE)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៨២ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣៣.២០១១.១៣៣៥

*នី សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**

**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១៥៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តិយកម្មដល់លោក **លី ពីងឃុន (LI, BINKUN)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៩២ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

លេខ. ៤០១១. ១៣៣៦

ន សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១៧៧០០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តិយកម្មដល់លោក **វ៉ែង ចាន់ជូ** (WEI, ZHANGZHU) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៨៨ នៅខេត្ត Henan សាធារណរដ្ឋប្រជាមានិតចិន ដោយប្តូរឈ្មោះជា **វ៉ែង សាន** (WEI SAN)។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

*Handwritten signature*

*Handwritten signature*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិសាលាប្រចាំឆ្នាំ **មីន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/១៣០១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តិយកម្មដល់លោក **ស៊ី ប៊ីនយ៉ុង (XU, BINGYONG)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៨៣ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនាខាតទៅ។

ស.រ.ក. ២០១១-១៣៣៨

ន សីហមុនី

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០

បានបម្រុងត្រឹមត្រូវតាមច្បាប់ដើម

**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**

**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**

កិត្តិនីតិភោគរបបណ្ឌិត **ប៊ិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១៣០២

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- ហត្ថលេខា៖ ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោក **លីម សូនហ៊ុន** (LIM SOON HUA) ជនជាតិ សិង្ហបុរី សញ្ជាតិ សិង្ហបុរី កើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៦០ នៅសាធារណរដ្ឋសិង្ហបុរី ដោយប្តូរឈ្មោះជា **លីម ហុក** (LIM HOK) ។
- ហត្ថលេខា៖ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

សស-២០១១-១៣៣៦

*សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**  
បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម  
**នាយករដ្ឋមន្ត្រី**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិភោស្តលបណ្ឌិត **មិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១២២០/ ១៧៧០៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** តម្កើងឋានន្តស័ក្តិ **ឧត្តមសេនីយ៍ទោ** ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖
១. ឧត្តមសេនីយ៍ត្រី **សាត គឹមសាន** អគ្គលេខ ០៧៧៣៨
  ២. ឧត្តមសេនីយ៍ត្រី **សិទ្ធិ ឡោះ** អគ្គលេខ ០៩០៤៩
  ៣. ឧត្តមសេនីយ៍ត្រី **ហួត សុមី** អគ្គលេខ ៦១៦៤៧ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខតទៅ ។

១៧៧៧-២០១៥-១៧៧០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

*សីហមុនី*

**នរោត្តម សីហមុនី**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**

កិត្តិនីតិកោសលបណ្ឌិត **យិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១២២០/ ១៣០៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំ ទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តម្កើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ក្រី** ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- ១. វរសេនីយ៍ឯក **សុស ចំរើន** អត្តលេខ ០៧៣០៨
- ២. វរសេនីយ៍ឯក **សៅ អេងច្បង** អត្តលេខ ០៧៩៩៦
- ៣. វរសេនីយ៍ឯក **ខុយ កុសល** អត្តលេខ ០៨១៧០
- ៤. វរសេនីយ៍ឯក **ហ៊ឹម ចន្ទ** អត្តលេខ ០៨៥០៩
- ៥. វរសេនីយ៍ឯក **ថោង ច្បង្គុះ** អត្តលេខ ០៨៨១៨
- ៦. វរសេនីយ៍ឯក **ថោង សាមី** អត្តលេខ ០៩០៤៤
- ៧. វរសេនីយ៍ឯក **អឺង សុខា** អត្តលេខ ១០៧៩៣
- ៨. វរសេនីយ៍ឯក **ថាម សារុន** អត្តលេខ ១១៨៩២
- ៩. វរសេនីយ៍ឯក **ពៅ រឿត** អត្តលេខ ១២២៨៧
- ១០. វរសេនីយ៍ឯក **ស៊ុ សារ៉ាត់** អត្តលេខ ១៤៤៣៤
- ១១. វរសេនីយ៍ឯក **សៅ វិល** អត្តលេខ ១៤៧២៩
- ១២. វរសេនីយ៍ឯក **រោម មុនីច្បង្គុះ** អត្តលេខ ១៦៤០៦



១៣. វេសនីយ័ងក	សុខ	ចំរើន	អគ្គលេខ ១៦៨៦៦
១៤. វេសនីយ័ងក	មិន	សុខុម	អគ្គលេខ ២០៧៣៦
១៥. វេសនីយ័ងក	សំ	រ៉េង	អគ្គលេខ ៣៦២៤៣
១៦. វេសនីយ័ងក	ជួប	ការុណ	អគ្គលេខ ៣៦២៥៦
១៧. វេសនីយ័ងក	ម៉ឺ	ម៉ែនឈាត	អគ្គលេខ ៤៩១៤៧
១៨. វេសនីយ័ងក	សៀង	ម៉ាលីន	អគ្គលេខ ៥៤៣៣២
១៩. វេសនីយ័ងក	សុស	សីលា	អគ្គលេខ ៥៥៨៩០
២០. វេសនីយ័ងក	ខេន	ឈុនគំរ	អគ្គលេខ ៦០៤៥៧
២១. វេសនីយ័ងក	គិត	មីវ៉ា	អគ្គលេខ ៦២៨៧៦
២២. វេសនីយ័ងក	វង្ស	វិទ្ធិឡើ	អគ្គលេខ ៦៤២២២
២៣. វេសនីយ័ងក	ឈឿន	តាយ	អគ្គលេខ ៦៦៦០៦
២៤. វេសនីយ័ងក	ឡើង	វ៉ាន់ឡើង	អគ្គលេខ ៦៨៧៤៥
២៥. វេសនីយ័ងក	ហេង	គុណ	អគ្គលេខ ៧៨២២១
២៦. វេសនីយ័ងក	លី	ថាវុម	អគ្គលេខ ៨៧១៦៨ ។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

លេខ ២០២៥-១៣៤១

សីហមុនី

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**នាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
  
 កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១៩៤ អនក្រ.បក

**អនុក្រឹត្យ**

**ស្តីពី**

**ការកំណត់លក្ខណសម្បត្តិ និងឋានៈគ្រួសាររបស់ជាតិកម្ពុជា**



**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១៦៨ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ស្តីពីការផ្តល់ឋានៈសាស្ត្រាចារ្យក្នុងវិស័យសន្តិសុខជាតិ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ២៤១ អនក្រ.បក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១១ ស្តីពីការកំណត់លក្ខណៈសម្បត្តិ និងឋានៈគ្រួសាររបស់ជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

**សម្រេច**

**ជំពូកទី១**

**បទប្បញ្ញត្តិទូទៅ**

**មាត្រា១.-**

អនុក្រឹត្យនេះ កំណត់អំពីលក្ខណសម្បត្តិនិងឋានៈគ្រួសារគ្រួសារជាតិកម្ពុជា ក្នុងគោលបំណងលើកទឹកចិត្ត អភិវឌ្ឍសមត្ថភាពគ្រួសារគ្រួសារជាតិកម្ពុជា លើកកម្ពស់គុណភាពអប់រំ និងធានាប្រសិទ្ធភាពនៃការបង្កាត់បង្រៀនដល់មន្ត្រីគ្រួសារគ្រួសារជាតិ និងមន្ត្រីពន្ធនាគារទូទាំងប្រទេស។

**មាត្រា២.-**

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះគ្រួសារគ្រួសារជាតិកម្ពុជានៃបណ្ឌិត្យសភាគ្រួសារគ្រួសារកម្ពុជាក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។

**មាត្រា៣.-**

- វាក្យសព្ទសំខាន់ៗ ដែលប្រើក្នុងអនុក្រឹត្យនេះមាននិយមន័យដូចខាងក្រោម ៖
- គ្រួសារគ្រួសារជាតិកម្ពុជា សំដៅដល់មន្ត្រីគ្រួសារគ្រួសារជាតិ មានមុខងារជាអ្នកបង្កាត់បង្រៀននៅបណ្ឌិត្យសភាគ្រួសារគ្រួសារកម្ពុជា ដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ អនុក្រឹត្យ ឬប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
  - បេក្ខជនគ្រួសារគ្រួសារជាតិកម្ពុជា សំដៅដល់មន្ត្រីគ្រួសារគ្រួសារជាតិដែលបានជ្រើសរើស ដើម្បីបំពេញមុខងារជាគ្រួសារគ្រួសារជាតិកម្ពុជា ប៉ុន្តែមិនទាន់បានឆ្លងកាត់កម្មសិក្សាគ្រួសារគ្រួសារជាតិកម្ពុជានៅឡើយ
  - កម្មសិក្សាគ្រួសារគ្រួសារជាតិកម្ពុជា សំដៅដល់ការបណ្តុះបណ្តាលគរុកោសល្យ ឬ/និងជំនាញ និងការបង្រៀនសាកល្បង
  - គ្រូវេលាការ សំដៅដល់មន្ត្រីរាជការឬបញ្ញាជនដែលត្រូវបានអនុញ្ញាតឱ្យមកបង្រៀននៅបណ្ឌិត្យសភាគ្រួសារគ្រួសារកម្ពុជាក្នុងរយៈពេលមួយកំណត់
  - ជំនាញចិត្តចលនា សំដៅដល់ជំនាញហ្វឹកហ្វឺនក្នុងការប្រើប្រាស់កម្លាំងនិងហត្ថកម្មស្ទាត់ជំនាញ ដើម្បីពង្រឹងចិត្តក្លាហានលើយុទ្ធវិធីគ្រួសារគ្រួសារជាតិ ពង្រឹងកាយសម្បទា និងពង្រឹងសុខភាព
  - ជំនាញបច្ចេកទេស សំដៅដល់បណ្តាជំនាញបច្ចេកទេសផ្សេងៗដែលមានការទាក់ទងនឹងកិច្ចការគ្រួសារគ្រួសារជាតិ។

**ជំពូកទី២**

**ការអនុវត្ត និងថវិកាគ្រួសារគ្រួសារគ្រួសារជាតិកម្ពុជា**

**មាត្រា៤.-**

- គ្រួសារគ្រួសារជាតិកម្ពុជា មានភារកិច្ច៖
- សិក្សាស្រាវជ្រាវឯកសារនានាជាប្រចាំ ដើម្បីធ្វើបច្ចុប្បន្នភាពមុខវិជ្ជាប្រចងក្រងមុខវិជ្ជាថ្មីៗ
  - បង្កាត់បង្រៀនដល់និស្សិត សិក្ខាកាម សិស្សនគរបាលជាតិ និងមន្ត្រីពន្ធនាគារទូទាំងប្រទេស។

**មាត្រា៥.**

ឋានានុក្រមគ្រួសារគណនាជាតិកម្ពុជា ត្រូវបានបែងចែកជា៣កម្រិតដូចខាងក្រោម ៖

- គ្រួសារគណនាជាតិខ្ពស់ កម្រិត១
- គ្រួសារគណនាជាតិខ្ពស់ កម្រិត២
- គ្រួសារគណនាជាតិខ្ពស់ កម្រិត៣ ។

កម្រិតនីមួយៗបែងចែកជា២ថ្នាក់ដែលមានឋានៈ ដូចខាងក្រោម ៖

**ក. គ្រួសារគណនាជាតិខ្ពស់ កម្រិត១ មាន២ថ្នាក់ ៖**

- ថ្នាក់លេខ១ មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ថ្នាក់លេខ២ មានឋានៈស្មើ អគ្គនាយក

**ខ. គ្រួសារគណនាជាតិខ្ពស់ កម្រិត២ មាន២ថ្នាក់ ៖**

- ថ្នាក់លេខ១ មានឋានៈស្មើ អគ្គនាយករង
- ថ្នាក់លេខ២ មានឋានៈស្មើ ប្រធាននាយកដ្ឋាន

**គ. គ្រួសារគណនាជាតិខ្ពស់ កម្រិត៣ មាន២ថ្នាក់ ៖**

- ថ្នាក់លេខ១ មានឋានៈស្មើ អនុប្រធាននាយកដ្ឋាន
- ថ្នាក់លេខ២ មានឋានៈស្មើ នាយការិយាល័យ។

គ្រួសារគណនាជាតិកម្ពុជាដែលត្រូវបានតែងតាំងឋានៈស្មើមុខដំណែងណាមួយ ដូចបានកំណត់ខាងលើ ត្រូវបានទទួលអត្ថប្រយោជន៍ រួមមាន ប្រាក់បៀវត្សមូលដ្ឋាន ប្រាក់បំណាច់មុខងារ របបឧបត្ថម្ភ និងលាភការ ផ្សេងៗ ដូចមន្ត្រីគណនាជាតិកម្ពុជាដែលមានឋានៈស្មើគ្នាក្នុងរចនាសម្ព័ន្ធនៃក្រសួងមហាផ្ទៃ។

**ជំពូកទី៣**

**ការជ្រើសរើសគ្រួសារគណនាជាតិកម្ពុជា**

**មាត្រា៦.**

គ្រួសារគណនាជាតិកម្ពុជា ត្រូវបានជ្រើសរើសក្នុងចំណោមមន្ត្រីគណនាជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការ ស៊ីវិលនៃក្រសួងមហាផ្ទៃ ជ្រើសរើសចេញពីនិស្សិតគណនាជាតិជ័យលាភីកម្រិតខ្ពស់សិក្សានៅបណ្ឌិត្យសភា គណនាជាតិ និងជ្រើសរើសចេញពីនិស្សិត តាមរយៈការប្រឡងប្រជែងចូលក្របខណ្ឌថ្មីសម្រាប់បណ្តុះបណ្តាល ជាគ្រួសារគណនាជាតិកម្ពុជាបន្តវេន។

លក្ខខណ្ឌសម្រាប់ការជ្រើសរើសជាគ្រួសារគណនាជាតិកម្ពុជា ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។

**ជំពូកទី៤**

**កម្មសិក្សា និងការតែងតាំង**

**មាត្រា៧.-**

បេក្ខជនគ្រូនគរបាលជាតិកម្ពុជា ដែលបានជ្រើសរើសស្របតាមលក្ខខណ្ឌដែលបានកំណត់ ត្រូវឆ្លងកាត់ កម្មសិក្សាតាមរយៈការបណ្តុះបណ្តាលជំនាញ ការបណ្តុះបណ្តាលគរុកោសល្យ និងការបង្រៀនសាកល្បង យ៉ាងតិចរយៈពេល៦ខែ មុននឹងក្លាយជាគ្រូនគរបាលជាតិកម្ពុជា។

**មាត្រា៨.-**

ក្រោយការបណ្តុះបណ្តាលគរុកោសល្យនិងការបង្រៀនសាកល្បងទទួលបានជោគជ័យ បេក្ខជនគ្រូ នគរបាលជាតិកម្ពុជា ត្រូវបញ្ជូលទៅក្នុងឋានានុក្រមគ្រូនគរបាលជាតិកម្ពុជា តាមលក្ខខណ្ឌដូចខាងក្រោម៖

១- គ្រូនគរបាលជាតិកម្ពុជាដែលជ្រើសចេញពីមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការ ស៊ីវិលនៃក្រសួងមហាផ្ទៃ ត្រូវតែងតាំងដូចខាងក្រោម ៖

- តែងតាំងក្នុងកម្រិតនិងថ្នាក់គ្រូនគរបាលជាតិកម្ពុជាដែលមានឋានៈស្មើនឹងមុខតំណែងដើម
- តែងតាំងជាគ្រូនគរបាលជាតិឧត្តម កម្រិត២ ថ្នាក់លេខ២ ចំពោះបេក្ខជនគ្រូនគរបាលជាតិកម្ពុជា ដែលមានសញ្ញាបត្រថ្នាក់បណ្ឌិត ឬសញ្ញាបត្រដែលមានតម្លៃសមមូល
- តែងតាំងជាគ្រូនគរបាលជាតិឧត្តម កម្រិត៣ ថ្នាក់លេខ១ ចំពោះបេក្ខជនគ្រូនគរបាលជាតិកម្ពុជា ដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រដែលមានតម្លៃសមមូល
- តែងតាំងជាគ្រូនគរបាលជាតិឧត្តម កម្រិត៣ ថ្នាក់លេខ២ ចំពោះបេក្ខជនគ្រូនគរបាលជាតិកម្ពុជា ដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃសមមូល
- តែងតាំងជាគ្រូនគរបាលជាតិឧត្តម កម្រិត២ ថ្នាក់លេខ២ ឬ ឧត្តមកម្រិត៣ ថ្នាក់លេខ១ ឬ ឧត្តមកម្រិត៣ ថ្នាក់លេខ២ ចំពោះគ្រូជំនាញចិត្តចលនា ឬនិង ជំនាញបច្ចេកទេសនានា តាមការ វាយតម្លៃរបស់បណ្ឌិត្យសភានគរបាលកម្ពុជា។

២- គ្រូនគរបាលជាតិកម្ពុជា ដែលជ្រើសចេញពីនិស្សិតនគរបាលជាតិជ័យលាភីកម្រិតឧត្តមសិក្សានៅ បណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវតែងតាំងដូចខាងក្រោម ៖

- តែងតាំងក្នុងកម្រិតនិងថ្នាក់គ្រូនគរបាលជាតិកម្ពុជាដែលមានឋានៈស្មើនឹងមុខតំណែងដើម
- តែងតាំងជាគ្រូនគរបាលជាតិឧត្តម កម្រិត២ ថ្នាក់លេខ២ ចំពោះបេក្ខជនគ្រូនគរបាលជាតិកម្ពុជា ដែលមានសញ្ញាបត្រថ្នាក់បណ្ឌិត
- តែងតាំងជាគ្រូនគរបាលជាតិឧត្តម កម្រិត៣ ថ្នាក់លេខ១ ចំពោះបេក្ខជនគ្រូនគរបាលជាតិកម្ពុជា ដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
- តែងតាំងជាគ្រូនគរបាលជាតិឧត្តម កម្រិត៣ ថ្នាក់លេខ២ ចំពោះបេក្ខជនគ្រូនគរបាលជាតិកម្ពុជា ដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ។

៣- គ្រូនគរបាលជាតិកម្ពុជា ដែលជ្រើសចេញពីបេក្ខជន តាមរយៈការប្រឡងប្រជែងឱ្យចូលបម្រើ ការងារក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិ ត្រូវតែងតាំងដូចខាងក្រោម ៖



- តែងតាំងជាគ្រូនគរបាលជាតិឧត្តម កម្រិត២ ថ្នាក់លេខ២ ចំពោះបេក្ខជនគ្រូនគរបាលជាតិកម្ពុជា ដែលមានសញ្ញាបត្រថ្នាក់បណ្ឌិត ឬសញ្ញាបត្រដែលមានតម្លៃសមមូល
- តែងតាំងជាគ្រូនគរបាលជាតិឧត្តម កម្រិត៣ ថ្នាក់លេខ១ ចំពោះបេក្ខជនគ្រូនគរបាលជាតិកម្ពុជា ដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រដែលមានតម្លៃសមមូល
- តែងតាំងជាគ្រូនគរបាលជាតិឧត្តម កម្រិត៣ ថ្នាក់លេខ២ ចំពោះបេក្ខជនគ្រូនគរបាលជាតិកម្ពុជា ដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃសមមូល
- តែងតាំងជាគ្រូនគរបាលជាតិឧត្តម កម្រិត៣ ថ្នាក់លេខ២ ចំពោះគ្រូជំនាញចិត្តចលនា ឬ/និង ជំនាញបច្ចេកទេសនានា តាមការវាយតម្លៃរបស់បណ្ឌិត្យសភានគរបាលកម្ពុជា។

**ជំពូកទី៥**

**ការផ្ទេរក្របខណ្ឌ**

**មាត្រា៩.-**

មន្ត្រីរាជការដែលបម្រើការងារនៅតាមក្រសួង និងស្ថាប័នផ្សេងៗ ដែលមានគុណវុឌ្ឍិសមស្រប មានបទពិសោធន៍ និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់ អាចស្នើសុំផ្ទេរមកក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ដើម្បីធ្វើជាគ្រូនគរបាលជាតិកម្ពុជា។

**មាត្រា១០.-**

មន្ត្រីរាជការដែលបានផ្ទេរចូលមកជាគ្រូនគរបាលជាតិកម្ពុជា ត្រូវឆ្លងកាត់កម្មសិក្សាគ្រូនគរបាលជាតិកម្ពុជា និងតែងតាំងក្នុងឋានៈក្រុមគ្រូនគរបាលជាតិកម្ពុជាដូចខាងក្រោម ៖

- តែងតាំងក្នុងកម្រិតនិងថ្នាក់គ្រូនគរបាលជាតិកម្ពុជាដែលមានឋានៈស្មើនឹងមុខតំណែងដើម
- តែងតាំងជាគ្រូនគរបាលជាតិឧត្តម កម្រិត២ ថ្នាក់លេខ២ ចំពោះមន្ត្រីរាជការដែលមានសញ្ញាបត្រថ្នាក់បណ្ឌិត ឬសញ្ញាបត្រដែលមានតម្លៃសមមូល
- តែងតាំងជាគ្រូនគរបាលជាតិឧត្តម កម្រិត៣ ថ្នាក់លេខ១ ចំពោះមន្ត្រីរាជការដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រដែលមានតម្លៃសមមូល
- តែងតាំងជាគ្រូនគរបាលជាតិឧត្តម កម្រិត៣ ថ្នាក់លេខ២ ចំពោះមន្ត្រីរាជការដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃសមមូល។

**មាត្រា១១.-**

គ្រូនគរបាលជាតិកម្ពុជា អាចស្នើសុំផ្ទេរភារកិច្ចទៅបម្រើការងារនៅតាមអង្គការនានានៃក្រសួងមហាផ្ទៃ ឬក្រសួងស្ថាប័នផ្សេងៗទៀតស្របតាមនីតិវិធីជាធរមាន ក្រោយពេលបំពេញការងារជាគ្រូនគរបាលជាតិកម្ពុជា រយៈពេល១០ឆ្នាំ។

**ជំពូកទី៦**

**លក្ខខណ្ឌសម្រាប់ការដំឡើងកម្រិត ថ្នាក់ ក្នុងឋានានុក្រម និងការដំឡើងឋានន្តរសក្តិ**

**មាត្រា១២.\_**

លក្ខខណ្ឌជាមូលដ្ឋាន សម្រាប់ការវាយតម្លៃដើម្បីដំឡើងកម្រិតនិងថ្នាក់ ក្នុងឋានានុក្រមគ្រួសារគ្រួសារជាតិ កម្ពុជា មានដូចខាងក្រោម៖

- មានគំនិតផ្តួចផ្តើម ច្នៃប្រឌិត និងលទ្ធផលការងារបង្ហាត់បង្រៀនបានល្អ
- មានមនសិការវិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវ និងការគោរពវិន័យការងារ
- មានសាមគ្គីភាព សីលធម៌ និងចេះធ្វើការជាក្រុម
- ខិតខំសិក្សាស្រាវជ្រាវនិងអភិវឌ្ឍគុណវុឌ្ឍិរបស់ខ្លួន
- យកចិត្តទុកដាក់ដល់ផលប្រយោជន៍ជាតិ និងការចូលរួមសកម្មភាពសង្គម
- បានឆ្លងកាត់រយៈពេលបំពេញការងារក្នុងឋានានុក្រមរបស់ខ្លួន ស្របតាមការកំណត់ក្នុងមាត្រា១៣ នៃអនុក្រឹត្យនេះ។

**មាត្រា១៣.\_**

រយៈពេលដែលអាចត្រូវបានស្នើសុំដំឡើងកម្រិត និងថ្នាក់ក្នុងឋានានុក្រមគ្រួសារគ្រួសារជាតិកម្ពុជា មានដូចខាងក្រោម ៖

- គ្រួសារគ្រួសារជាតិឧត្តម កម្រិត៣ ថ្នាក់លេខ២ ទៅគ្រួសារគ្រួសារជាតិឧត្តម កម្រិត៣ ថ្នាក់លេខ១ ត្រូវមានរយៈពេល២ឆ្នាំ
- គ្រួសារគ្រួសារជាតិឧត្តម កម្រិត៣ ថ្នាក់លេខ១ ទៅគ្រួសារគ្រួសារជាតិឧត្តម កម្រិត២ ថ្នាក់លេខ២ ត្រូវមានរយៈពេល៣ឆ្នាំ
- គ្រួសារគ្រួសារជាតិឧត្តម កម្រិត២ ថ្នាក់លេខ២ ទៅគ្រួសារគ្រួសារជាតិឧត្តម កម្រិត២ ថ្នាក់លេខ១ ត្រូវមានរយៈពេល៣ឆ្នាំ
- គ្រួសារគ្រួសារជាតិឧត្តម កម្រិត២ ថ្នាក់លេខ១ ទៅគ្រួសារគ្រួសារជាតិឧត្តម កម្រិត១ ថ្នាក់លេខ២ ត្រូវមានរយៈពេល៤ឆ្នាំ
- គ្រួសារគ្រួសារជាតិឧត្តម កម្រិត១ ថ្នាក់លេខ២ ទៅគ្រួសារគ្រួសារជាតិឧត្តម កម្រិត១ ថ្នាក់លេខ១ ត្រូវមានរយៈពេល៥ឆ្នាំ

ក្នុងករណីគ្រួសារគ្រួសារជាតិកម្ពុជាណាម្នាក់ដែលបំពេញការងារមានស្មារតីដៃឆ្នើម ត្រូវដំឡើងមួយថ្នាក់ ដោយពុំគិតពីលក្ខខណ្ឌនិងអតីតភាពឡើយ។

**មាត្រា១៤.\_**

ការតែងតាំង និងការដំឡើងកម្រិត ត្រូវអនុវត្តដូចខាងក្រោម៖

- ការដំឡើងកម្រិតពីគ្រួសារគ្រួសារជាតិឧត្តម កម្រិត២ ទៅជាគ្រួសារគ្រួសារជាតិឧត្តម កម្រិត១ និងការដំឡើងថ្នាក់ក្នុងកម្រិតនេះ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ
- ការដំឡើងកម្រិតពីគ្រួសារគ្រួសារជាតិឧត្តម កម្រិត៣ ទៅជាគ្រួសារគ្រួសារជាតិឧត្តម កម្រិត២ និងការដំឡើងថ្នាក់ក្នុងកម្រិតនេះ ត្រូវសម្រេចដោយអនុក្រឹត្យ

- ការតែងតាំង និងការដំឡើងថ្នាក់ក្នុងកម្រិតគ្រួសារគណនេយ្យជាតិឧត្តម កម្រិត៣ ត្រូវសម្រេចដោយ  
ប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

**មាត្រា១៥.-**

ការដំឡើងឋានន្តរសក្តិគ្រួសារគណនេយ្យជាតិកម្ពុជា ត្រូវអនុវត្តតាមព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក  
នៃក្របខណ្ឌមន្ត្រីគណនេយ្យជាតិកម្ពុជា។

**ជំពូកទី៧**

**អនុប្រយោជន៍បន្ថែម**

**មាត្រា១៦.-**

គ្រួសារគណនេយ្យជាតិកម្ពុជា និងគ្រូវេលាការ ត្រូវទទួលបានប្រាក់កម្រៃម៉ោងបង្រៀន ប្រាក់កម្រៃស្រាវជ្រាវ និង  
ប្រាក់រង្វាន់ផ្សេងៗបន្ថែមទៀត កំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច  
និងហិរញ្ញវត្ថុ។

**មាត្រា១៧.-**

អ្នកដែលទទួលបានឋានៈជាសាស្ត្រាចារ្យជំនួយ សាស្ត្រាចារ្យរង និងសាស្ត្រាចារ្យក្នុងវិស័យសន្តិសុខជាតិ  
ត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ តាមការកំណត់របស់រាជរដ្ឋាភិបាល។

**ជំពូកទី៨**

**ការធ្វើសមាហរណកម្ម**

**មាត្រា១៨.-**

ក្រោយអនុក្រឹត្យនេះចូលជាធរមាន គ្រួសារគណនេយ្យជាតិកម្ពុជាទាំងអស់ នៃបណ្ឌិត្យសភាគណនេយ្យកម្ពុជា  
ត្រូវធ្វើសមាហរណកម្មចូលទៅក្នុងឋានៈក្រុម កម្រិត និងថ្នាក់ តាមលក្ខខណ្ឌដូចខាងក្រោម ៖

- ១- ត្រូវបានតែងតាំងបញ្ចូលក្នុងកម្រិតគ្រួសារគណនេយ្យជាតិឧត្តម កម្រិត១ ថ្នាក់លេខ១ ចំពោះគ្រួសារគណនេយ្យជាតិ  
កម្ពុជា ដែលមានអតីតភាពចាប់ពី៧ឆ្នាំដំឡើងទៅក្នុងកម្រិតឧត្តមថ្នាក់លេខ១ និងបានបង្រៀនថ្នាក់បរិញ្ញាបត្រ  
ជាន់ខ្ពស់ ឬថ្នាក់បណ្ឌិតវិទ្យាសាស្ត្រគណនេយ្យ ឬមានគោរមងារសាស្ត្រាចារ្យ ឬ សាស្ត្រាចារ្យរង ឬសាស្ត្រាចារ្យ  
ជំនួយក្នុងវិស័យសន្តិសុខជាតិ។
- ២- ត្រូវបានតែងតាំងបញ្ចូលក្នុងកម្រិតគ្រួសារគណនេយ្យជាតិឧត្តម កម្រិត១ ថ្នាក់លេខ២ ចំពោះគ្រួ  
សារគណនេយ្យជាតិកម្ពុជា ដែលមានអតីតភាពចាប់ពី៥ឆ្នាំដំឡើងទៅក្នុងកម្រិតឧត្តមថ្នាក់លេខ១ និងបង្រៀនថ្នាក់  
បរិញ្ញាបត្រវិទ្យាសាស្ត្រគណនេយ្យ។
- ៣- ត្រូវបានតែងតាំងបញ្ចូលក្នុងកម្រិតគ្រួសារគណនេយ្យជាតិឧត្តម កម្រិត២ ថ្នាក់លេខ១ ចំពោះ ៖
  - គ្រួសារគណនេយ្យជាតិកម្ពុជា ដែលមានអតីតភាពតិចជាង៥ឆ្នាំក្នុងកម្រិតឧត្តមថ្នាក់លេខ១ និង  
គ្រួសារគណនេយ្យជាតិកម្រិតឧត្តមថ្នាក់លេខ១ដែលមានអតីតភាពច្រើនជាង៥ឆ្នាំ ប៉ុន្តែមិនបាន  
បង្រៀនកម្រិតឧត្តមសិក្សា

- គ្រួសារគ្រប់គ្រងជាតិកម្ពុជា ដែលមានអតីតភាពចាប់ពី៣ឆ្នាំឡើងទៅក្នុងកម្រិតឧត្តមថ្នាក់លេខ២ និង
- គ្រួសារគ្រប់គ្រងជាតិកម្ពុជា ដែលមានអតីតភាពចាប់ពី៣ឆ្នាំឡើងទៅក្នុងកម្រិតមធ្យមថ្នាក់លេខ១។
- ៤- ត្រូវបានតែងតាំងបញ្ចូលក្នុងកម្រិតគ្រួសារគ្រប់គ្រងជាតិឧត្តម កម្រិត២ ថ្នាក់លេខ២ ចំពោះ ៖
  - គ្រួសារគ្រប់គ្រងជាតិកម្ពុជា ដែលមានអតីតភាពក្រោម៣ឆ្នាំក្នុងកម្រិតឧត្តមថ្នាក់លេខ២
  - គ្រួសារគ្រប់គ្រងជាតិកម្ពុជា ដែលមានអតីតភាពចាប់ពី៣ឆ្នាំឡើងទៅក្នុងកម្រិតឧត្តមថ្នាក់លេខ៣
  - គ្រួសារគ្រប់គ្រងជាតិកម្ពុជា ដែលមានអតីតភាពក្រោម៣ឆ្នាំក្នុងកម្រិតមធ្យមថ្នាក់លេខ១ និង
  - គ្រួសារគ្រប់គ្រងជាតិកម្ពុជា ដែលមានអតីតភាពចាប់ពី៣ឆ្នាំឡើងទៅក្នុងកម្រិតមធ្យមថ្នាក់លេខ២។
- ៥- ត្រូវបានតែងតាំងបញ្ចូលក្នុងកម្រិតគ្រួសារគ្រប់គ្រងជាតិឧត្តម កម្រិត៣ ថ្នាក់លេខ១ ចំពោះ ៖
  - គ្រួសារគ្រប់គ្រងជាតិកម្ពុជា ដែលមានអតីតភាពក្រោម៣ឆ្នាំក្នុងកម្រិតឧត្តមថ្នាក់លេខ៣
  - គ្រួសារគ្រប់គ្រងជាតិកម្ពុជា កម្រិតឧត្តមថ្នាក់លេខ៤
  - គ្រួសារគ្រប់គ្រងជាតិកម្ពុជា ដែលមានអតីតភាពក្រោម៣ឆ្នាំក្នុងកម្រិតមធ្យមថ្នាក់លេខ២
  - គ្រួសារគ្រប់គ្រងជាតិកម្ពុជា កម្រិតមធ្យមថ្នាក់លេខ៣ និង
  - គ្រួសារគ្រប់គ្រងជាតិកម្ពុជា កម្រិតបឋមថ្នាក់លេខ១។
- ៦- ត្រូវបានតែងតាំងបញ្ចូលក្នុងកម្រិតគ្រួសារគ្រប់គ្រងជាតិឧត្តម កម្រិត៣ ថ្នាក់លេខ២ ចំពោះ ៖
  - គ្រួសារគ្រប់គ្រងជាតិកម្ពុជា កម្រិតមធ្យមថ្នាក់លេខ៤
  - គ្រួសារគ្រប់គ្រងជាតិកម្ពុជា កម្រិតបឋមថ្នាក់លេខ២ និង
  - គ្រួសារគ្រប់គ្រងជាតិកម្ពុជា កម្រិតបឋមថ្នាក់លេខ៣។

**ជំពូកទី៩**

**អន្តរប្បញ្ញត្តិ**

**មាត្រា១៩.-**

រាល់លិខិតបទដ្ឋានគតិយុត្តដែលតែងតាំងគ្រួសារគ្រប់គ្រងជាតិកម្ពុជាមុនពេលអនុក្រឹត្យនេះចូលជាធរមាន នៅមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។

**ជំពូកទី១០**

**អវសានប្បញ្ញត្តិ**

**មាត្រា២០.-**

អនុក្រឹត្យលេខ ២៤១ អនក្រ.បក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១១ ស្តីពីការកំណត់លក្ខណៈសម្បត្តិ និងឋានៈគ្រួសារគ្រប់គ្រងជាតិ ត្រូវទុកជានិរាករណ៍ និងជំនួសដោយអនុក្រឹត្យនេះ។  
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា២១.\_

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានស្ថាប័នពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃព្រហស្បតិ៍ ១១ ខែ មិថុនា ឆ្នាំជូត ទោស័ក ព.ស.២៥៦៤  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០២០



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន  
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី  
សូមហត្ថលេខា  
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

*ស ខេង*

សម្តេចក្រឡាហោម ស ខេង

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២១
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ០៥៣.៧៧.០១៧.៧៧៧.៧៧៧.៧៧៧

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**

ស្តីពី

**ការលុបឈ្មោះ ឆ្មោះនាហាន រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

**សម្រេច**

**មាត្រា ១:** លុបឈ្មោះ វរសេនីយ័ក **ខៀង សុវណ្ណារិទ្ធ** អត្តលេខ ០១៩៦៩២ នាយទាហាន កងពលតូចលេខ៧០ កងទ័ពជើងគោក ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ។

**មាត្រា ២:** បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

**មាត្រា ៣:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ២៩ ខែ មេសា ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២០



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ៣
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ៤៦៤ អនក្រ.បក



**អនុក្រឹត្យ**

**ស្តីពី**

**ការតាំងសិប្បកម្មក្របខ័ណ្ឌមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៥៦ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រមការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០២១៩/២៥៨ ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃសាលាក្រឹត្យមន្ត្រីរាជការ
- បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-** តាំងសិបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការចំនួន ០៥ រូប ដែលបានបញ្ចប់ការសិក្សាពីសាលាភូមិន្ទរដ្ឋបាល ទៅក្នុងឋានន្តរស័ក្តិក្រុមការ នៃក្របខ័ណ្ឌមន្ត្រីក្រុមការ នៅក្រសួងមុខងារសាធារណៈ ចាប់ពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២០ ដូចមានរាយនាមខាងក្រោម ៖

១- លោក	<b>សុខ លាងហោ</b>	ក្រុមការ	ថ្នាក់លេខ ១
២- លោក	<b>នាយ ម៉ីត</b>	ក្រុមការ	ថ្នាក់លេខ ១
៣- លោក	<b>នួន ម៉ីនណា</b>	ក្រុមការ	ថ្នាក់លេខ ១
៤- លោក	<b>នយ ផានិត</b>	ក្រុមការ	ថ្នាក់លេខ ១
៥- លោកស្រី	<b>អាន ស៊ីវលី</b>	ក្រុមការ	ថ្នាក់លេខ ១

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ច រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ទី ១១ ខែ តុលា ឆ្នាំ ២០២០ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ១១ ឆ្នាំ ២០២០



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ១២៩ អនក្រ.បក ១៧



**អនុក្រឹត្យ**

**ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានឃើញអនុក្រឹត្យលេខ១៥៤ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងធម្មការ និងសាសនា
- បានឃើញអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

**សម្រេច**

- មាត្រា ១ :** តែងតាំងលោកស្រី **ហាំម៉ាត់ អេស៊ីយ៉ា** ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការសាសនា នៃក្រសួងធម្មការ និងសាសនា។
- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា រដ្ឋមន្ត្រីគ្រប់គ្រងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

**កន្លែងទទួល :**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចគេដា នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ៣៦ ខែ ១១ ឆ្នាំ ២០២០ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ ១១ ឆ្នាំ ២០២០



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ : ១៤៧.០.២២.នក្រ.តត

**អនុក្រឹត្យ**

**ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួល សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និង មុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នភ្នាក់ងារ និងភ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-** តែងតាំងលោក **នង សុវណ្ណមុនី** ជាអធិការ នៃអគ្គាធិការដ្ឋាន របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា។

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ១១ ខែ កញ្ញា ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២០



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចតេជោ ពាយ័ករដ្ឋមន្ត្រី
  - ខុទ្ទកាល័យសមាជិករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

Handwritten mark



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ : ...៧៧១...១៥៧២២...៧៧

**អនុក្រឹត្យ  
ស្តីពី**

**ការលុបឈ្មោះមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួល សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ៥៦ អនក្រ.បក ចុះថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៦ ស្តីពីការគ្រប់គ្រងវគ្គមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-** លុបឈ្មោះលោកស្រី **វីរី វណ្ណៈ** អគ្គនាយិកា រង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ចេញពីក្របខ័ណ្ឌ មន្ត្រីរាជការក្រសួងព័ត៌មាន ចាប់ពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២០ ដោយមូលហេតុសាមីខ្លួនបោះបង់ការងារ។

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។

ថ្ងៃ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០២០ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២០ ✓



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- អន្លេងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

*(Handwritten mark)*



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ : ៤៣៧...សន/ក្រ.តត

**អនុក្រឹត្យ**

**ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួល សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និង មុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-** តែងតាំងលោក **លុច្ឆន្ទ គារា** ជាអគ្គាធិការរង នៃអគ្គាធិការដ្ឋាន របស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ច រឿងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ៗ ១១ រោច ខែ កើត ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ : ៥៧៧.រកត/០៩.២០២០

**អនុក្រឹត្យ**

**ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួល សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និង មុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-** តែងតាំងលោក **ម៉ុង វី** ជាប្រធានផ្នែកគោលនយោបាយ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ គាំពារនិងអភិវឌ្ឍកុមារតូច របស់ក្រសួងអប់រំ យុវជន និងកីឡា មានឋានៈស្មើប្រធាននាយកដ្ឋាន បន្ថែមលើ មុខងារបច្ចុប្បន្ន។

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់គ្រងក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១៣ ចេត ខែ ៧ ឆ្នាំ ព្រះស៊ី ២០២០ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ ៧ ឆ្នាំ ២០២០

- អន្តេទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ទទួលយកសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ទទួលយកសមនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



ក-មេដាយ មុនីសារភ័ណ្ណ ថ្នាក់ អនុប្បធិ

- ១-ឯកឧត្តម នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ២-លោក ប្រាក់ រស្មី ប្រធានអង្គភាពលទ្ធកម្ម
- ៣-លោក គី ចាន់សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់
- ៤-លោក ឈឹម ថ័ន្ទធន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតកំពង់ឆ្នាំង
- ៥-លោក គង់ ប៊ុនសៀង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ
- ៦-លោក ផាន់ ប៊ុនពិសាល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្តាល
- ៧-លោក ជាង ពង្ស មន្ត្រីកំណត់ទីតាំងការិយាល័យបោះឆ្នោត

ហត្ថលេខា... រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ  
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ច  
រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ *Sokha*

ថ្ងៃ ពុធ ១៣ ខែ កុម្ភៈ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២០ ✓  


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ...៧៧៧/៤...ង.ន.ក្រ.ត.ត



**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយការងារ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

**សម្រេច**

**មាត្រា ១.-** បំពាក់មេដាយការងារ តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួន ២៧រូប នៃគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម៖

**ក-មេដាយ មាសការងារ**

១-លោក	ថាំង តូរ៉ែន	អនុប្រធាននាយកដ្ឋានរដ្ឋបាល
២-លោក	សុខ សាគុន	ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង
៣-លោក	ទី សិទ្ធិ	ជំនួយការសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអនុប្រធានការិយាល័យរដ្ឋបាលសរុប
៤-លោក	មាស សុភ័ក្រ	ប្រធានការិយាល័យរដ្ឋបាល និងបោះពុម្ពផ្សាយ
៥-លោក	ភាព លីមស៊ុន	ប្រធានការិយាល័យទទួលពាក្យបណ្តឹង និងស៊ើបអង្កេត
៦-លោកស្រី	យីម សុផានី	អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម
៧-លោក	អឿន វណ្ណារត្ន	សមាជិកទទួលបន្ទុកប្រតិបត្តិការខេត្តសៀមរាប

**ខ-មេដាយ រូបរាងការងារ**

១-លោក	ជា ចាន់ម៉ូលី	ជំនួយការឯកឧត្តមប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត
២-លោក	ទូច សុផារ៉ា	ជំនួយការឯកឧត្តមប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត



- ៣-លោក ស៊ុន សាវតា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត
- ៤-លោក គៅ ម៉ាលីស អនុប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត
- ៥-លោក សោម សុផាសមិទ្ធិ អនុប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត
- ៦-លោក កៅ ច័ន្ទវិរៈ ជំនួយការ សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាសមាជិកអង្គភាពលទ្ធកម្ម
- ៧-លោក ប៊ុន ច័ន្ទដួងស្ថាបនា ជំនួយការ សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាប្រធានការិយាល័យសវនកម្មទី១
- ៨-លោកស្រី ខួត លក្ខិណា ប្រធានការិយាល័យសវនកម្មទី២
- ៩-លោក កង សុជន អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង
- ១០-លោក ហិរញ្ញ ហៀត អនុប្រធានការិយាល័យព័ត៌មាន និងផ្សាព្វផ្សាយ
- ១១-លោកស្រី ហេង ច័ន្ទវិដា អនុប្រធានការិយាល័យពិធីការ
- ១២-លោកស្រី វង្ស ដាលីស សមាជិកទទួលបន្ទុកហិរញ្ញវត្ថុខេត្តព្រៃវែង
- ១៣-លោកស្រី ហួត ស្រីលក្ខ អនុប្រធានការិយាល័យកិច្ចការនីតិវិធីនៃការបោះឆ្នោត
- ១៤-លោក ទូច វិទ្ធីវង្ស មន្ត្រីសម្របសម្រួលការងារបោះឆ្នោត
- ១៥-លោក នូ សំអែល អ្នកកាន់ម៉ាស៊ីនថតចម្លង
- ១៦-លោកស្រី ទេព ដេវី ការិយាល័យរដ្ឋបាល
- ១៧-លោក ប៉ាង ដារិទ្ធ ការិយាល័យរដ្ឋបាល ខេត្តបន្ទាយមានជ័យ

គ-មេដាយសិរីទ្ធិការងារ

- ១-លោកស្រី រស់ សុគន្ធារឿន សមាជិកទទួលបន្ទុកប្រតិបត្តិការខេត្តកោះកុង
- ២-លោក ណុង សុភាព សមាជិកទទួលបន្ទុកហិរញ្ញវត្ថុខេត្តមណ្ឌលគីរី
- ៣-លោក សន សុខន ការិយាល័យរដ្ឋបាល ខេត្តស្ទឹងត្រែង

ហេតុត្រូវ... រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ច រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃសុក្រ ១៣ ខែ មេសា ឆ្នាំ ២០២០ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២០



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ៧៧៦ អនក្រ.តត



**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយការងារ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

**សម្រេច**

**មាត្រា ១.** បំពាក់មេដាយការងារ តាមលំដាប់ថ្នាក់ ជូនកងអង្គភាព ចំនួន ១អង្គភាព នាយទាហាន និងនាយទាហានរង នៃ កងអនុសេនាធិវិស្វកម្មព្រលានយន្តហោះលេខ៨៩១ ចំនួន ១១៦រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច រក្សាសន្តិភាពអង្គការសហប្រជាជាតិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

**ក-មេដាយមាសការងារ**

- ១-កងអនុសេនាធិវិស្វកម្មព្រលានយន្តហោះលេខ៨៩១
- ២-វរសេនីយ៍ត្រី កុយ តឿ អត្តលេខ ២៣១៦៤១ បុគ្គលិកបើកបររ៉ឺម៉កអ៊ុតូម៉ូតូលើកៅស៊ូ
- ៣-អនុសេនីយ៍ឯក ស្ទឹង សុប៊ុន អត្តលេខ ១៨០០២៣ នាយទាហានគាំទ្រថ្នាក់ជាតិ
- ៤-អនុសេនីយ៍ឯក រៀម ប៊ុនចុង អត្តលេខ ០៥៨៦៩៥ នាយប្រតិបត្តិការ
- ៥-អនុសេនីយ៍ឯក កែវ វេន្ទី អត្តលេខ ០៥៣២៧៦ ជំនួយការបច្ចេកទេស
- ៦-អនុសេនីយ៍ឯក និន សុផល អត្តលេខ ២៣២៨៣៥ មេបញ្ជាការ
- ៧-អនុសេនីយ៍ឯក ប៊ុន ណារិទ្ធ អត្តលេខ ១៥៦៩៧១ បុគ្គលិកបើកបររថយន្តអូសសណ្តោង
- ៨-អនុសេនីយ៍ឯក ជា សំឡើន អត្តលេខ ២២២០៤៨ បុគ្គលិកបើកបររថយន្តស្នូត
- ៩-អនុសេនីយ៍ឯក សេង សាក់ អត្តលេខ ០៨២១៩២ បុគ្គលិកបើកបររ៉ឺម៉កបង្ហាត់ដី
- ១០-អនុសេនីយ៍ឯក នី វិទ្ធា អត្តលេខ ១៦៣៥៥០ កម្មករជំនាញ
- ១១-អនុសេនីយ៍ឯក សួន ពិសិដ្ឋ អត្តលេខ ០៦០៦៤៣ បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
- ១២-អនុសេនីយ៍ឯក ឯម វិចិត្រ អត្តលេខ ០៦៨៦៧៣ បុគ្គលិកបើកបររថយន្តស្នូត



១៣-អនុសេនីយ៍ឯក	យិន ពន្លក	អត្តលេខ ០៥៦៥៣៨	បុគ្គលិកបើកបររថយន្តស៊ីទែនទឹក
១៤-អនុសេនីយ៍ឯក	សុខ បេល	អត្តលេខ ២២៦២៤៦	មេបញ្ជាការ
១៥-អនុសេនីយ៍ឯក	មួន សំអាត	អត្តលេខ ២០៦១៨០	បុគ្គលិកបើកបររថយន្តស៊ីទែនប្រេងឥន្ធនៈ
១៦-អនុសេនីយ៍ឯក	គឹម ណែ	អត្តលេខ ២០៨៣៤៨	បុគ្គលិកបើកបររថយន្តអគ្គិភ័យ
១៧-អនុសេនីយ៍ឯក	ថន សុផា	អត្តលេខ ០៥៣៩៩០	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
១៨-អនុសេនីយ៍ឯក	វ៉ៃ វ៉ែន	អត្តលេខ ០៦៨៨១១	បុគ្គលិកបើកបររថយន្តអូសសណ្តោង
១៩-អនុសេនីយ៍ឯក	ហោ ម៉េងលី	អត្តលេខ ២០៤៥៦២	ជំនួយការបើកបររថយន្តស្នូលសណ្តោង
២០-អនុសេនីយ៍ឯក	ម៉េត សុផល	អត្តលេខ ០៦៩៣១៦	បុគ្គលិកបើកបររថយន្តស្នូលស្រូវ
២១-អនុសេនីយ៍ឯក	ហង្ស ផារិន	អត្តលេខ ០៦៦៨១៨	បុគ្គលិកបើកបររថយន្តបែន
២២-អនុសេនីយ៍ឯក	កែវ ទឹម	អត្តលេខ ២២២០៣៣	បុគ្គលិកបើកបររថយន្តបូមលូ និងលាងផ្តល់
២៣-អនុសេនីយ៍ឯក	គ្រី ចំរើន	អត្តលេខ ២២២២៨៦	បុគ្គលិកកម្ទេចគ្រឿងផ្ទុះ (EOD)
២៤-អនុសេនីយ៍ឯក	កែវ ពិសិដ្ឋ	អត្តលេខ ១៦៣៥២៧	បុគ្គលិកកម្ទេចគ្រឿងផ្ទុះ (EOD)
២៥-អនុសេនីយ៍ឯក	សោម លាងអ៊ុំ	អត្តលេខ ០៦៧៥៥៧	មេបញ្ជាការរង
២៦-អនុសេនីយ៍ឯក	សុក សិគ្គាភូមី	អត្តលេខ ០៥៨៨២៩	ចុងភៅ
២៧-អនុសេនីយ៍ឯក	ណាល់ តូច	អត្តលេខ ០៧៧៨៥៦	បុគ្គលិកអគ្គិសនី
២៨-អនុសេនីយ៍ឯក	ឯក វិចិត្រ	អត្តលេខ ១៦៣៥៥២	សន្តិសុខ
២៩-អនុសេនីយ៍ទោ	ម៉ៅ ចាន់លី	អត្តលេខ ០៥៣៥០០	នាយទាហានគាំទ្រថ្នាក់ជាតិ
៣០-អនុសេនីយ៍ទោ	រស់ វិចិត្រ	អត្តលេខ ១៦៣២៣៥	បុគ្គលិកបើកបររថយន្តអគ្គិភ័យ
៣១-អនុសេនីយ៍ទោ	តូច ទិត្យរម្យនា	អត្តលេខ ២០៤០៥១	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន (D6/D7)
៣២-អនុសេនីយ៍ទោ	ជីញ ដានេ	អត្តលេខ ១៦៤១៩១	បុគ្គលិកបើកបររថយន្តទូទ្រាំ
៣៣-អនុសេនីយ៍ទោ	ឆេម ឧត្តម	អត្តលេខ ២៤៤០៤១	បុគ្គលិករៀបចំប្រព័ន្ធបណ្តាញបង្ហាញទឹក
៣៤-អនុសេនីយ៍ទោ	សៀ លក្ខិណា	អត្តលេខ ២២៦០១៨	បុគ្គលិកចម្រោះទឹកស្អាត
៣៥-អនុសេនីយ៍ទោ	ចាន់ ពិសិដ្ឋ	អត្តលេខ ២៣៩៤១៤	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
៣៦-អនុសេនីយ៍ទោ	ជិន រិន	អត្តលេខ ០៥៩៩០៣	ជំនួយការបច្ចេកទេសសាងសង់
៣៧-អនុសេនីយ៍ទោ	នុត ថន	អត្តលេខ ២២១៣៨៦	បុគ្គលិកបើកបររថយន្តស្នូលសណ្តោង
៣៨-អនុសេនីយ៍ទោ	នៅ សីហា	អត្តលេខ ២៣១២៧១	បុគ្គលិកបើកបររថយន្តបង្ហាញដី
៣៩-អនុសេនីយ៍ទោ	ចែម វិវឌ្ឍន៍	អត្តលេខ ២២១៦០០	បុគ្គលិកបើកបររថយន្តបែន
៤០-អនុសេនីយ៍ទោ	ណុប វណ្ណារ៉ា	អត្តលេខ ០៦៩២៩៣	ជាងមេកានិក
៤១-អនុសេនីយ៍ទោ	ហ៊ុំ មេងលន់	អត្តលេខ ០៦៧១៨០	បុគ្គលិករៀបចំប្រព័ន្ធបណ្តាញបង្ហាញទឹក
៤២-អនុសេនីយ៍ទោ	យ៉ែម វិសនា	អត្តលេខ ២៣៦៣៩១	បុគ្គលិកកម្ទេចគ្រឿងផ្ទុះ (EOD)
៤៣-អនុសេនីយ៍ទោ	ស្រី ប៊ុនឆង	អត្តលេខ ០៧៣៤៤៩	បុគ្គលិកម៉ាស៊ីនភ្លើង
៤៤-អនុសេនីយ៍ទោ	ឃ្លោក នរៈ	អត្តលេខ ២០០៩៧៦	សន្តិសុខ
៤៥-អនុសេនីយ៍ទោ	គឹម ចាន់ឡុង	អត្តលេខ ១៦៤១៥៨	បុគ្គលិកបើកបររថយន្តសង្គ្រោះ
៤៦-អនុសេនីយ៍ត្រី	ញឹប ចាន់ធឿន	អត្តលេខ ២១៩៦៧១	ជំនួយការ
៤៧-អនុសេនីយ៍ត្រី	អ៊ីវ ឧត្តម	អត្តលេខ ២៤៤០២៧	មេបញ្ជាការរង

ខ-មេដាយ រដ្ឋសម្រាប់ការងារ

១-អនុសេនីយ៍ត្រី	ឈុំ វណ្ណា	អត្តលេខ ១៩៣៦៣៦	មេបញ្ជាការរង
២-អនុសេនីយ៍ត្រី	ស៊ាម ឌុក	អត្តលេខ ២០១០២៦	ជំនួយការបច្ចេកទេសសាងសង់
៣-អនុសេនីយ៍ត្រី	ផាន សុភ័ណ្ណ	អត្តលេខ ២៤២០៦០	បុគ្គលិកបើកបររ៉ឺម៉កដូហ្វ្រែ (D6/D7)
៤-អនុសេនីយ៍ត្រី	ឈួន លិញ	អត្តលេខ ០៧៦៨៣២	បុគ្គលិកបើកបររ៉ឺម៉កដូហ្វ្រែ
៥-អនុសេនីយ៍ត្រី	ច័ន្ទ បញ្ញា	អត្តលេខ ១៦៤២៣៦	បុគ្គលិកបើកបររថយន្តបែន
៦-អនុសេនីយ៍ត្រី	យ៉េន សុផាវ៉ា	អត្តលេខ ១៦៤២៩៩	បុគ្គលិកបើកបររថយន្តបែន
៧-អនុសេនីយ៍ត្រី	ហែម វិស្វត	អត្តលេខ ១៤១៤៩២	ជាងមេកានិក
៨-អនុសេនីយ៍ត្រី	ធឿន សុភ័ក្ត្រ	អត្តលេខ ១០៨៣០៨	ជាងផ្សារដែក
៩-អនុសេនីយ៍ត្រី	អង់ សារ៉ន	អត្តលេខ ២៣៣០៥៥	បុគ្គលិកកម្ទេចគ្រឿងផ្ទុះ (EOD)
១០-អនុសេនីយ៍ត្រី	ជុំ សុជាតា	អត្តលេខ ២៣៦៤១២	មេបញ្ជាការ
១១-អនុសេនីយ៍ត្រី	ស៊ុត វាសនា	អត្តលេខ ២៤៧៦៣៤	កម្មករជំនាញ
១២-អនុសេនីយ៍ត្រី	អេង សុខគង់	អត្តលេខ ០៧០២៤៩	បុគ្គលិកម៉ាស៊ីនភ្លើង
១៣-អនុសេនីយ៍ត្រី	កើត មនោរម្យ	អត្តលេខ ០៩០២៩០	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
១៤-អនុសេនីយ៍ត្រី	ផុន សុខឡុង	អត្តលេខ ០៩១៦០៧	ជំនួយការត្រួតពិនិត្យគុណភាព និងសិក្សាគម្រោង
១៥-អនុសេនីយ៍ត្រី	ហួត សុខលី	អត្តលេខ ១៩២២៦៤	ជំនួយការវាស់ស្ទង់តូប៉ូ (Topo)
១៦-អនុសេនីយ៍ត្រី	អ៊ឹប ចន្ទា	អត្តលេខ ២៤២០៦៨	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
១៧-អនុសេនីយ៍ត្រី	អ៊ឹម សានី	អត្តលេខ ២២១២៥៥	បុគ្គលិកបើកបររថយន្តស្នូត
១៨-អនុសេនីយ៍ត្រី	សៅ សុភាសិត	អត្តលេខ ២២៦៣៤៣	បុគ្គលិកបើកបរសាហ្ស៊ែរ
១៩-អនុសេនីយ៍ត្រី	យ៉ុម ផាយទូ	អត្តលេខ ១៩២៨២៥	បុគ្គលិកបើកបររ៉ឺម៉កដូហ្វ្រែ
២០-អនុសេនីយ៍ត្រី	ជួប វ៉ានី	អត្តលេខ ១៩២០៩៨	បុគ្គលិកចម្រោះទឹកស្អាត
២១-អនុសេនីយ៍ត្រី	សុខ សំរិត	អត្តលេខ ២១៥៩៦៥	បុគ្គលិកបើកបររថយន្តស៊ីទែនប្រេងឥន្ធនៈ
២២-នាយចំណង់	អ៊ុន សុនលី	អត្តលេខ ២០០៩៩៤	បុគ្គលិកបើកបររថយន្ត Jeep
២៣-នាយចំណង់	ម៉ែន រុទ្ធី	អត្តលេខ ១៣៤១៩៩	បុគ្គលិកបើកបររថយន្ត Jeep
២៤-នាយចំណង់	ថន សម្បស្ស	អត្តលេខ ២០០៨៤៤	បុគ្គលិកបើកបរសាហ្ស៊ែរ
២៥-នាយចំណង់	ចាន់ វ៉ាន់ឌី	អត្តលេខ ១៦៩៩៤៩	បុគ្គលិកបើកបរគ្រាក់ទ័រចូកកាយ
២៦-នាយចំណង់	រង តុណា	អត្តលេខ ២៤២៤២២	បុគ្គលិកបើកបររ៉ឺម៉កដូហ្វ្រែផ្តល់កៅស៊ូ
២៧-នាយចំណង់	ច័ន្ទ ធី	អត្តលេខ ១០០៤៩១	ជាងផ្សារដែក
២៨-នាយចំណង់	មុត ភារី	អត្តលេខ ១៩១៩៧០	បុគ្គលិកបោកអ៊ុត និងអនាម័យ
២៩-នាយចំណង់	នុត ឧត្តម	អត្តលេខ ១៩២៥៧៦	សន្តិសុខ
៣០-នាយចំណង់	នៅ សាវិត	អត្តលេខ ១៩២១៤០	សន្តិសុខ
៣១-នាយចំណង់	សួន ខេមរ៉ា	អត្តលេខ ២៣៩០០៩	បុគ្គលិកបើកបររថយន្តសម្រុះ
៣២-នាយចំណង់	ហែម រស្មី	អត្តលេខ ២០០៩៤៧	បុគ្គលិកបើកបររថយន្តស៊ីទែនទឹក
៣៣-នាយចំណង់	លី សុខលាង	អត្តលេខ ១៩២១៩១	ជំនួយការពន្លត់អគ្គិភ័យ
៣៤-នាយចំណង់	ឃឿ គឿន	អត្តលេខ ២២៦៣៤៤	បុគ្គលិកបើកបររ៉ឺម៉កដូហ្វ្រែ (D6/D7)

៣៥-នាយចំណង់	យិន ធា	អត្តលេខ ០៩៤៨០០	បុគ្គលិកបើកបរអ៊ុយស្តាវ៉ាទ័រ
៣៦-នាយចំណង់	ស៊ុន ប៊ុនថាន	អត្តលេខ ២២៦៣៤១	បុគ្គលិកបើកបរនីវ៉ាឡីវ
៣៧-នាយចំណង់	ឡាំ ឧសភា	អត្តលេខ ២១៣៩៣០	បុគ្គលិកបើកបរត្រាក់ទ័រចូកកាយ
៣៨-នាយចំណង់	ពៅ ចិត្រា	អត្តលេខ ១៣៨៧០២	កម្មករជំនាញ
៣៩-ព្រឹទ្ធបាលឯក	សូ វ៉ាន់សៅ	អត្តលេខ ១១២៥៥៨	ជំនួយការវិទ្យុទាក់ទង
៤០-ព្រឹទ្ធបាលឯក	សេង វ៉ាឌី	អត្តលេខ ១៣២៥៨៩	ជំនួយការត្រួតពិនិត្យគុណភាព និងសិក្សាគម្រោង
៤១-ព្រឹទ្ធបាលឯក	ហុន វណ្ណហេង	អត្តលេខ ២២៦៣៥៣	ជំនួយការពន្លត់អគ្គិភ័យ
៤២-ព្រឹទ្ធបាលឯក	ឡុង វុឌី	អត្តលេខ ២០០៩៦៦	បុគ្គលិកបើកបររថយន្តអូសសណ្តោង
៤៣-ព្រឹទ្ធបាលឯក	ផន សារិ	អត្តលេខ ១១៣២៨៣	បុគ្គលិកបើកបររថយន្តសណ្តោង
៤៤-ព្រឹទ្ធបាលឯក	វុទ្ធ ច័ន្ទបូរី	អត្តលេខ ២២៦៣៦៣	ជាងកំបោរ
៤៥-ព្រឹទ្ធបាលឯក	នេត ដាណារ៉ុម	អត្តលេខ ២២៦៣៥២	បុគ្គលិកបើកបររថយន្តបូមខ្លាញ់ធុនស្រាល
៤៦-ព្រឹទ្ធបាលឯក	វិន សុភា	អត្តលេខ ២៣៥៣៦៤	បុគ្គលិកបើកបររថយន្ត Jeep
៤៧-ព្រឹទ្ធបាលឯក	ទួន ចាន់ណា	អត្តលេខ ២០០៨៦២	ជំនួយការពន្លត់អគ្គិភ័យ
៤៨-ព្រឹទ្ធបាលឯក	សេង រដ្ឋា	អត្តលេខ ០៧០៦០៤	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
៤៩-ព្រឹទ្ធបាលឯក	សៀន ឌីណា	អត្តលេខ ២០០៨៨៦	បុគ្គលិកបើកបររថយន្តបូមខ្លាញ់ធុនស្រាល
៥០-ព្រឹទ្ធបាលឯក	សេង សុធា	អត្តលេខ ២៣៤៤៦៤	កម្មករជំនាញ
៥១-ព្រឹទ្ធបាលឯក	សុខ កុសល	អត្តលេខ ២០០៩១៩	ចុងអាវ
៥២-ព្រឹទ្ធបាលទោ	អ៊ុក គឹមសាន	អត្តលេខ ២០០៩៩៧	ជំនួយការវាស់ស្ទង់តូប៉ូ (Topo)
៥៣-ព្រឹទ្ធបាលទោ	រង់ ឌីណា	អត្តលេខ ២៤៤០៥៩	ជំនួយការពន្លត់អគ្គិភ័យ
៥៤-ព្រឹទ្ធបាលទោ	យឹម សំអុល	អត្តលេខ ២៣៤៩៥៥	បុគ្គលិកបើកបររថយន្តជួសជុលចល័តធុនធំ
៥៥-ព្រឹទ្ធបាលទោ	ចាន់ សុខុម	អត្តលេខ ២០០៩៨២	ជាងមេកានិក
៥៦-ព្រឹទ្ធបាលទោ	អ៊ុន ប្រុសស្នេហ៍	អត្តលេខ ១០៣១៣៥	កម្មករជំនាញ
៥៧-ព្រឹទ្ធបាលទោ	ពៅ វុំ	អត្តលេខ ២០០៩៥៥	បុគ្គលិកបើកបររថយន្តស៊ីទែនទឹក
៥៨-ពលបាលឯក	ខូ រស្មី	អត្តលេខ ២៤៤០៥២	ជំនួយការវាស់ស្ទង់តូប៉ូ (Topo)
៥៩-ពលបាលឯក	ប៊ុន ចណ្ណា	អត្តលេខ ២២៦៣៧១	ជំនួយការបច្ចេកទេសសាងសង់
៦០-ពលបាលឯក	គង់ ប៊ុនឈឿន	អត្តលេខ ២០០៨៤០	បុគ្គលិកបើកបររថយន្តជួសជុលចល័តធុនធំ
៦១-ពលបាលឯក	ប៉ាង ធី	អត្តលេខ ២២៦៣៦៧	ចុងអាវ
៦២-ពលបាលឯក	ម៉ូរ សេរីវ៉ែន	អត្តលេខ ២៤៤០៦១	សន្តិសុខ
៦៣-ពលបាលឯក	ម៉ុន សាម៉េត	អត្តលេខ ២២១៤៣៥	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
៦៤-ពលបាលទោ	ហេង ពិសិដ្ឋ	អត្តលេខ ១៩១៩៦៨	បុគ្គលិកបើកបររថយន្តបែន
៦៥-ពលបាលទោ	ខាន់ គឹមស៊ឹម	អត្តលេខ ១៩១៩៨៣	ជាងកំបោរ
៦៦-ពលបាលទោ	សៅ លីណា	អត្តលេខ ១៩២៧៣៣	ជំនួយការឃ្នាំង
៦៧-ពលបាលទោ	តុប សុផុន	អត្តលេខ ១៩២៧៤៣	បុគ្គលិកបើកបររថយន្តបែន
៦៨-ពលបាលទោ	អ៊ុត កញ្ញា	អត្តលេខ ១៩១៩៧៤	ជំនួយការឃ្នាំង
៦៩-ពលបាលទោ	កែវ ឌុជ្ជឿ	អត្តលេខ ១៩១៩៧៣	បុគ្គលិកបោកអ៊ុត និងអនាម័យ



៧០-ពលបាលត្រី លន ចិន្ដា អគ្គលេខ ១៩២៧៦៨ ចុងអា  
មាត្រា២...រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ  
និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ សុក្រ ១៣ ខែ ធ្នូ ឆ្នាំ ២០២០  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០២០



**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានត្រីទូសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

**សម្តេចរដ្ឋមន្ត្រីហាសនាបតីតេជោ ហ៊ុន សែន**



**សម្រេច**

**មាត្រា ១ .-** តែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន ០២ រូប ជាទីប្រឹក្សាក្រសួង និងប្រធាននាយកដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចមានរាយនាមខាងក្រោម ៖

- ១- លោក **ម៉ឺន គឹមស្រួច** ជាទីប្រឹក្សាក្រសួង មានឋានៈស្មើអគ្គនាយករង
- ២- លោក **ថេង សំណាង** ប្រគល់ភារកិច្ចឱ្យបំពេញមុខងារជាប្រធាននាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនីតិកម្ម ជំនួសលោក **ម៉ឺន គឹមស្រួច** ដែលត្រូវទទួលភារកិច្ចថ្មី។

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ សុក្រ ១៣ ខែ កក្កដា ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២០



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**

**ស្តីពី**

**ការតែងតាំងផ្លាស់ប្តូរមុខតំណែង នាយទាហាន**

**រាជរដ្ឋាភិបាល**

រាជរដ្ឋាភិបាលកម្ពុជា

លេខ... ៧៧ រ.ណ. អនក្រ. តត

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និង កែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

**សម្រេច**

**មាត្រា ១ :** តែងតាំងផ្លាស់ប្តូរមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដូចមានរាយនាមខាងក្រោម ៖

- ១- ឧត្តមសេនីយ៍ឯក **ស្វាយ សុវណ្ណារ** អត្តលេខ ០០២០៦១ ជា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម
- ២- ឧត្តមសេនីយ៍ឯក **ចៀម សារិទ្ធ** អត្តលេខ ០០១១៩៩ ជា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម
- ៣- ឧត្តមសេនីយ៍ទោ **ឡឿន វិទ្យា** អត្តលេខ ០៦៤៩១០ ជា នាយក នាយកដ្ឋានគ្រប់គ្រងសារធាតុ គីមី អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម
- ៤- ឧត្តមសេនីយ៍ទោ **វ៉ាន់ លីហៀង** អត្តលេខ ១១០១២៤ ជា នាយក នាយកដ្ឋានព័ត៌មាន និងគ្រប់ គ្រងស្ថានីយ៍ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរជីវសាស្ត្រ និងវិទ្យុសកម្ម

៥-ឧត្តមសេនីយ៍ត្រី **ឡុង កុណាប**(នារី) អត្តលេខ ០០៣៥៧០ ជា អគ្គលេខាធិការរង  
នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម

៦-ឧត្តមសេនីយ៍ត្រី **សុខុន ស្រីលក្ខ** (នារី)អត្តលេខ ០៣០០៥៦ ជា នាយក នាយកដ្ឋានហ្វឹកហ្វឺន និង  
បណ្តុះ បណ្តាលជំនាញ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ  
និងវិទ្យុសកម្ម

**មាត្រា២** :រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គ-  
មេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន  
ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ សុក្រ ១៣ ខែ ១៣ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**



**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ : ៧៧.៧៧.អនក្រ.តត**

**អនុក្រឹត្យ  
ស្តីពី**

**ការតែងតាំងក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥១៨/៥៩០ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការកែសម្រួលមាត្រាមួយចំនួននៃព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៦៧ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល
- បានឃើញអនុក្រឹត្យលេខ២៣៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការបង្កើតមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល

**សម្រេច**

**មាត្រា ១..**

ត្រូវបានតែងតាំងក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលមានសមាសភាពដូចខាងក្រោម៖

- ១- ឯកឧត្តមសាស្ត្រាចារ្យ **អេត ម៉ឿង** តំណាងក្រសួងសុខាភិបាល ប្រធាន
- ២- លោក **ហាស ចាន់ដេត** តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
- ៣- លោកជំទាវ **កាន់ វុធអេង** តំណាងឥស្សរជនមានចំណេះដឹងនិងបទពិសោធន៍ផ្នែកវិទ្យាសាស្ត្រសុខាភិបាល សមាជិក
- ៤- លោកវេជ្ជបណ្ឌិត **កាន់ សុគន្ធ** នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សមាជិក។

**មាត្រា ២..**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

**មាត្រា ៣..**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ១ កើត ខែ មិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ២០២០



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ : ៧៧.០.៧៧ បក . ៧៧**



**អនុក្រឹត្យ**  
**ស្តីពី**  
**ការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានឃើញអនុក្រឹត្យលេខ៦២ អនក្រ.បក ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងមុខងារសាធារណៈ
- បានឃើញអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធ គ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងមុខងារសាធារណៈ។

**សង្ខេប**

- មាត្រា ១.** តែងតាំងមន្ត្រីរាជការចំនួន ០៧ រូប របស់ក្រសួងមុខងារសាធារណៈ ដូចមានរាយនាមខាងក្រោម៖
- ១. លោក **ស៊ុម សាឡើន** អគ្គលេខ ១៦៩០៨០០៩០៦ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមុខងារសាធារណៈ។
  - ២. លោកស្រី **នោ សេដ្ឋាចាន់លីនា** អគ្គលេខ ២៨៥១២០០០៦៥ ឋានន្តរស័ក្តិ រមមន្ត្រី ថ្នាក់លេខ ១ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួង មុខងារសាធារណៈ ជំនួសលោកស្រី **ពេជ សុទិយា** ដែលបាន ផ្លាស់ប្តូរ ទៅបំពេញការងារនៅស្ថាប័នថ្មី។

- ៣.លោក យ៉ន សារ៉េត អត្តលេខ ១៩២១៤០០០៨៧ ឋានន្តរស័ក្តិ វេមន្ត្រី ថ្នាក់លេខ៤ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ ក្រសួងមុខងារសាធារណៈ។
- ៤.លោក ជា ឡានីន អត្តលេខ ១៧៩០៨០០២៥២ ឋានន្តរស័ក្តិ វេមន្ត្រី ថ្នាក់លេខ១ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ ក្រសួងមុខងារសាធារណៈ។
- ៥.លោក ចាម ឌីណា អត្តលេខ១៧២១២០០១៦ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ក្រសួងមុខងារសាធារណៈ។
- ៦.លោក ឡឿ សុខលាច អត្តលេខ ១៧០១៤០០២៩៩ ឋានន្តរស័ក្តិ វេមន្ត្រី ថ្នាក់លេខ ១ ជាអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមុខងារសាធារណៈ ជំនួសលោកស្រី ថោ សេដ្ឋចាន់លីដា ដែលបានទទួលការកិច្ចប្តឹង។
- ៧.លោក សុលី បណ្ណប័ក អត្តលេខ ១៧១០៣០០០៣១ ឋានន្តរស័ក្តិ វេមន្ត្រី ថ្នាក់លេខ ២ ជាប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ ជំនួសលោក ហ៊ុន លក្ស្មី ដែលបានផ្លាស់ប្តូរទៅបំពេញការងារនៅស្ថាប័នថ្មី។

**មាត្រា ២.\_** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ១ កើត ខែ ប្រសាទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ២០២០



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ឧទ្ធរណ៍យសវ្តេចគេជានាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យសបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា២
  - រាជកិច្ច
  - ឯកសារ កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ : ៥៧៧.១.៧៧.២០.២០**



**អនុក្រឹត្យ**

**ស្តីពីការជូនមេដាយមុនីសារាត៌្នណ៍**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

**សម្រេច**

**មាត្រា ១.** បំពាក់មេដាយ **មុនីសារាត៌្នណ៍** តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការចំនួន ៤៥រូប នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ នាពេលកន្លងមក ដូចមាន រាយនាមខាងក្រោម៖

ក-មេដាយ **មុនីសារាត៌្នណ៍** ថ្នាក់ **វិបខិន្ទ**

- |   |         |                   |   |
|---|---------|-------------------|---|
| ១ | ឯកឧត្តម | យី កន្ទីដ្ឋា      | ទីប្រឹក្សាក្រសួង និងជាអនុប្រធាននាយកដ្ឋានពេទ្យការងារ       |
| ២ | លោក     | ទាង សាក់          | ប្រធាននាយកដ្ឋានស្តង់ដារ និងកម្មវិធីសិក្សា                 |
| ៣ | លោក     | គួយ គឿន           | ប្រធានការិយាល័យ នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក              |
| ៤ | លោក     | ច័ន្ទ សុខុមចិត្តា | ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប   |
| ៥ | លោក     | ឌុច ចាន់តូ        | ប្រធានមន្ទីរ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី |

**ខ-មេដាយ មុនីសារក័ណ្ណ ថ្នាក់ សេនា**

- ១ ឯកឧត្តម វង្ស សុវណ្ណ អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់សញ្ញា (គ.ក.ប)
- ២ ឯកឧត្តម ស៊ី សោភ័ណ ទីប្រឹក្សាក្រសួង និងជានាយករងបេឡាជាតិសន្តិសុខសង្គម
- ៣ លោក ទី សេរីវិទ្ធ អគ្គនាយករង អគ្គនាយកដ្ឋានការងារ
- ៤ លោក វ៉ាន់ រតនា ប្រធានផ្នែក អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ប្រឆាំងពលកម្មកុមារ (នាយកដ្ឋានការងារកុមារ)
- ៥ លោក ជឿប ចាន់ថន ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
- ៦ លោក ឱក វិរៈ នាយករងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
- ៧ លោក ហេង ប៊ុនឈឿន នាយករងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
- ៨ លោក តាន់ គឹមឈិត អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ
- ៩ លោក ផុន ថៅវ៉ុម ប្រធានការិយាល័យ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកណ្តាល

**គ-មេដាយ មុនីសារក័ណ្ណ ថ្នាក់ អនុប្រធាន**

- ១ ឯកឧត្តម សួន ស៊ីឡែង ទីប្រឹក្សាក្រសួង និងជានាយករងបេឡាជាតិសន្តិសុខសង្គម
- ២ ឯកឧត្តម ប៉ែន នរៈវុធ ទីប្រឹក្សាក្រសួង និងជានាយករងបេឡាជាតិសន្តិសុខសង្គម
- ៣ ឯកឧត្តម ម៉េង ហុង ទីប្រឹក្សាក្រសួង និងជានាយករងបេឡាជាតិសន្តិសុខសង្គម
- ៤ លោក តាំង សុភ័ក្ត្រ អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ប្រឆាំងពលកម្មកុមារ (នាយកដ្ឋានការងារកុមារ)
- ៥ លោក សោម និស្ស័យ ប្រធានផ្នែក អគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយ បញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់សញ្ញា (គ.ក.ប)
- ៦ លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍
- ៧ លោក ហាវ ធីន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម
- ៨ លោក ង៉ែត តាត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់
- ៩ លោក រឿន វ៉ានី អនុប្រធាននាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម
- ១០ លោក ជុំ មុំ អនុប្រធាននាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម
- ១១ លោក ទេស មូនី អនុប្រធាននាយកដ្ឋានអធិការកិច្ចការងារ
- ១២ លោក ជា សាំងហុង អនុប្រធាននាយកដ្ឋានវិវាទការងារ
- ១៣ លោក អ៊ុន វុធី អនុប្រធាននាយកដ្ឋានស្តង់ដារ និងកម្មវិធីសិក្សា
- ១៤ លោក ស៊ីម សិទ្ធ អនុប្រធាននាយកដ្ឋានធានាគុណភាព
- ១៥ លោក មៀច បូរិទ្ធ នាយករង វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ





១៦	លោក	យឹម សារ៉ាត់	នាយករងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត
១៧	លោក	ស្វាយ ចំបូឡី	នាយករង វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង
១៨	លោក	ម៉ិច សុចិត្រា	ប្រធានការិយាល័យ នាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម
១៩	លោក	សួស ឌីកាន	ប្រធានការិយាល័យ នាយកដ្ឋានមុខរបរ និងហត្ថពលកម្ម
២០	លោក	ម៉ឺន សុខលី	ប្រធានការិយាល័យ នាយកដ្ឋានបណ្តុះបណ្តាល
២១	លោកស្រី	ស៊ីន សារ៉េត	ប្រធានការិយាល័យ នាយកដ្ឋានស្តង់ដារ និងកម្មវិធីសិក្សា
២២	លោក	ហេង ចាន់	ប្រធានការិយាល័យ នាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ
២៣	លោក	ម៉េង ធីល	ប្រធានការិយាល័យ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
២៤	លោក	ញីល ទិត្យដារ៉ា	ប្រធានការិយាល័យ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត
២៥	លោក	ប្រាក់ សំអុល	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
២៦	លោក	ឯក ផាន់ណារ៉ាន់	ប្រធានដេប៉ាតឺម៉ង់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
២៧	លោក	ចឹក បូរិន	ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ
២៨	លោកស្រី	លី គីមជួ	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង
២៩	លោក	ម៉ឺង វណ្ណា	នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង
៣០	លោកស្រី	ស៊ីន ណាត្រី	អនុប្រធានការិយាល័យ នាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា
៣១	លោកស្រី	យី ឡុងឌី	អនុប្រធានការិយាល័យ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៩ ខែ កើត ខែ ជិគសិរ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ  
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ  
ទីស្តីការគណៈរដ្ឋមន្ត្រី